



បេឡាជាតិរបបសន្តិសុខសង្គម
National Social Security Fund

របាយការណ៍

ស្តីពី

លទ្ធផលការងារសម្រេចបាន ឆ្នាំ២០១៩
និងទិសដៅអនុវត្តបន្តរបស់
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)



លើកកម្ពស់ស្តីទាក់ទងសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខប្រាក់ចំណូល



បេឡាជាតិរបបសន្តិសុខសង្គម
National Social Security Fund

របាយការណ៍

ស្តីពី

លទ្ធផលការងារសម្រេចបានឆ្នាំ២០១៩

និងទិសដៅអនុវត្តបន្ត

ការអនុវត្តរបបសន្តិសុខសង្គមរួមមាន ៖

ផ្នែកហានិភ័យការងារ

ផ្នែកថែទាំសុខភាព

ផ្នែកប្រាក់សោយន

ធានាសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម

មាតិកា

- ចក្ខុវិស័យ បេសកកម្ម និងគោលដៅ..... I
- អង្គការលេខរបស់ ប.ស.ស..... II
- I. សេចក្តីផ្តើម..... ១
- II. លទ្ធផលការងារសម្រេចបាន ឆ្នាំ២០១៩..... ២
- ក. ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ**
- ១. ព្រឹទ្ធិការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ** ២
- ១.១. ការងារបញ្ជីកា និងភាគទាន ២
- ១.២. ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម..... ៤
- ១.៣. ការងារតារាកាលិក ៧
- ១.៤. ការងារស្តារនីតិសម្បទា..... ១០
- ២. ព្រឹទ្ធិការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព** ១១
- ២.១. ការងារបញ្ជីកា និងភាគទាន ១១
- ២.២. ការងារតារាកាលិក..... ១២
- ២.៣. ការងារស្តារនីតិសម្បទា ១៣
- ៣. ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន**..... ១៤
- ខ. ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន**
- ១. ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកហានិភ័យ ការងារ** ១៤
- ២. ព្រឹទ្ធិការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព**
- ២.១. ការងារបញ្ជីកា និងភាគទាន ១៤
- ២.២. ការងារតារាកាលិក..... ១៥
- ២.៣. ការងារស្តារនីតិសម្បទា..... ១៥
- គ. ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករ និងយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជា គ្រឿងនៅពេលសម្រាលកូន**
- ១. ការងារចុះបញ្ជីកា** ១៦
- ២. ការងារតាវកាលិក** ១៦
- ៣. ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិត ជាគ្រឿងនៅពេល សម្រាលកូន**..... ១៦
- ឃ. ការងារគាំទ្រការអនុវត្ត**

១.ការងាររៀបចំគោលនយោបាយ និងវិធានបទដ្ឋានគតិយុត្ត	១៧
២.ការងារគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស	១៧
២.១.ការងាររដ្ឋបាល និងហិរញ្ញវត្ថុ.....	១៧
២.២.កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស.....	១៨
២.៣.ការងារព័ត៌មានវិទ្យា	២១
២.៤.ការងារសវនកម្មផ្ទៃក្នុង.....	២១
២.៥.គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹង នៃ ប.ស.ស	២១
៣. លទ្ធផលការងារផ្សព្វផ្សាយអប់រំ និងបង្ហាញ	២២
៣.១.ការពង្រឹងការផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម	២២
៣.២.ក្រុមការងារ ប.ស.ស សហការជាមួយក្រុមការងារផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍វិស័យការងារ	២២
៣.៣.ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ(ទ.ស.ប.ក)	២២
៣.៤.ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត.....	២៣
៣.៥.ការងារផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម	២៤
III.បញ្ហាប្រឈមក្នុងការអនុវត្តរបបសន្តិសុខសង្គម	២៤
IV.ការដោះស្រាយ និងទិសដៅអនុវត្តបន្ត	២៥
V. សេចក្តីសន្និដ្ឋាន	២៦
VI. ឧបសម្ព័ន្ធ	
១. ការិយាល័យសាខាបេឡាជាតិរបបសន្តិសុខសង្គមតាមរាជធានី-ខេត្ត/ខណ្ឌ.....	២៨
២. ចំនួនសហគ្រាស គ្រឹះស្ថានចុះបញ្ជីកាតាមខែ និងតាមរាជធានី-ខេត្ត.....	៣០
៣. ចំនួនសហគ្រាសចុះបញ្ជីកាថ្មី និងកម្មករនិយោជិត តាមបណ្តារាជធានី-ខេត្ត	៣១
៤. បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកហានិភ័យការងារ	៣២
៥. បច្ចុប្បន្នភាពសហគ្រាសវិស័យកាត់ដេរ និងផលិតស្បែកជើងថ្នាក់កណ្តាល/ថ្នាក់ខេត្ត....	៣៣
៦. ប្រភេទ និងចំនួនសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីកា.....	៣៤
៧. របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត	៣៧
៨. ស្ថានភាពហានិភ័យការងារតាមកម្រិតបូស តាមរាជធានី-ខេត្ត	៣៨
៩. លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ តាមរាជធានី-ខេត្ត	៣៩
១០. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមសកម្មភាពសេដ្ឋកិច្ច ភេទ និងកម្រិតគ្រោះថ្នាក់.៤០	
១១. បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកថែទាំសុខភាព.....	៤៨
១២.បញ្ជីមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស	៤៩

ចក្ខុវិស័យ

ធានាសន្តិសុខសង្គមប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។


បេសកកម្ម

ផ្តល់សេវាផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងបុគ្គលស្វ័យនិយោជន៍។

គោលដៅ

- ក. ពង្រឹង និងពង្រីកការអនុវត្តផ្នែកហានិភ័យការងារ
- ខ. ពង្រឹង និងពង្រីកការអនុវត្តផ្នែកថែទាំសុខភាព
- គ. រៀបចំ និងដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន
- ឃ. សិក្សាសមិទ្ធិលទ្ធភាពដាក់ឱ្យដំណើរការផ្នែកនិកម្មភាពការងារ។

អង្គការលេខរបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)



របាយការណ៍

ស្តីពី

លទ្ធផលការងារសម្រេចបានឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត

របស់មេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

I. សេចក្តីផ្តើម

វិស័យសន្តិសុខសង្គម ក៏ដូចជាវិស័យផ្សេងៗ ត្រូវបានបំផ្លាញទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វិស័យនេះត្រូវស្តារឡើងវិញ ប្រព័ន្ធគាំពារសង្គមត្រូវបានអនុវត្តជាបណ្តើរៗ ហើយជាបន្តបន្ទាប់របបសន្តិសុខសង្គម ជាពិសេសផ្នែកប្រាក់សោធន សម្រាប់មន្ត្រីសាធារណៈ ត្រូវបានបង្កើត និងអនុវត្តរហូតដល់ពេលនេះ។ ច្បាប់ស្តីពីការងារត្រូវបានអនុម័តនៅក្នុងសម័យរដ្ឋកម្ពុជានាឆ្នាំ១៩៩២ និងត្រូវបានរៀបចំឡើងវិញនៅឆ្នាំ១៩៩៧ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានអនុម័តនិងប្រកាសឱ្យប្រើនៅឆ្នាំ២០០២។ ដោយឡែក ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យសាធារណៈនៅឆ្នាំ២០១៨ និងអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល និងសង្គតិភាព ដើម្បីរក្សាបាននូវប្រសិទ្ធភាពនៃការអនុវត្តការងារខាងលើជាប់ជាប្រចាំរាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកដែលធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលិកស្វ័យនិយោជន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជាដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ។ ច្បាប់ថ្មីនេះ គឺជាផ្នែកមួយក្នុងការចូលរួមចំណែកអនុវត្តស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។

ប.ស.ស សង្ឃឹមយ៉ាងមុតមាំថា តាមរយៈលទ្ធផលការងារសម្រេចបានឆ្នាំ២០១៩ នេះ វានឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់វាស់វែងតាមដាន និងវាយតម្លៃលើការអនុវត្តវិស័យសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ការអនុវត្តផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម

សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ហើយវាជាកញ្ចប់ឆ្លុះបញ្ចាំងឱ្យឃើញពីចំណុច វិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបញ្ហាប្រឈមនានា ដើម្បីធ្វើការកែតម្រូវ និងធ្វើការដោះស្រាយសម្រាប់ រៀបចំទិសដៅអនុវត្តបន្តឱ្យបានកាន់តែល្អប្រសើរថែមទៀត។

II. លទ្ធផលការងារសម្រេចបានឆ្នាំ២០១៩

ជាលទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០១៩ (គិតចាប់ពីខែមករា ដល់ខែធ្នូ) បេឡាជាតិរបបសន្តិ សុខសង្គម បានចុះបញ្ជីកាថ្មីសមាជិកសរុបរួមមាន ផ្នែកហានិភ័យការងារចំនួន ៨០ ៧៨៥នាក់ ស្រីចំនួន ៥០ ៨៣៥នាក់ (វិស័យឯកជន) ផ្នែកថែទាំសុខភាពចំនួន ៥០៧ ៥១៨នាក់ ស្រីចំនួន ១៧៦ ១២៣នាក់ (វិស័យឯកជន វិស័យសាធារណៈ និងកម្មករនិយោជិតក្រៅប្រព័ន្ធ)។

ក. ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ

១. ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ

១.១. ការងារបញ្ជីកា និងភាគទាន

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តី ពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវ មានកាតព្វកិច្ចចុះបញ្ជីកាសហគ្រាស គ្រឹះស្ថាន និងបង់ភាគទានហានិភ័យការងារមកក្នុង ប.ស.ស។ អត្រាភាគទានផ្នែកហានិភ័យការងារ ជាអត្រាឯកភាព ដែលត្រូវបានកំណត់ស្មើនឹង ០,៨ភាគរយ នៃ ប្រាក់ឈ្នួលមធ្យមក្នុងលំដាប់ថ្នាក់ នៃប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិត។

១.១.១. ការងារចុះបញ្ជីកាសហគ្រាស គ្រឹះស្ថាន


ចាប់តាំងពីដំណើរការដំបូងនាខែវិច្ឆិកា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ នេះ ប.ស.ស បានចុះបញ្ជីកា សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១៥ ១៣៦សហគ្រាស មានកម្មករនិយោជិត សរុប ចំនួន ១ ៥៨១ ១៨១នាក់ ស្រីចំនួន ៩៥៤ ៩៦០នាក់។

តារាងទី១៖ សហគ្រាស ចុះបញ្ជីកា និងសមាជិកថ្នាក់កណ្តាល / ថ្នាក់ខេត្ត

សហគ្រាសចុះបញ្ជីកា និងសមាជិកសរុប									
បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ២០០៨-ឆ្នាំ២០១៩	15,136	1,581,181	954,960	8,642	791,076	513,056	6,494	790,105	441,904
ឆ្នាំ២០០៨-ឆ្នាំ២០១៨	12,973	1,500,396	904,125	7,375	749,639	487,787	5,598	750,757	416,338
បម្រែបម្រួល (± %)	16.67%	5.38%	5.62%	17.18%	5.53%	5.18%	16.01%	5.24%	6.14%
សហគ្រាសចុះបញ្ជីកា និងសមាជិកថ្មី									
បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ២០១៩	2,163	80,785	50,835	1,267	41,437	25,269	896	39,348	25,566
ឆ្នាំ២០១៨	2,124	65,080	35,939	1,353	58,728	32,471	771	6,352	3,468
បម្រែបម្រួល (± %)	1.84%	24.13%	41.45%	-6.36%	-29.44%	-22.18%	16.21%	519.46%	637.20%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី២)

ក្រាហ្វិកទី១. ស្ថានភាពសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីតាមរាជធានី-ខេត្ត ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៣)



តារាងទី២៖ បច្ចុប្បន្នភាព សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត

បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ២០១៩	11,003	1,205,898	788,488	6,207	630,714	382,978	4,796	575,184	405,510
ឆ្នាំ២០១៨	9,595	1,208,134	799,902	5,313	627,072	386,558	4,282	581,062	413,344
បម្រែបម្រួល (± %)	14.67%	-0.19%	-1.43%	16.83%	0.58%	-0.93%	12.00%	-1.01%	-1.90%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៤)

តារាងទី៣៖ បច្ចុប្បន្នភាពសហគ្រាសវិស័យកាត់ដេរ និងផលិតស្បែកជើង

បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ២០១៩	1,120	689,149	564,830	670	318,098	258,244	450	371,051	306,586
ឆ្នាំ២០១៨	1,038	809,485	663,989	611	368,659	301,413	427	440,826	362,576
បម្រែបម្រួល (± %)	7.90%	-14.87%	-14.93%	9.66%	-13.71%	-14.32%	5.39%	-15.83%	-15.44%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៥)

១.១.២. សហគ្រាសបិទទ្វារ និងផ្អាកដំណើរការ

តារាងទី៤៖ បច្ចុប្បន្នភាពសហគ្រាសបិទទ្វារ និងផ្អាកដំណើរការ

បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ២០១៩	4,133	375,283	166,472	2,435	160,362	130,078	1,698	214,921	36,394
ឆ្នាំ២០១៨	1,036	39,795	23,584	566	32,316	21,390	470	7,479	2,194
បម្រែបម្រួល (± %)	298.94%	843.04%	605.87%	330.21%	396.23%	508.13%	261.28%	2773.66%	1558.80%


ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩

ជាការគួរឱ្យកត់សម្គាល់ ក្នុងចំណោមសហគ្រាស គ្រឹះស្ថាន ដែលបានឈប់ដំណើរការខាងលើរហូតមកដល់ពេលនេះ មានសហគ្រាស គ្រឹះស្ថាន មួយចំនួនបានបើកដំណើរការឡើងវិញហើយ ដែលក្នុងនោះ មួយចំនួនបានប្តូរឈ្មោះ មួយចំនួនទៀតបានប្តូរម្ចាស់ដែលភាគច្រើនជា សិប្បកម្ម, ឡឥដ្ឋ, ភោជនីយដ្ឋាន..... ដែលមានទីតាំងនៅឆ្ងាយ។

១.១.៣. សហគ្រាស គ្រឹះស្ថាន តាមវិស័យដែលបានចុះបញ្ជីកា

ឆ្នាំ២០១៩ នេះ ប.ស.ស បានទទួលចុះបញ្ជីកាសហគ្រាស គ្រឹះស្ថានថ្មីសរុបចំនួន ២ ១៦៣ ក្នុងនោះមាន៨៧ វិស័យ (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៦)

ក្រាហ្វិកទី២. ប្រភេទសហគ្រាសបានចុះបញ្ជីកា ឆ្នាំ២០១៩



ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩

១.១.៤. ការងារភាគទាន

ក្នុងចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីកា ប.ស.ស បានដាក់ឱ្យជាប់ភាគទានចំនួន ៩ ៧៨៧ សហគ្រាស គ្រឹះស្ថាន ហើយក្នុងនោះបានបង់ភាគទានចំនួន ៨ ៩២៩ សហគ្រាស គ្រឹះស្ថាន មានកម្មករនិយោជិតចំនួន ១ ៣២៤ ៥៦៥ នាក់ ស្រី ៨៨៧ ៥៦៥នាក់។

តារាងទី៥៖ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតបានបង់ភាគទាន

បរិយាយ	សហគ្រាស ជាប់ភាគទាន (មធ្យមភាគ)	សហគ្រាស បានបង់ភាគទាន (មធ្យមភាគ)	កម្មករនិយោជិត (មធ្យមភាគ)		ភាគទាន (ប៊ីលានរៀល)	ភាគរយសហគ្រាស បានបង់ភាគទាន
			សរុប	ស្រី		
ឆ្នាំ២០១៩	9,787	8,929	1,324,565	887,656	125.97	91.23%
ឆ្នាំ២០១៨	8,723	7,887	1,255,337	854,283	112.35	90.42%
បម្រែបម្រួល (± %)	12.20%	13.21%	5.51%	3.91%	12.12%	0.90%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន និងការិយាល័យហិរញ្ញវត្ថុនិងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

១.២. ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម

ការងារអធិការកិច្ច និងកិច្ចការនីតិកម្ម មានមុខងារក្នុងការធានាឱ្យមានការអនុវត្តច្បាប់ និងផ្តល់ការបកស្រាយពន្យល់តាមច្បាប់ចំពោះបញ្ហាពាក់ព័ន្ធនានា។ ដើម្បីបង្កើនប្រសិទ្ធភាព នៃការចុះបញ្ជីកា និងបង់ភាគទាន ការចុះអង្កេតគ្រោះថ្នាក់ការងារ ការពង្រឹងការអនុវត្តច្បាប់តាមរយៈការធ្វើអធិការកិច្ច ការដាក់កំហិត ការពិន័យ និងការដាក់បណ្តឹងទៅតុលាការ ក្នុងករណីសហគ្រាស គ្រឹះស្ថាន មិនព្រមអនុវត្តតាមច្បាប់។

១.២.១. ការងារអធិការកិច្ច

១.២.១.១. ការងារអធិការកិច្ចចុះបញ្ជីកា

តារាងទី៦៖ ការងារអធិការកិច្ចចុះបញ្ជីកា

ល.រ	សកម្មភាព	ឆ្នាំ2019						ឆ្នាំ2018						បម្រែបម្រួល(± %)	
		លើក (ដង)			សហគ្រាស			លើក (ដង)			សហគ្រាស			លើក	សហគ្រាស
		ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(1)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(2)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(3)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(4)		
1	ស្រាវជ្រាវសហគ្រាស គ្រឹះស្ថានថ្មី	237	182	419	1,343	659	2,002	46	141	187	330	459	789	124.06%	153.74%
2	ចែកលិខិតជូនដំណឹងអធិការកិច្ច	180	220	400	1,017	812	1,829	75	132	207	396	497	893	93.24%	104.82%
3	អធិការកិច្ចចុះបញ្ជីកា(ដាក់កំហិត)	811	307	1,118	1,544	637	2,181	222	119	341	418	227	645	227.86%	238.14%
4	អធិការកិច្ចពិន័យចុះបញ្ជីកា	100	22	122	181	43	224	-	1	1	-	1	1	12100.00%	22300.00%
5	សម្របសម្រួលចុះបញ្ជីកា	-	-	-	-	-	-	1	101	102	1	101	102	-100.00%	-100.00%
សរុបលទ្ធផល		1,328	731	2,059	4,085	2,151	6,236	344	494	838	1,145	1,285	2,430	145.70%	156.63%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

១.២.១.២. ការងារចុះអធិការកិច្ចតែមួយ

តារាងទី៧៖ ការងារចុះអធិការកិច្ចតែមួយ

ល.រ	សកម្មភាព	ឆ្នាំ2019						ឆ្នាំ2018						បម្រែបម្រួល(± %)	
		លើក (ដង)			សហគ្រាស			លើក (ដង)			សហគ្រាស			លើក	សហគ្រាស
		ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(1)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(2)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(3)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(4)		
1	ចុះអធិការកិច្ចសាមញ្ញ	1,437	248	1,685	1,437	351	1,788	1,057	199	1,256	1,057	289	1,346	34%	36%
2	ចុះអធិការកិច្ចពិសេស	135	29	164	135	30	165	32	5	37	32	5	37	343%	322%
3	ចុះអធិការកិច្ចក្រៅកម្មវិធី	13	2	15	13	3	16	2	-	2	5	-	5	650%	160%
សរុបលទ្ធផល		1,585	279	1,864	1,585	384	1,969	1,091	204	1,295	1,094	294	1,388	44%	42%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

១.២.១.៣. ការងារចុះអធិការកិច្ចទារភាគទាន

តារាងទី៨៖ ការងារចុះអធិការកិច្ចទារភាគទាន

ល.រ	សកម្មភាព	ឆ្នាំ2019						ឆ្នាំ2018						បម្រែបម្រួល(± %)	
		លើក (ដង)			សហគ្រាស			លើក (ដង)			សហគ្រាស			លើក	សហគ្រាស
		ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(1)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(2)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(3)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(4)		
1	ចែកលិខិតជូនដំណឹងជាប់ភាគទាន	4	10	14	11	50	61	171	50	221	1,170	235	1,405	-94%	-96%
2	ចែកលិខិតទារភាគទាន	255	329	584	1,500	1,769	3,269	151	120	271	915	677	1,592	115%	105%
3	ចែកលិខិតពិន័យទារភាគទាន (ដាក់កំហិត)	91	62	153	458	205	663	-	28	28	-	93	93	446%	613%
4	ចុះអធិការកិច្ចទារភាគទាន	237	53	290	412	85	497	280	19	299	513	38	551	-3%	-10%
5	អធិការកិច្ចពិន័យចំនួនកម្មករ	2	13	15	2	15	17	7	9	16	7	10	17	-6%	0%
6	អធិការកិច្ចទារភាគទានពិន័យ	-	-	-	-	-	-	1	-	1	1	-	1	-100%	-100%
7	ពិន័យដោយ ឯ.ខ នាយក	-	-	-	-	-	-	4	-	4	4	-	4	-100%	-100%
8	សហគ្រាសគ្រឹះស្ថាន ដែលផ្តឹងទៅតុលាការ	5	-	5	-	-	-	1	-	1	1	-	1	400%	-100%
សរុបលទ្ធផល		594	467	1,061	2,383	2,124	4,507	615	226	841	2,611	1,053	3,664	26%	23%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

១.២.១.៤. ការងារផ្សេងៗផ្នែកអធិការកិច្ច

តារាងទី៩៖ ការងារផ្សេងៗ ផ្នែកអធិការកិច្ច

ល.រ	សកម្មភាព	ឆ្នាំ២០១៩						ឆ្នាំ២០១៨						បម្រែបម្រួល(± %)	
		លើក (ដង)			សហគ្រាស			លើក (ដង)			សហគ្រាស			លើក	សហគ្រាស
		ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(១)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(២)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(៣)	ស្នាក់ការកណ្តាល	សាខាខណ្ឌ-ខេត្ត	សរុប(៤)		
1	ចុះពិនិត្យសហគ្រាស គ្រឹះស្ថានសង្ឃឹម បិទ-បើក ឬរៀបរយ	174	200	374	444	451	895	153	149	302	441	298	739	24%	21%
2	ចុះចែកវិញ្ញាបនបត្រសហគ្រាស គ្រឹះស្ថាន	73	238	311	165	560	725	49	163	212	102	428	530	47%	37%
3	ចុះចែកលិខិតទារភាគទាន និងប្រាក់ពិន័យ ព្រមទាំងការប្រាក់	-	-	-	-	-	-	68	19	87	61	574	635	-100%	-100%
4	ចុះទារបាយការណ៍ហានិភ័យការងារ	181	304	485	863	1,337	2,200	233	199	432	1,018	708	1,726	12%	27%
5	ពិនិត្យមើលករណីសុំផ្អាកភាគទាន	10	10	20	13	17	30	20	8	28	32	9	41	-29%	-27%
6	ការងារផ្សេងៗ	211	2,129	2,340	486	5,054	5,540	391	1,451	1,842	2,574	2,573	5,147	27%	8%
សរុបលទ្ធផលនៃការងារអធិការកិច្ចផ្សេងៗ		649	2,881	3,530	1,971	7,419	9,390	914	1,989	2,903	4,228	4,590	8,818	22%	6%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

១.២.១.៥. ការងារអង្កេតហានិភ័យការងារ

១.២.១.៥.១. របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត

តារាងទី១០៖ របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត

សកម្មភាព		ឆ្នាំ២០១៩			ឆ្នាំ២០១៨			បម្រែបម្រួល(± %)
		ថ្នាក់កណ្តាល	ថ្នាក់ខេត្ត	សរុប (1)	ថ្នាក់កណ្តាល	ថ្នាក់ខេត្ត	សរុប (2)	
របាយការណ៍ហានិភ័យការងារ		7,436	11,981	19,417	13,119	21,701	34,820	-44.24%
លទ្ធផលអង្កេត	ថ្មី	5,000	4,322	9,322	7,870	8,394	16,264	-42.68%
	ចាស់	2,555	8,281	10,836	6,095	13,057	19,152	-43.42%
	សរុប	7,555	12,603	20,158	13,965	21,451	35,416	-43.08%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី៧)

១.២.១.៥.២. ស្ថានភាពហានិភ័យការងារ

បានទទួលរបាយការណ៍ហានិភ័យការងារចំនួន ១៩ ៤១៧នាក់ ក្នុងនោះអង្កេតបានចំនួន ២០ ១៥៨នាក់ គ្រោះថ្នាក់ការងារសរុបចំនួន ១៩ ៤៩០នាក់ រួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការមានចំនួន ១២ ០៨៨នាក់ និងគ្រោះថ្នាក់ពេលធ្វើដំណើរមានចំនួន ៧ ៤០២នាក់ និងមិនមែនគ្រោះថ្នាក់ការងារចំនួន ៦៦៨នាក់។

១.២.១.៥.៣. អង្កេតសិទ្ធិទទួលបានតារាកាលិកឧត្តរជីវី

តារាងទី១១៖ អង្កេតសិទ្ធិទទួលបានតារាកាលិកឧត្តរជីវី

សកម្មភាព	តារាកាលិកឧត្តរជីវី (ឯកសារ)		
	អង្កេត	បានផ្តល់	មិនបានផ្តល់
ឆ្នាំ២០១៩	252	165	87
ឆ្នាំ២០១៨	238	155	83
បម្រែបម្រួល(± %)	5.88%	6.45%	4.82%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

១.២.២. ការងារនីតិកម្ម

តារាងទី១២៖ ការងារនីតិកម្ម

ល.រ	សកម្មភាព	ឆ្នាំ២០១៩	ឆ្នាំ២០១៨	បម្រែបម្រួល(± %)
		សហគ្រាស	សហគ្រាស	
1	ដាក់ពិន័យមិនបង់ភាគទាន និងរាយការណ៍ចំនួនកម្មករនិយោជិតមិនត្រឹមត្រូវ	21	32	-34%
2	ដាក់ពាក្យបណ្តឹងទៅតុលាការ និងតាមដាន	5	1	400%
សរុប		26	33	-21%

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

១.៣. ការងារតាវកាលិក

ថ្វីត្បិតចំនួនគ្រោះថ្នាក់ការងារបានបន្តកើតមានជាបន្តបន្ទាប់ក្តីក៏ដោយ ប.ស.ស បានរៀបចំអភិវឌ្ឍន៍បែបបទការងារ និងបានពង្រីកយន្តការនៃការផ្តល់តាវកាលិកឱ្យកាន់តែមានភាពងាយស្រួលទូលំទូលាយបន្ថែមទៀត ដើម្បីឱ្យកម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ ទទួលបានសេវាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយបានពង្រីកការចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល នៅតាមតំបន់អាទិភាព ព្រមទាំងបានដាក់ភ្នាក់ងារឱ្យប្រចាំការបានមួយចំនួន សម្រាប់ជួយនៅតាមមន្ទីរពេទ្យដៃគូ។

តារាងទី១៣៖ មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ផ្នែកហានិភ័យការងារ

បរិយាយ	មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស			
	ថ្នាក់ជាតិ	មន្ទីរពេទ្យបង្អែក	មណ្ឌលសុខភាព	ឯកជន
ថ្នាក់កណ្តាល	5	6	13	31
ថ្នាក់ខេត្ត	-	87	72	19
សរុប	5	93	85	50
សរុបរួម	233			

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព ឆ្នាំ២០១៩(ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី១២)

១.៣.១. របាយការណ៍ហានិភ័យការងារ

ឆ្នាំ២០១៩ នេះ ប.ស.ស បានទទួលរបាយការណ៍ហានិភ័យការងារពីបណ្តាសហគ្រាសគ្រឹះស្ថាន តាមបណ្តាអាជ្ញាធរនី-ខេត្ត នៅទូទាំងប្រទេសមានចំនួន ១៦ ៤៤៨ករណី មានកម្មករនិយោជិតចំនួន ១៩ ៣០៦នាក់ ស្រីចំនួន ១២ ១៩៥នាក់ ហើយតាមរយៈលទ្ធផលនៃការអង្កេតហានិភ័យការងារមានចំនួន ១៩ ៣៦១នាក់ ស្រីចំនួន ១២ ៤៥១នាក់។

តារាងទី១៤៖ ស្ថានភាពហានិភ័យការងារតាមកម្រិតរបួស

បរិយាយ	លទ្ធផលអង្កេតហានិភ័យការងារ (នាក់)								មិនមែនហានិភ័យការងារ (នាក់)	
	ហានិភ័យការងារ		ស្រាល		ធ្ងន់		ស្លាប់			
	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
ឆ្នាំ២០១៩	19,361	12,451	16,949	11,368	2,154	1,013	258	70	659	446
ឆ្នាំ២០១៨	33,712	24,619	30,790	23,111	2,715	1,442	207	66	1,704	1,397
បម្រែបម្រួល (± %)	-42.57%	-49.43%	-44.95%	-50.81%	-20.66%	-29.75%	24.64%	6.06%	-61.33%	-68.07%

ប្រភព៖ ការិយាល័យតាវកាលិក ឆ្នាំ២០១៩(ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៤)


តារាងទី១៥៖ លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់

បរិយាយ	ហានិភ័យការងារសរុប		គ្រោះថ្នាក់កន្លែងធ្វើការ		គ្រោះថ្នាក់ពេលធ្វើដំណើរ		ជំងឺវិជ្ជាជីវៈ	
	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
ឆ្នាំ២០១៩	19,361	12,451	12,028	8,153	7,333	4,298	-	-
ឆ្នាំ២០១៨	33,712	24,619	24,201	18,794	9,511	5,825	-	-
បម្រែបម្រួល (± %)	-42.57%	-49.43%	-50.30%	-56.62%	-22.90%	-26.21%	-	-

ប្រភព៖ ការិយាល័យតារកាលិក ឆ្នាំ២០១៩(ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៩)

១.៣.២. ប្រៀបធៀបស្ថានភាពហានិភ័យការងារ

ក្រាហ្វិកទី៣. ចំនួនកម្មករនិយោជិតបានចុះបញ្ជីកា និងចំនួនហានិភ័យការងារ (នាក់)



តាមក្រាហ្វិកខាងលើបានបង្ហាញឱ្យឃើញថា កម្មករនិយោជិតទទួលរងហានិភ័យការងារ ឆ្នាំ២០១៩ បើធៀបជាមួយ ឆ្នាំ២០១៨ គិតជាភាគរយមានការថយចុះចំនួន ៥៧,៨០ ភាគរយ។

១.៣.៣. ការទាមទារតារកាលិកហានិភ័យការងារ

ក្នុងឆ្នាំ២០១៩ ប.ស.ស បានទទួលការទាមទារតារកាលិកហានិភ័យការងារសរុបចំនួន ៩ ៩៥៩នាក់ ស្រីចំនួន ៥ ៦០២នាក់ ស្មើនឹង ១៥ ៩៣៤ ឯកសារ។

តារាងទី១៦៖ ការទាមទារតារកាលិកហានិភ័យការងារ

ល.រ	ប្រភេទតារកាលិក	ការទាមទារ (ឯកសារ)		
		ឆ្នាំ២០១៩	ឆ្នាំ២០១៨	បម្រែបម្រួល(± %)
1	តារកាលិកថែទាំ និងព្យាបាល	6,773	14,410	-53.00%
2	តារកាលិកបាត់បង់សមត្ថភាពបណ្តោះអាសន្ន	8,140	14,280	-43.00%
3	តារកាលិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍	592	455	30.11%
4	តារកាលិកឧត្តរជីវី	189	156	21.15%
5	វិភាជន៍បូជាសព	240	211	13.74%
	សរុប	15,934	29,512	-46.01%

ប្រភព៖ ការិយាល័យតារកាលិក ឆ្នាំ២០១៩

១.៣.៤. ការចំណាយតាមប្រភេទតារកាលិក

ក្នុងឆ្នាំ២០១៩ ប.ស.ស បានផ្តល់តារកាលិកហានិភ័យការងារសរុបចំនួន ១០ ២៧៦នាក់ ស្រី ៥ ៨០៩ចំណាយសរុបអស់ ១៨,៩២ប៊ីលានរៀល។

តារាងទី១៧៖ ការផ្តល់តាវកាលិកហានិភ័យការងារ

ល.រ	ប្រភេទតាវកាលិក	ការផ្តល់តាវកាលិក (ឯកសារ)		
		ឆ្នាំ២០១៩	ឆ្នាំ២០១៨	បម្រែបម្រួល (± %)
1	តាវកាលិកព្យាបាល	4,783	10,979	-56.44%
2	តាវកាលិកថែទាំ	2,453	4,084	-39.94%
3	តាវកាលិកបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន	8,184	13,610	-39.87%
4	តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្រោម ២០ % (វិភាជន៍)	209	181	15.47%
5	តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍លើ ២០ % (ធនលាភ)	424	767	-44.72%
6	វិភាជន៍បូជាសព	269	193	39.38%
7	តាវកាលិកឧត្តរជីវី	162	651	-75.12%
8	តាវកាលិកអ្នកចាំថែរក្សា	27	51	-47.06%
សរុប		16,511	30,516	-45.89%

ប្រភព៖ ការិយាល័យតាវកាលិក ឆ្នាំ២០១៩

តារាងទី១៨៖ ការចំណាយតាមប្រភេទតាវកាលិកហានិភ័យការងារ

ល.រ	ក. ប្រភេទតាវកាលិកហានិភ័យការងារ	ឆ្នាំ២០១៩ (មីលាន រៀល)	ឆ្នាំ២០១៨ (មីលាន រៀល)	បម្រែបម្រួល (± %)
1	តាវកាលិកព្យាបាល	1.36	1.85	-26.42%
2	តាវកាលិកថែទាំ	0.18	0.19	-5.64%
3	តាវកាលិកបាត់បង់សមត្ថភាពបណ្តោះអាសន្ន	2.27	2.38	-4.49%
4	តាវកាលិក.អចិន្ត្រៃយ៍ក្រោម ២០% (វិភាជន៍)	0.78	0.79	-1.32%
5	តាវកាលិក.អចិន្ត្រៃយ៍ចាប់ពី ២០%	1.47	0.99	48.83%
6	វិភាជន៍បូជាសព	1.08	0.85	26.59%
7	តាវកាលិកឧត្តរជីវី	2.92	2.17	34.37%
8	តាវកាលិកអ្នកចាំថែរក្សា	0.11	0.07	57.08%
សរុប (ក)		10.17	9.29	9.45%
ល.រ	ខ. ប្រភេទមូលដ្ឋានសុខាភិបាល	ឆ្នាំ២០១៩ (មីលាន រៀល)	ឆ្នាំ២០១៨ (មីលាន រៀល)	បម្រែបម្រួល (± %)
1	មន្ទីរពេទ្យស្ត្រីកាវ	7.89	9.58	-17.66%
2	មន្ទីរពេទ្យក្រៅស្ត្រីកាវ	0.86	1.59	-45.71%
សរុប (ខ)		8.75	11.17	-21.66%
សរុបរួម (ក+ខ)		18.92	20.46	-7.53%

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

ចំនួនអ្នកស្នើសុំ និងចំនួនអ្នកត្រូវបានផ្តល់តាវកាលិកមិនដូចគ្នាទេ ដោយសារឯកសារមួយចំនួនបានបន្សល់ទុកមកពីឆ្នាំចាស់ ហើយបន្តផ្តល់រហូតមកដល់ឆ្នាំបន្ទាប់។

១.៣.៥. ការងារវាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍

គណៈកម្មការវេជ្ជសាស្ត្របានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព យុត្តិធម៌ មនសិការ វិជ្ជាជីវៈ និងកសាងបានជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានទូទៅ និងសមាជិករបស់ ប.ស.ស ជាពិសេសពីនិយោជកជាម្ចាស់សហគ្រាស គ្រឹះស្ថាន មកលើការអនុវត្តរបស់ ប.ស.ស តាមរយៈការ ចូលរួមបង់ភាគទាន ធានារ៉ាប់រងហានិភ័យការងារជូនកម្មករនិយោជិត ហើយវាក៏បានជម្រុញឱ្យ និយោជកផ្តល់ព័ត៌មានពិតអំពីចំនួនកម្មករនិយោជិត និងអំពីចំនួនប្រាក់ខែរបស់កម្មករនិយោជិត ដើម្បី ជៀសវាងការបាត់បង់អត្ថប្រយោជន៍ដែលមានចែងក្នុងច្បាប់។

តារាងទី១៩៖ វាយតម្លៃកម្រិតបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍

បរិយាយ	ប្រជុំ (លើក)	កម្រិតតិចជាង ២០%		កម្រិតចាប់ពី ២០%		ជនរងគ្រោះសរុប	
		សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
ឆ្នាំ២០១៩	22	54	27	144	52	198	79
ឆ្នាំ២០១៨	50	203	72	292	122	495	194
បម្រែបម្រួល (± %)	-56.00%	-73.40%	-62.50%	-50.68%	-57.38%	-60.00%	-59.28%

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព ឆ្នាំ២០១៩

១.៤. ការងារស្តារនីតិសម្បទា

បន្ទាប់ពីទទួលបានសេវាព្យាបាល និងថែទាំសុខភាពដែលទទួលរងដោយហានិភ័យការងារ បណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ជនរងគ្រោះមានសិទ្ធិទទួលបានសេវាវេជ្ជសាស្ត្រ ឬសេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គម។ ដោយក្នុងឆ្នាំ២០១៩ នេះ ប.ស.ស សហការ ជាមួយ៖

- អង្គការសន្តិសុខសង្គមវៀតណាម (Vietnam Social Security) ក្នុងការទស្សនកិច្ចសិក្សាសេវា ស្តារនីតិសម្បទា ដើម្បីសិក្សា និងដកស្រង់បទពិសោធន៍ពីការផ្តល់សេវាស្តារនីតិសម្បទា នៅប្រទេសវៀតណាម
- ស្វែងយល់ពីគម្រោងរបស់អង្គការ JICA ដែលបានផ្តល់ឱ្យប្រទេសកម្ពុជាទៅលើផ្នែក ជនពិការ
- សិក្សាស្រាវជ្រាវពីតម្លៃនៃការផ្តល់អវៈយវៈសិប្បនិម្មិត និងស្ថិតក្នុងការពិភាក្សាជាមួយ Exceed

តារាងទី២០. ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកហានិភ័យការងារ

ល.រ	បរិយាយ	ឆ្នាំ២០១៩		ឆ្នាំ២០១៨		បម្រែបម្រួល(%)	
		សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
1	សេវាស្តារផ្នែកវេជ្ជសាស្ត្រ	69	25	72	34	-4.17%	-26.47%
2	សេវាស្តារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ	8	1	1	1	700.00%	0.00%
3	សេវាស្តារផ្នែកសង្គម	2	1	-	-	កើន	កើន
4	ការជួយសម្របសម្រួលរកការងារឱ្យធ្វើ	-	-	-	-	-	-
	សរុប	79	27	73	35	8.22%	-22.86%

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា ឆ្នាំ២០១៩

តារាងទី២១. ការចំណាយសេវាស្តារនីតិសម្បទាផ្នែកហានិភ័យការងារ

ល.រ	បរិយាយ	ចំណាយសេវាស្តារនីតិសម្បទា (ប៊ីលានរៀល)		
		ឆ្នាំ2019	ឆ្នាំ2018	បម្រែបម្រួល(%)
1	សេវាស្តារផ្នែកវេជ្ជសាស្ត្រ	0.03	0.06	-50.00%
2	សេវាស្តារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ	0.01	-	កើន
3	សេវាស្តារផ្នែកសង្គម	-	-	-
4	ការជួយសម្របសម្រួលរកការងារឲ្យធ្វើ	-	-	-
សរុប		0.04	0.06	-33.33%

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

តារាងទី២២. ពិនិត្យ និងតាមដានស្ថានភាពរបួសជនរងគ្រោះផ្នែកហានិភ័យការងារ

បរិយាយ	សរុប	ស្រី	ចូលធ្វើការវិញ		មិនទាន់ចូលធ្វើការ	
			សរុប	ស្រី	សរុប	ស្រី
ឆ្នាំ2019	142	58	23	8	119	50
ឆ្នាំ2018	-	-	-	-	-	-
បម្រែបម្រួល (± %)	កើន	កើន	កើន	កើន	កើន	កើន

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា ឆ្នាំ២០១៩

២. លទ្ធផលការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

២.១. ការងារបញ្ជីកា និងភាគទាន

២.១.១. ការងារបញ្ជីកា

ប.ស.ស បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិតនៅខេត្តស្វាយរៀង ឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០១៩ នេះ ប.ស.ស បានចុះបញ្ជីកាសហគ្រាស គ្រឹះស្ថានផ្នែកថែទាំសុខភាព សរុបចំនួន ១១ ០៧៨សហគ្រាស មានកម្មករនិយោជិតចំនួន ១ ៧០៣ ៧១៥នាក់ ស្រី ១ ១៩៦ ០០៣នាក់។

តារាងទី២៣៖ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត

សហគ្រាស ចុះបញ្ជីកា និងសមាជិកសរុប									
បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ2016- ឆ្នាំ2019	11,078	1,703,715	1,196,003	6,617	1,249,705	729,268	4,461	454,010	466,735
ឆ្នាំ2016-ឆ្នាំ2018	8,915	1,622,930	1,145,168	5,350	1,208,268	703,999	3,565	414,662	441,169
បម្រែបម្រួល (± %)	24.26%	4.98%	4.44%	23.68%	3.43%	3.59%	25.13%	9.49%	5.80%
សហគ្រាស ចុះបញ្ជីកា និងសមាជិកថ្មី									
បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ2019	2,163	80,785	50,835	1,267	41,437	25,269	896	39,348	25,566
ឆ្នាំ2018	8,248	963,480	602,278	5,004	890,767	440,797	3,244	72,713	161,481
បម្រែបម្រួល (± %)	-73.78%	-91.62%	-91.56%	-74.68%	-95.35%	-94.27%	-72.38%	-45.89%	-84.17%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងតារាងឧបសម្ព័ន្ធទី៣)

តារាងទី២៨៖ បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត

បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី	សហគ្រាស	សមាជិក	ស្រី
ឆ្នាំ២០១៩	10,722	1,197,806	784,021	6,161	629,411	382,396	4,561	568,395	401,625
ឆ្នាំ២០១៨	9,389	1,503,786	887,919	5,286	935,058	482,063	4,103	568,728	405,856
បម្រែបម្រួល (± %)	14.20%	-20.35%	-11.70%	16.55%	-32.69%	-20.68%	11.16%	-0.06%	-1.04%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី១១)

២.១.២. ការងារភាគទាន

ឆ្នាំ២០១៩ ប.ស.ស បានដាក់ឱ្យជាប់ភាគទានចំនួន ៩ ៥៥៦សហគ្រាស គ្រឹះស្ថាន ក្នុងនោះបានបង់ភាគទានមានចំនួន ៨ ៧៨៦សហគ្រាស គ្រឹះស្ថាន និងមានកម្មករនិយោជិតសរុបចំនួន ១ ៣២១ ២៤៩ នាក់ ស្រីចំនួន ៨៨៦ ៧០៧នាក់។

តារាងទី២៩ ៖ ចំនួនសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត បានបង់ភាគទាន

បរិយាយ	សហគ្រាស ជាប់ភាគទាន (មធ្យមភាគ)	សហគ្រាស បានបង់ភាគទាន (មធ្យមភាគ)	កម្មករនិយោជិត (មធ្យមភាគ)		ភាគទាន (ប៊ីលានរៀល)	ភាគរយសហគ្រាស បានបង់ភាគទាន
			សរុប	ស្រី		
ឆ្នាំ២០១៩	9,556	8,786	1,321,249	886,707	407.46	91.94%
ឆ្នាំ២០១៨	8,664	7,558	1,262,128	865,238	340.50	87.23%
បម្រែបម្រួល (± %)	10.30%	16.25%	4.68%	2.48%	19.67%	5.40%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

២.២. ការងារតាវកាលិក

ដើម្បីឱ្យកម្មករនិយោជិតទទួលបានសេវាដែលនៅជិតកន្លែងធ្វើការ និងលំនៅស្ថាន ក្នុងដំណាក់កាលនេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្ត ដែលមានដូចជា មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មន្ទីរពេទ្យឯកជនសរុបចំនួន ១ ៣៨៩មូលដ្ឋាន។

តារាងទី២៦៖ មូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀង

បរិយាយ	ថ្នាក់ជាតិ	មន្ទីរពេទ្យបង្អែក	មណ្ឌលសុខភាព	ឯកជន
ថ្នាក់កណ្តាល	5	8	42	49
ថ្នាក់ខេត្ត	-	107	1,147	35
សរុប	5	115	1,189	84
សរុបរួម	1,393			

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី១២)

ប.ស.ស បានផ្តល់តាវកាលិកថែទាំសុខភាពសរុបចំនួន ៨៧ ២១៦ឯកសារ ដែលមានជនរងគ្រោះចំនួន ៨៦ ៧៧០នាក់ (ស្រី ៨៣ ២៧២នាក់) ក្នុងនោះមានសេវាសង្គ្រោះបន្ទាន់ចំនួន ៧០៩ឯកសារ ប្រាក់បំណាច់លំហែមាតុភាពចំនួន ៦៩ ០៦១ឯកសារ និងប្រាក់ចំណាច់ប្រចាំថ្ងៃចំនួន ១៧ ៤៤៦ឯកសារ ដែលមានជនរងគ្រោះទៅប្រើប្រាស់សេវាចំនួន ២ ៤៦៥ ១១១ ដង/នាក់។

តារាងទី២៧៖ ការផ្តល់តាមប្រភេទតាមកាលិកថែទាំសុខភាព

ល.រ	ការផ្តល់តាមប្រភេទតាមកាលិក	ឯកសារ		បម្រែបម្រួល(± %)
		ឆ្នាំ2019	ឆ្នាំ2018	
1	តាមកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ	17,446	10,315	69.13%
2	តាមកាលិកសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ(ករណីសង្គ្រោះបន្ទាន់)	709	698	1.58%
3	តាមកាលិកលំហែមាតុភាព	69,061	44,174	56.34%
សរុប		87,216	55,187	58.04%

ប្រភព៖ ការិយាល័យតាមកាលិក ឆ្នាំ២០១៩

តារាងទី២៨៖ ការចំណាយតាមកាលិកថែទាំសុខភាព

ល.រ	ការចំណាយតាមប្រភេទតាមកាលិក	គិតជាប៊ីលានរៀល		បម្រែបម្រួល (± %)
		ឆ្នាំ2019	ឆ្នាំ2018	
1	តាមកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ	6.87	8.87	-22.55%
2	តាមកាលិកសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ(ករណីសង្គ្រោះបន្ទាន់)	0.29	0.33	-12.12%
3	តាមកាលិកលំហែមាតុភាព	143.26	81.77	75.20%
សរុប(1)		150.42	90.97	65.35%
ការចំណាយតាមមន្ទីរពេទ្យ				
ល.រ	មន្ទីរពេទ្យ	ឆ្នាំ២០១៩ (ប៊ីលានរៀល)	ឆ្នាំ២០១៩ (ប៊ីលានរៀល)	បម្រែបម្រួល (± %)
1	មន្ទីរពេទ្យផ្លូវការ	135.17	73.22	84.61%
សរុប(2)		135.17	73.22	84.61%
សរុប(1)+(2)		285.59	164.19	73.94%

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

តារាងទី២៩៖ ការទូទាត់តាមប្រភេទអ្នកប្រើប្រាស់សេវាថែទាំសុខភាព

ល.រ	ការទូទាត់តាមប្រភេទអ្នកប្រើប្រាស់សេវាថែទាំសុខភាព	ឆ្នាំ2019	ឆ្នាំ2018	បម្រែបម្រួល (± %)
		ដង/នាក់	ដង/នាក់	
1	ពិគ្រោះជំងឺក្រៅ (OPD)	2,092,691	1,183,849	76.77%
2	សម្រាកនៅពេទ្យ (IPD)	372,420	43,049	765.11%
សរុប		2,465,111	1,226,898	100.92%

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព ឆ្នាំ២០១៩

២.៣. ការងារស្តារនីតិសម្បទា

តារាងទី៣០៖ ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ

ល.រ	បរិយាយ	ឯកតា	ឆ្នាំ2019	ឆ្នាំ2018	បម្រែបម្រួល(± %)
1	ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ	ដង/នាក់	14	3	366.67%
2	ចំណាយផ្នែកវេជ្ជសាស្ត្រ	ប៊ីលានរៀល	0.004	0	កើន

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

តារាងទី៣១៖ ពិនិត្យ និងតាមដានស្ថានភាពរបួសជនរងគ្រោះផ្នែកថែទាំសុខភាព

បរិយាយ	សរុប	ស្រី	ចូលធ្វើការវិញ		មិនទាន់ចូលធ្វើការ	
			សរុប	ស្រី	សរុប	ស្រី
ឆ្នាំ២០១៩	21	11	6	2	15	9
ឆ្នាំ២០១៨	0	0	0	0	0	0
បម្រែបម្រួល (± %)	កើន	កើន	កើន	កើន	កើន	កើន

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា ឆ្នាំ២០១៩

៣. ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន

ការរៀបចំបង្កើតឱ្យមានរបបប្រាក់សោធន សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជនបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះអនាគត នៃកម្លាំងពលកម្មសកម្ម នាពេលបច្ចុប្បន្ន និងម្យ៉ាងទៀតក៏ជាការរួមចំណែកលើកកម្ពស់ផលិតភាពពលកម្មផងដែរ ព្រោះថាតាមរយៈយន្តការនេះ កម្មករនិយោជិត ដែលជាកម្លាំងពលកម្មសកម្មនឹងមានភាពកក់ក្តៅក្នុងចិត្តចំពោះអនាគតរបស់ខ្លួន ទោះបីជាកំពុងធ្វើការក្នុងវិស័យឯកជនក្តី ក៏ពួកគេអាចមានលទ្ធភាពរស់នៅដោយខ្លួនឯងបាននៅពេលជរាភាព ដោយមិនអាស្រ័យទាំងស្រុងលើការចិញ្ចឹមជីវិតពីកូនចៅនោះឡើយ។ ចំណុចនេះគឺជាផ្នែកមួយលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ជនចាស់ជរា។

បច្ចុប្បន្ន ប.ស.ស បាននិងកំពុងសិក្សាបទដ្ឋានគតិយុត្ត ដែលឈានដល់ការរៀបចំសមិទ្ធិលទ្ធភាពដាក់ឱ្យដំណើរការផ្នែកប្រាក់សោធននេះនៅឆ្នាំ២០២០ ខាងមុខ។

ខ. ការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន

១. ជម្រុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ

ប.ស.ស បានទទួលនូវទំនុកចិត្ត និងសេចក្តីជឿជាក់ទាំងស្រុងពីសំណាក់រាជរដ្ឋាភិបាលចំពោះសមិទ្ធិផលកន្លងមក ដែលការណ៍នេះហើយ ប.ស.ស ត្រូវទទួលភារកិច្ចថ្មីក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨ ដោយឡែកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ គ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២០។

២. ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

២.១. ការងារចុះបញ្ជីកា និងភាគទាន

២.១.១. ការងារចុះបញ្ជីកា

តារាងទី៣២៖ បច្ចុប្បន្នភាពការចុះបញ្ជីស្ថាប័ន មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន

បរិយាយ	សរុប			មន្ត្រីសាធារណៈ			អតីតមន្ត្រីរាជការ			អតីតយុទ្ធជន		
	ស្ថាប័ន	សមាជិក	ស្រី	ស្ថាប័ន	សមាជិក	ស្រី	ស្ថាប័ន	សមាជិក	ស្រី	ស្ថាប័ន	សមាជិក	ស្រី
ឆ្នាំ២០១៩	36	338,533	107,705	34	223,910	90,389	1	56,234	13,940	1	58,389	3,376
ឆ្នាំ២០១៨	36	317,078	100,361	34	207,087	83,695	1	55,221	13,577	1	54,770	3,089
បម្រែបម្រួល (± %)	0%	7%	7%	0%	8%	8%	0%	2%	3%	0%	7%	9%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩

២.១.២. ការងារភាគទាន

តារាងទី៣៣. ចំនួនស្ថាប័ន មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បង់ភាគទាន

បរិយាយ	ស្ថាប័នជាប់ភាគទាន	ស្ថាប័នបង់ភាគទាន	សមាជិក		ភាគទាន (ប៊ីលានរៀល)
			សរុប	ស្រី	
ឆ្នាំ២០១៩	36	36	338,533	107,705	23.84
ឆ្នាំ២០១៨	36	36	317,078	100,361	20.79
បម្រែបម្រួល (± %)	0.00%	0.00%	6.77%	7.32%	14.67%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន និងការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

២.២. ការងារតាវកាលិក

តារាងទី៣៤៖ សមាជិកទៅប្រើប្រាស់សេវា

បរិយាយ	សមាជិកទៅប្រើប្រាស់សេវា (ដង/នាក់)	
	សរុប	ស្រី
ឆ្នាំ២០១៩	99,870	44,941
ឆ្នាំ២០១៨	30,727	13,827
បម្រែបម្រួល(± %)	225.02%	225.02%

ប្រភព៖ ការិយាល័យធានារ៉ាប់រងសុខភាព ឆ្នាំ២០១៩

តារាងទី៣៥៖ ការចំណាយការកាលិកផ្នែកថែទាំសុខភាព

ល.រ	បរិយាយ	ការចំណាយ (ប៊ីលានរៀល)		បម្រែបម្រួល(± %)
		ឆ្នាំ២០១៩	ឆ្នាំ២០១៨	
1	សេវាបញ្ជូន ព្យាបាល និងថែទាំវេជ្ជសាស្ត្រ(ករណីសង្គ្រោះបន្ទាន់)	0.45	0.32	39.56%
2	ចំណាយមន្ទីរពេទ្យផ្លូវការ	22.14	2.79	693.39%
សរុប		22.58	3.11	626.11%

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

២.៣. ការងារស្តារនីតិសម្បទា

តារាងទី៣៦៖ ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកថែទាំសុខភាព

ល.រ	បរិយាយ	ឆ្នាំ២០១៩		ឆ្នាំ២០១៨		បម្រែបម្រួល (± %)	
		សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
1	មន្ត្រីសាធារណៈ	3	2	-	-	កើន	-
2	អតីតមន្ត្រីសាធារណៈ	-	-	-	-	-	-
3	អតីតយុទ្ធជន	3	-	-	-	កើន	-
សរុប		6	2	-	-	កើន	-

ប្រភព៖ ការិយាល័យស្តារនីតិសម្បទា ឆ្នាំ២០១៩

តារាងទី៣៧៖ ការចំណាយសេវាស្តារនីតិសម្បទាផ្នែកថែទាំសុខភាព

ល.រ	បរិយាយ	បីឆ្នាំរៀង		
		ឆ្នាំ២០១៩	ឆ្នាំ២០១៨	បម្រែបម្រួល(± %)
1	មន្ត្រីសាធារណៈ	0.005	-	កើន
2	អតីតមន្ត្រីសាធារណៈ	-	-	-
3	អតីតយុទ្ធជន	0.00	-	កើន
សរុប		0.009	-	-

ប្រភព៖ ការិយាល័យហិរញ្ញវត្ថុ និងកិច្ចការគណនេយ្យ ឆ្នាំ២០១៩

គ. ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន

១. ការចុះបញ្ជីកា

តារាងទី៣៨៖ បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតបានចុះបញ្ជីកាប្រព័ន្ធ

បរិយាយ	សរុប			ថ្នាក់កណ្តាល			ថ្នាក់ខេត្ត		
	ស/ហ	សមាជិក	ស្រី	ស/ហ	សមាជិក	ស្រី	ស/ហ	សមាជិក	ស្រី
ឆ្នាំ២០១៩	944	88,190	17,577	221	35,284	3,359	723	52,906	14,218
ឆ្នាំ២០១៨	941	30,918	16,511	218	25,022	2,296	723	5,896	14,215
បម្រែបម្រួល (± %)	0.32%	185.24%	6.46%	1.38%	41.01%	46.30%	0.00%	797.32%	0.02%

ប្រភព៖ ការិយាល័យបញ្ជីកា និងភាគទាន ឆ្នាំ២០១៩ (ទិន្នន័យលម្អិតសូមមើលក្នុងឧបសម្ព័ន្ធទី១១)

២. ការងារតាវកាលិក

កម្មករនិយោជិតក្រៅប្រព័ន្ធត្រូវប្រើប្រាស់សេវាតាមប្រព័ន្ធផ្តល់សេវាពីថ្នាក់បឋមនៅមូលដ្ឋានសុខាភិបាលថ្នាក់ទាប ទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់។ ក្នុងករណីសង្គ្រោះបន្ទាន់ ជនរងគ្រោះ ឬអ្នកជំងឺ អាចចូលទៅទទួលសេវាមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតបំផុត។

៣. ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន

តារាងទី៣៩៖ ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន

បរិយាយ	ចំនួនស្រ្តីសម្រាលកូន (នាក់)			ចំនួនកូនសរុប (នាក់)	ទឹកប្រាក់ក្នុងកូនម្នាក់(រៀល)	ទឹកប្រាក់សរុប (បីឆ្នាំរៀង)
	ស្រ្តីសម្រាលកូនសរុប	ស្រ្តីកូនភ្លោះពីរ	ស្រ្តីកូនភ្លោះបី			
ឆ្នាំ២០១៩	77,449	509	4	77,966	400,000	31.19
ឆ្នាំ២០១៨	65,054	470	5	65,534	400,000	26.21
បម្រែបម្រួល (± %)	19.05%	8.30%	-20.00%	18.97%	0.00%	18.97%

ប្រភព៖ ការិយាល័យតាវកាលិក ឆ្នាំ២០១៩

តារាងទី៣៩.១. ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតក្នុងប្រព័ន្ធជាស្ត្រីនៅពេលសម្រាលកូន

បរិយាយ	ចំនួនស្ត្រីសម្រាលកូន (នាក់)			ចំនួនកូនសរុប (នាក់)	ទឹកប្រាក់ក្នុងកូនម្នាក់(រៀល)	ទឹកប្រាក់សរុប (ប៊ីលានរៀល)
	ស្ត្រីសម្រាលកូនសរុប	ស្ត្រីកូនភ្លោះពីរ	ស្ត្រីកូនភ្លោះបី			
ឆ្នាំ2019	77,229	506	4	77,743	400,000	31.10
ឆ្នាំ2018	64,652	467	5	65,129	400,000	26.05
បម្រែបម្រួល (± %)	19.45%	8.35%	-20.00%	19.37%	0.00%	19.37%

ប្រភព៖ ការិយាល័យតារាងកាលិក ឆ្នាំ២០១៩

តារាងទី៣៩.២. ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធជាស្ត្រីនៅពេលសម្រាលកូន

បរិយាយ	ចំនួនស្ត្រីសម្រាលកូន (នាក់)			ចំនួនកូនសរុប (នាក់)	ទឹកប្រាក់ក្នុងកូនម្នាក់(រៀល)	ទឹកប្រាក់សរុប (ប៊ីលានរៀល)
	ស្ត្រីសម្រាលកូនសរុប	ស្ត្រីកូនភ្លោះពីរ	ស្ត្រីកូនភ្លោះបី			
ឆ្នាំ2019	220	3	-	223	400,000	0.09
ឆ្នាំ2018	402	3	-	405	400,000	0.16
បម្រែបម្រួល (± %)	-45.27%	0.00%	-	-44.94%	0.00%	-44.94%

ប្រភព៖ ការិយាល័យតារាងកាលិក ឆ្នាំ២០១៩

ឃ. ការងារគាំទ្រការអនុវត្ត

១. ការងាររៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ

ការកើនឡើងនូវទំហំការងារ ចំនួនសមាជិក ស្ថានភាពនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងតម្រូវការនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែកសម្រាប់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ឆ្នាំ២០១៩ នេះ ប.ស.ស បានខិតខំប្រឹងប្រែងបំពេញការងារឡើងដោយបានរៀបចំពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមតាមរយៈការរៀបចំផែនការរយៈពេលវែង ដែលមានលក្ខណៈស៊ីជម្រៅ និងការកសាងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្ត ដើម្បីធានាក្នុងការផ្តល់សេវាសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការ។

២. ការងារគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស

២.១. ការងាររដ្ឋបាល និងហិរញ្ញវត្ថុ

២.១.១. ការងាររដ្ឋបាល

ការងាររដ្ឋបាល មានតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រងឯកសារ ការផ្គត់ផ្គង់ និងការគ្រប់គ្រងមន្ត្រី បុគ្គលិក ដើម្បីធានាបាននូវការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

២.១.២. ការងារហិរញ្ញវត្ថុ

ការងារគណនេយ្យ និងកិច្ចការហិរញ្ញវត្ថុរបស់ ប.ស.ស ប្រតិបត្តិការតាមរយៈប្រព័ន្ធធនាគារទាំងស្រុងពេលគឺ រាល់កិច្ចដំណើរការនៃការគ្រប់គ្រងចំណូល និងចំណាយ មានជាអាទិ៍ ការប្រមូលភាគទានពីសហគ្រាស គ្រឹះស្ថាន ការបង់ប្រាក់ពិន័យ ការចំណាយតារាងកាលិកដល់កម្មករនិយោជិត ដែលរងហានិភ័យការងារ និងការចំណាយរដ្ឋបាល ត្រូវបានប្រព្រឹត្តទៅដោយឆ្លងកាត់តាមប្រព័ន្ធធនាគារ ក្នុងនោះមានធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារឯកទេសវីង ក្នុងការប្រមូល

ភាគទាន បើកផ្តល់តាវកាលិក និងការរក្សាមូលនិធិបម្រុងសន្តិសុខសង្គម ក្នុងគោលដៅធានាពីប្រសិទ្ធភាព និងគណនេយ្យភាព។ ក្នុងដំណើរការនៃកិច្ចប្រតិបត្តិការ ប.ស.ស បានអនុវត្តនូវការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

- រៀបចំផែនការចំណូល និងចំណាយសម្រាប់ឆ្នាំបន្ទាប់ (លើកទិសដៅអនុវត្តន៍)
- រៀបចំរបាយការណ៍ចំណូល និងចំណាយសាច់ប្រាក់លម្អិតប្រចាំខែ ក្នុងឆ្នាំ២០១៩
- កត់ត្រាចំណូលភាគទានប្រចាំខែ ដែលបានមកពីការប្រមូលភាគទានតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នីមួយៗនៅក្នុង Account Receivable
- កត់ត្រាចំណាយប្រចាំថ្ងៃនៅក្នុង Journal Entry
- កត់ត្រាចំណាយជំពាក់ជាសាច់ប្រាក់ប្រចាំខែ សម្រាប់អង្គភាពផ្គត់ផ្គង់ដូចជាថ្លៃព្យាបាលនៅតាមមន្ទីរពេទ្យនីមួយៗ និងតាវកាលិកធនលាភដែលសមាជិក ប.ស.ស ទទួលបានក្នុង Account Payable
- រៀបចំអត្រាប្តូរប្រាក់សម្រាប់ភាគទានប្រចាំខែនីមួយៗ
- ពិនិត្យចំណាយផ្សេងៗដូចជា ចំណាយបេសកកម្ម, ចំណាយរដ្ឋបាល, ចំណាយបង្ការហានិភ័យការងារ និងចំណាយតាវកាលិក
- រៀបចំបង់ពន្ធលើប្រាក់លើកទឹកចិត្តប្រចាំខែនីមួយៗ
- រៀបចំបញ្ជីលើកប្រាក់បៀវត្សប្រចាំខែនីមួយៗ
- ផ្ទៀងផ្ទាត់របាយការណ៍ធនាគារជាមួយសៀវភៅបេឡា។

២.២. កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស

កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ជាការងារមួយសំខាន់ក្នុងការអភិវឌ្ឍអង្គភាព និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងផ្នែកដែលពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានានូវនិរន្តរភាពនៃកិច្ចដំណើរការរបស់អង្គភាព លើការរៀបចំផែនការ បែបបទ និងនីតិវិធីការងារ ក៏ដូចជាការអភិវឌ្ឍនូវចំណេះដឹង ការដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ការងារថ្មីៗ។ កិច្ចសហប្រតិបត្តិការ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ជាការចូលរួមចំណែកនៅក្នុងសកម្មភាពការងារសង្គមទាំងមូលឱ្យមានការរីកចម្រើនផងដែរ ដែលថ្នាក់ដឹកនាំក៏ដូចជាមន្ត្រី ប.ស.ស បានចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់យោបល់ សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដូចខាងក្រោម៖

២.២.១. កិច្ចសហប្រតិបត្តិការ

តារាងទី៤០ ៖ កិច្ចសហប្រតិបត្តិការ

ល.រ	ដៃគូសហការ	កិច្ចសហប្រតិបត្តិការ
១	អង្គការអន្តរជាតិខាងការងារ (ILO)	<ul style="list-style-type: none"> - សហការរៀបចំសិក្ខាសាលាស្តីពី ការពិនិត្យលើដំណើរការនៃការអនុវត្តរបស់ ប.ស.ស និងការគ្រប់គ្រងធនធានមនុស្ស - សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំគោលនយោបាយ និងហិរញ្ញប្បទានរបបប្រាក់សោធន - បានឧបត្ថម្ភគាំទ្រដល់មន្ត្រីជំនាញ ប.ស.ស ចូលរួមវគ្គប្រតិបត្តិ ស្តីពី

		<p>គោលនយោបាយរបបប្រាក់សោធន (Executive Course on Pension Policy) នៅប្រទេសម៉ាឡេស៊ី និងវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការវិភាគលើការវាយតម្លៃផ្នែកហិរញ្ញវត្ថុ នៃមូលនិធិធានារ៉ាប់រងសុខភាពសង្គម នៅប្រទេសវៀតណាម</p> <ul style="list-style-type: none"> - បានឧបត្ថម្ភគាំទ្រដល់ការបកប្រែកញ្ចប់ព័ត៌មាន (Info Pack) នៃប.ស.ស ជាភាសាចិន និងកូរ៉េ ។
២	កិច្ចសហប្រតិបត្តិការអាឡឺម៉ង់(GIZ)	<ul style="list-style-type: none"> - ផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេសដល់ថ្នាក់ដឹកនាំ ប.ស.ស - ផ្តល់អ្នកជំនាញការផ្នែកសន្តិសុខសង្គមគឺលោក Hubert Zander សម្រាប់ជួយផ្នែកបច្ចេកទេសដល់ ប.ស.ស - បានឧបត្ថម្ភគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ប.ស.ស ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ <ul style="list-style-type: none"> • ផ្នែកហិរញ្ញវត្ថុសាធារណៈសម្រាប់ការវិភាគប្រព័ន្ធគាំពារសង្គម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO) • ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកគាំពារសង្គម (Actuarial Training on Social Protection) នៅអង្គការធានារ៉ាប់រងសុខភាព ហ្វីលីពីន (PhilHealth) នៃប្រទេសហ្វីលីពីន • កិច្ចសហការជាមួយដៃគូពាក់ព័ន្ធ នៅខេត្តសៀមរាប • ការគ្រប់គ្រងគម្រោង (Project management training) នៅសណ្ឋាគារសាន់វ៉េភ្នំពេញ • ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុផ្នែកប្រព័ន្ធគាំពារសង្គម នៅទីក្រុងហាណូយ ប្រទេសវៀតណាម - បានឧបត្ថម្ភគាំទ្រជូនដល់ថ្នាក់ដឹកនាំនៃ ប.ស.ស. ថ្នាក់កណ្តាល និងប្រធានការិយាល័យ ប.ស.ស សាខាខេត្តចំនួន ៨ បានចូលរួមទស្សនៈកិច្ចសិក្សា នៅអង្គការធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) នៃប្រទេសហ្វីលីពីន - បានឧបត្ថម្ភគាំទ្រជូនដល់ថ្នាក់ដឹកនាំ ប.ស.ស. បានចូលរួមកិច្ចប្រជុំសកលរបស់អង្គការ Joint Learning Network នៅប្រទេស Bahrain - បានឧបត្ថម្ភគាំទ្រដល់ដំណើរការនៃ កម្មវិធីតាមរយៈទូរស័ព្ទដៃសម្រាប់សមាជិក ប.ស.ស. (NSSF Mobile Application) ។
៣	អង្គការGRET	<ul style="list-style-type: none"> - សហការរៀបចំសិក្ខាសាលាស្តីពី ការសិក្សានូវសមិទ្ធិលទ្ធភាព នៃការអនុវត្តគោលនយោបាយកិច្ចគាំពារសង្គម លើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសណ្ឋាគារភ្នំពេញ - សហការរៀបចំគម្រោងពង្រីករបបគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នកតម្កល់ និងអ្នកបម្រើក្នុងផ្ទះ (Social Protection: Innovations for Informal Sector, SPIN Project) ។
៤	ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ-ជប៉ុន (JICA)	<ul style="list-style-type: none"> - ការស្ទាបស្ទង់ផែនការលម្អិតលើគម្រោងថ្មី ស្តីពី ការធានារ៉ាប់រងសុខភាពសង្គមសម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SHIP Project) - ឧបត្ថម្ភគាំទ្រជូនដល់ថ្នាក់ដឹកនាំ ប.ស.ស ចូលរួមសន្និសីទនៃមូល

		និពិព្រះអង្គម្ចាស់ Mahidol (Prince Mahidol Award Conference) ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។
៥	ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកូរ៉េ (KOICA)	- បានឧបត្ថម្ភគាំទ្រជូនដល់ថ្នាក់ដឹកនាំ នៃការិ.ស្តារនីតិសម្បទា នៃប.ស.ស ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអ្នកជំនាញស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ ដែលបានប្រព្រឹត្តទៅនៅសាធារណៈរដ្ឋកូរ៉េ។
៦	មូលនិធិ Weave Our Future	- បានឧបត្ថម្ភគាំទ្រគម្រោងពង្រីករបបគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នករត់ម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ (Social Protection: Innovations for Informal Sector, SPIN Project) - គាំទ្រដល់លទ្ធភាពក្នុងការផ្តល់ជំនួយលើគម្រោងផ្សព្វផ្សាយថ្មី នៃប.ស.ស។
៧	ទីភ្នាក់ងារដើម្បីការអភិវឌ្ឍបារាំង (AFD)	- បានឧបត្ថម្ភគាំទ្រគម្រោងពង្រីករបបគាំពារសង្គមផ្នែកថែទាំសុខភាពសម្រាប់អ្នករត់ម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ (Social Protection: Innovations for Informal Sector, SPIN Project)។

ប្រភព៖ ការិយាល័យសម្របសម្រួល និងទំនាក់ទំនងសាធារណៈ ឆ្នាំ២០១៩

២.២.២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវា

តារាងទី៤១៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នដើម្បីបង្កើនប្រសិទ្ធភាពការផ្តល់សេវា

ការបណ្តុះបណ្តាល និងសិក្ខាសាលា							
លរ	បរិយាយ		ឆ្នាំ២០១៩	ឆ្នាំ២០១៨	បម្រែបម្រួល (± %)		
១	ក្នុងប្រទេស	សិក្ខាកាម	វគ្គ	13	3	333.33%	
			មន្ត្រី	សរុប	141	55	156.36%
				ស្រី	11	3	266.67%
			បុគ្គលិក	សរុប	399	34	1073.53%
				ស្រី	156	13	1100.00%
២	ក្រៅប្រទេស	សិក្ខាកាម	វគ្គ	12	3	300.00%	
			មន្ត្រី	សរុប	21	4	425.00%
				ស្រី	6	1	500.00%
			បុគ្គលិក	សរុប	-	-	-
				ស្រី	-	-	-
សរុប (1+2)	សិក្ខាកាម	វគ្គ	25	6	316.67%		
		មន្ត្រី	សរុប	162	59	174.58%	
			ស្រី	17	4	325.00%	
		បុគ្គលិក	សរុប	399	34	1073.53%	
			ស្រី	156	13	1100.00%	
សិក្ខាកាម សរុប	សរុប	561	93	503.23%			
	ស្រី	173	17	917.65%			

ប្រភព៖ ការិយាល័យរដ្ឋបាល ឆ្នាំ២០១៩

២.៣. ការងារព័ត៌មានវិទ្យា

ប.ស.ស បានរៀបចំកិច្ចប្រតិបត្តិការការងារ និងការគ្រប់គ្រងទិន្នន័យតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យាលើការងារចុះបញ្ជីកា បង់ភាគទាន ការផ្តល់តារាងកាលិក ការគ្រប់គ្រងវត្តមានមន្ត្រី និងការងារសំខាន់ៗមួយចំនួនទៀត ជាក់ស្តែងនៅឆ្នាំ២០១៩ ប.ស.ស សម្រេចបានលើការងារព័ត៌មានវិទ្យា ដូចខាងក្រោម៖

២.៣.១. ការងារបច្ចុប្បន្នភាពកម្មវិធីឱ្យកាន់តែប្រសើរឡើង

- កម្មវិធី NSSF Scan Document
- កម្មវិធី E-Form (Window Application)
- កម្មវិធីបណ្តឹង (Compliant System)
- កម្មវិធីស្វែងរកសមាជិក និងផ្ទៀងផ្ទាត់សមាជិកតាមមន្ទីរពេទ្យឯកជន
- កម្មវិធី NSSF Sage App (កម្មវិធីគណនី)
- ធ្វើការ Run Script Update Eligible លើប្រព័ន្ធ HSPIS ជាប្រចាំ
- កម្មវិធីគ្រប់គ្រងព័ត៌មាន និងវត្តមានមន្ត្រី និងបុគ្គលិក
- កម្មវិធីបញ្ជីកា និងភាគទាន
- កម្មវិធីគ្រប់គ្រងការផ្តល់តារាងកាលិកជូនសមាជិក ប.ស.ស។

២.៣.២ ការងារបង្កើតកម្មវិធីសម្រាប់បំពេញការងារ

- កម្មវិធីរៀបចំទិន្នន័យ (API) សម្រាប់ Mobile App ថ្មី សម្រាប់ផ្តល់ព័ត៌មានអំពីការិយាល័យ ប.ស.ស សាខា ខេត្ត-ខណ្ឌ និងបង្ហាញព័ត៌មានមូលដ្ឋានសុខាភិបាល
- កម្មវិធីគ្រប់គ្រងគណនីប្រើប្រាស់កម្មវិធី ប.ស.ស រួម (User Account)
- សិក្សាបង្កើតកម្មវិធីគ្រប់គ្រងរបាយការណ៍
- កម្មវិធីបង្ហាញរបាយការណ៍ និងស្វែងរកព័ត៌មានរបស់កម្មករនិយោជិតតាមរយៈទូរស័ព្ទដៃ (Android និង IOS)

២.៤. ការងារសវនកម្មផ្ទៃក្នុង

ពង្រឹងការអនុវត្តមុខងារសវនកម្មផ្ទៃក្នុង ចុះធ្វើសវនកម្មនៅការិយាល័យជំនាញស្នាក់ការកណ្តាល និងការិយាល័យសាខាខេត្ត-ខណ្ឌ។

២.៥. គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹង នៃ ប.ស.ស

គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹង នៃ ប.ស.ស ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយវិវាទ ឬបណ្តឹងដែលទាក់ទងទៅនឹងការអនុវត្តបទប្បញ្ញត្តិ និងបទបញ្ជាខាងវិស័យសន្តិសុខសង្គម រវាងសមាជិក ប.ស.ស និយោជក និង ប.ស.ស ដែលគណៈកម្មការនេះមានការចូលរួមត្រីភាគី រួមមានតំណាង ប.ស.ស តំណាងនិយោជក និងកម្មករនិយោជិត។

៣. ព្រឹត្តិការណ៍ផ្សព្វផ្សាយអប់រំ និងបង្ការ

៣.១. ការព្រឹត្តិការណ៍ផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម

តារាងទី៤២៖ ការងារផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម

បរិយាយ	លើក	អ្នកចូលរួម	
		សរុប	ស្រី
ឆ្នាំ២០១៩	90	6,466	4,915
ឆ្នាំ២០១៨	290	50,164	41,440
បម្រែបម្រួល (± %)	-68.97%	-87.11%	-88.14%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

តារាងទី ៤២.១៖ ផ្សព្វផ្សាយផ្នែកហានិភ័យការងារ

បរិយាយ	លើក	អ្នកចូលរួម	
		សរុប	ស្រី
ឆ្នាំ២០១៩	37	2,885	2,161
ឆ្នាំ២០១៨	126	21,761	18,129
បម្រែបម្រួល (± %)	-70.63%	-86.74%	-88.08%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

តារាងទី ៤២.២៖ ផ្សព្វផ្សាយផ្នែកថែទាំសុខភាព

បរិយាយ	លើក	អ្នកចូលរួម	
		សរុប	ស្រី
ឆ្នាំ២០១៩	53	3,581	2,754
ឆ្នាំ២០១៨	164	28,403	23,311
បម្រែបម្រួល (± %)	-67.68%	-87.39%	-88.19%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

៣.២. ក្រុមការងារ ប.ស.ស សហការជាមួយក្រុមការងារផ្សព្វផ្សាយព្រឹត្តិការណ៍-នយោបាយអភិវឌ្ឍន៍វិស័យការងារ

តារាងទី៤៣៖ ក្រុមការងារ ប.ស.ស សហការជាមួយក្រុមការងារផ្សព្វផ្សាយ ពង្រឹងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ

បរិយាយ	សហគ្រាសបានទទួលការផ្សព្វផ្សាយអប់រំ		កម្មករនិយោជិតចូលរួម	
	សហគ្រាស	លើក	សរុប	ស្រី
ឆ្នាំ២០១៩	459	459	21,991	15,448
ឆ្នាំ២០១៨	815	815	206,950	184,363
បម្រែបម្រួល (± %)	-43.68%	-43.68%	-89.37%	-91.62%


ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

៣.៣. ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក)

ឆ្នាំ២០១៩ នេះ ក្រុមការងារ ទ.ស.ប.ក បានចុះអង្កេតករណីកម្មករនិយោជិតសន្លប់ សម្របសម្រួលចាត់វិធានការកែលម្អ និងជួយសង្គ្រោះបន្ទាន់ នៅរោងចក្រចំនួន ១១និងមានកម្មករនិយោជិតសន្លប់ចំនួន ៨៣១នាក់ ស្រីចំនួន ៨២២នាក់។ ក្នុងនោះ ក្រុមការងារ ទ.ស.ប.ក សង្កេតឃើញថា មូលហេតុចម្បងៗដែលបណ្តាលឱ្យមានករណីកម្មករនិយោជិតសន្លប់មានដូចជា៖

- ស្ថានភាពកម្មករនិយោជិតសន្លប់

ក្រាហ្វិកទី៤. មូលហេតុនៃកម្មករនិយោជិតសន្លប់ទាំង ១១រោងចក្រកាត់ដេរ និងផលិតស្បែកជើង



តារាងទី៤៤៖ ទិន្នន័យរោងចក្រ និងកម្មកររោងចក្រសន្លប់

បរិយាយ	រោងចក្រដែលមានករណីកម្មករនិយោជិតសន្លប់		កម្មករនិយោជិតសន្លប់	
	រោងចក្រ	លើក	សរុប	ស្រី
ឆ្នាំ២០១៩	11	13	831	822
ឆ្នាំ២០១៨	17	17	2,109	2,096
បម្រែបម្រួល(± %)	-35.29%	-23.53%	-60.60%	-60.78%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

- ការផ្សព្វផ្សាយអប់រំ

តារាងទី៤៥៖ ការផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត

បរិយាយ	សហគ្រាស		កម្មករនិយោជិតចូលរួម	
	សហគ្រាស	លើក	សរុប	ស្រី
ឆ្នាំ២០១៩	34	34	2,677	2,106
ឆ្នាំ២០១៨	105	105	20,802	15,816
បម្រែបម្រួល(±)	-67.62%	-67.62%	-87.13%	-86.68%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

៣.៤. ក្រុមការងារសុវត្ថិភាពចរាចរណ៍ដ្ឋានគោតសម្រាប់គាំពារកម្មករនិយោជិត

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ក៏ដូចជាទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប.ស.ស បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអប់រំវិទ្យាសាស្ត្រ និងសុវត្ថិភាពចរាចរណ៍ដល់កម្មករនិយោជិត និងអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត។

- ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍

តារាងទី៤៦៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត

បរិយាយ	ករណី	ស្ថានភាពជនរងគ្រោះ (នាក់)					យានយន្តទូទៅ (%)			យានយន្តបង្ហោត (%)		តាមវិស័យ (%)		
		ស្លាប់	របួសធ្ងន់	របួសស្រាល	សរុប	ស្រី	ម៉ូតូ	រថយន្ត	ផ្សេងៗ	រថយន្តដឹកកម្មករ	រថយន្តដទៃ	រោងចក្រ	ធនាគារ/មីក្រូហិរញ្ញវត្ថុ	ផ្សេងៗ
ឆ្នាំ2019	1,554	50	341	1,615	2,006	1,220	92.54%	2.77%	4.70%	25.93%	74.07%	44.92%	15.64%	39.45%
ឆ្នាំ2018	1,710	42	332	1,489	1,863	1,042	91.93%	1.66%	6.76%	45.24%	54.85%	45.68%	16.22%	38.50%
បម្រែបម្រួល (± %)	-9.12%	19.05%	2.71%	8.46%	7.68%	17.08%	0.66%	66.69%	-30.51%	-42.68%	35.04%	-1.67%	-3.59%	2.46%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

- ការងារផ្សព្វផ្សាយអប់រំ

តារាងទី៤៧៖ ការងារផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត និងអ្នកបើកបរ

បរិយាយ	សហគ្រាស		ចំនួនអ្នកចូលរួម			
	សរុប	លើក	កម្មករនិយោជិត	អ្នកបើកបរ	សរុបរួម	ស្រី
ឆ្នាំ2019	665	665	30,747	23,873	54,620	23,845
ឆ្នាំ2018	818	818	107,628	42,126	149,754	96,685
បម្រែបម្រួល (±%)	-18.70%	-18.70%	-71.43%	-43.33%	-63.53%	-75.34%

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

៣.៥. ការងារផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម

តារាងទី៤៨៖ ការងារផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម

ល.រ	បរិយាយ	ចំនួនព័ត៌មាន
1	ផ្សព្វផ្សាយតាមរយៈ Facebook Page (បើទ្បាជាតិរបបសន្តិសុខសង្គម-ប.ស.ស)	86
2	ផ្សព្វផ្សាយតាមរយៈគេហទំព័រ www.nssf.gov.kh	128
3	ផ្សព្វផ្សាយតាមរយៈ Youtube និង Telegram Channel (បើទ្បាជាតិសន្តិសុខសង្គម)	194
4	ការងារផ្សាយផ្ទាល់ (Live) លើ Facebook Page	50
5	ការងារព្រឹត្តិបត្រព័ត៌មាន ប.ស.ស	3

ប្រភព៖ ការិយាល័យគោលនយោបាយ ឆ្នាំ២០១៩

III. បញ្ហាប្រឈមក្នុងការអនុវត្តរបបសន្តិសុខសង្គម

ក. និយោជកសហគ្រាស គ្រឹះស្ថាន មួយចំនួនតូច៖

- ចំពោះសហគ្រាសប្រភេទ ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខាវ៉ាអូខេ ដែលភាគច្រើនធ្វើអាជីវកម្មពេលយប់ ពិបាកណាត់ជួបម្ចាស់ ឬអ្នកតំណាង ដើម្បីពន្យល់អំពីការអនុវត្តរបបសន្តិសុខសង្គម
- ចំពោះសហគ្រាសវិស័យសំណង់ ឡឥដ្ឋ ដែលមានចលនាបុគ្គលិកញឹកញាប់ ពិបាកក្នុងការចុះបញ្ជីកម្មករនិយោជិត
- បិទទ្វារ ផ្អាកសកម្មភាព ប្តូរអាសយដ្ឋាន ប្តូររដ្ឋបាលថ្មី ប្តូរម្ចាស់ ប្តូរយីហោថ្មី ដោយមិនបានជូនដំណឹងមក ប.ស.ស
- ប្រភេទសិប្បកម្មមិនរៀបរយ គ្មានឯកសារគតិយុត្តត្រឹមត្រូវ
- ផ្តល់ឯកសារទាមទារតារាងកាលិកហានិភ័យការងារមិនត្រឹមត្រូវ យឺតយ៉ាវ

- សហគ្រាស គ្រឹះស្ថាន មួយចំនួនបង់ភាគទានមិនត្រឹមត្រូវ ឬយឺតយូរ និងរាយការណ៍ ចំនួនកម្មករនិយោជិតមិនគ្រប់ចំនួន។

ខ. កម្មករនិយោជិត៖

- មិនមានឯកសារបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ ជាពិសេសកម្មករនិយោជិតនៅក្នុង សហគ្រាសតូចៗ មិនរៀបរយ
- កម្មករនិយោជិតមួយចំនួនតូច មិនមានសំបុត្រអាពាហ៍ពិពាហ៍
- កម្មករចំណាកស្រុកមួយចំនួន (ចំការកៅស៊ូ ឡឥដ្ឋ សំណង់...) គ្មានឯកសារកំណត់ បញ្ជាក់អត្តសញ្ញាណ
- កម្មករនិយោជិតមួយចំនួនតូចនៅបន្ត៖
 - > ខ្លាំងកសារគេប្រើ មិនហ៊ានប្រាប់ខ្លាចគេបញ្ឈប់ការងារ
 - > ខ្លាចបាត់អតីតភាពការងារ ពេលប្តូរឈ្មោះត្រឹមត្រូវវិញ
- លិខិតបទដ្ឋានសម្រាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន នៅមិនទាន់រៀបចំបានចប់ សព្វគ្រប់។

IV. ការដោះស្រាយ និងទិសដៅអនុវត្តបន្ត

ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពី របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅ ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងដើម្បីដោះស្រាយនូវ បញ្ហាប្រឈមនានា បេឡាជាតិរបបសន្តិសុខសង្គម មានទិសដៅសំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្ត ដូចខាងក្រោម៖

ក. និយោជកសហគ្រាស គ្រឹះស្ថាន

- បន្តផ្សព្វផ្សាយពន្យល់ណែនាំពីយន្តការអនុវត្តជាធរមាន និងចាត់វិធានការតាមច្បាប់ចំពោះ សហគ្រាស ប្រភេទ ភោជនីយដ្ឋាន ក្លឹបកំសាន្ត ខាត់អូខេ
- រៀបចំនីតិវិធីចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត វិស័យសំណង់ ឡឥដ្ឋ ដែលមានចលនាបុគ្គលិកញឹកញាប់
- រៀបចំយន្តការ នៃការជូនដំណឹង ចំពោះសហគ្រាស គ្រឹះស្ថាន បិទទ្វារ ផ្អាកសកម្មភាព ប្តូរ អាស័យដ្ឋាន ប្តូររដ្ឋបាលថ្មី ប្តូរម្ចាស់ ប្តូរយីហោថ្មី
- សហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីកំណត់អត្តសញ្ញាណ សិប្បកម្មមិនរៀបរយ គ្មានឯកសារគតិយុត្តត្រឹមត្រូវ
- កែសម្រួលនីតិវិធី នៃការជូនដំណឹងហានិភ័យការងារ
- ពង្រឹងការចុះអធិការកិច្ច ចំពោះសហគ្រាស គ្រឹះស្ថាន ដែលបង់ភាគទានមិនត្រឹមត្រូវ ឬ យឺតយូរ និងរាយការណ៍ចំនួនកម្មករនិយោជិតមិនគ្រប់ចំនួន។

ខ. កម្មករនិយោជិត

- បន្តផ្សព្វផ្សាយ និងសហការជាមួយអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្នុងការផ្តល់អគ្គសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់កម្មករនិយោជិតនៅក្នុងសហគ្រាស តូចៗ មិនរៀបរយ
- ផ្សព្វផ្សាយសារៈសំខាន់នៃសំបុត្រអាពាហ៍ពិពាហ៍ ដល់កម្មករនិយោជិត
- ផ្សព្វផ្សាយដល់កម្មករចំណាកស្រុក ដែលធ្វើការនៅចំការកៅស៊ូ ឡូតដូ សំណង់... ដែលគ្មានឯកសារកំណត់អគ្គសញ្ញាណ ឱ្យបានយល់ដឹងពីអត្ថប្រយោជន៍នៃឯកសារ
- ផ្សព្វផ្សាយដល់កម្មករនិយោជិតអំពីផលវិបាកនៃការខ្ចីឯកសារអ្នកដទៃ ឬការភ័យខ្លាច ក្នុងការបាត់បង់អតីតភាពការងារ
- បន្តរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្ត សម្រាប់អនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន
- រៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

សេចក្តីសន្និដ្ឋាន

តាមរយៈលទ្ធផលការងារសម្រេចបានខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា ប.ស.ស បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលទទួលបានការគាំទ្រពីថ្នាក់ជាតិ និងអន្តរជាតិ។ ប.ស.ស បានពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គម ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព និងសង្គតិភាព។

ការសម្រេចបាននូវលទ្ធផលការងារខាងលើនេះ ដោយសារថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក ប.ស.ស ទាំងអស់បានយកចិត្តទុកដាក់បំពេញការងារប្រកបដោយមនសិការ វិជ្ជាជីវៈ និងឆន្ទៈទទួលខុសត្រូវខ្ពស់ រួមទាំងមានការគាំទ្រសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា និងការចូលរួមអនុវត្តច្បាប់បានល្អប្រសើរពីសំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។

ទន្ទឹមនឹងលទ្ធផលការងារខាងលើ ប.ស.ស បានសង្កេតឃើញនៅមានបញ្ហាប្រឈមមួយចំនួនទៀត ទាក់ទងនឹងការអនុវត្តកាតព្វកិច្ចមិនទាន់បានល្អប្រសើរពីសំណាក់និយោជក និងកម្មករនិយោជិតមួយចំនួនតូច គុណភាពនៃការផ្តល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រ ត្រូវបានកែលម្អជាបន្តបន្ទាប់ និងបញ្ហារបស់ ប.ស.ស មួយចំនួនផងដែរ។ ទាក់ទងបញ្ហាប្រឈមនេះ ប.ស.ស ក៏បានកត់សំគាល់ឃើញថា ទោះបីជាចំនួនគ្រោះថ្នាក់ការងារថយចុះបន្តិចមែន ប៉ុន្តែចំនួនគ្រោះថ្នាក់ករណីរបួសធ្ងន់ និងគ្រោះថ្នាក់នៅពេលធ្វើដំណើរនៅតែមានការកើតឡើង លើករណីគ្រោះថ្នាក់ចរាចរណ៍ដោយការប្រើប្រាស់ទោចក្រយានយន្ត ករណីនេះនៅតែមានចំនួនគួរឱ្យព្រួយបារម្ភផងដែរ។ ដូចនេះ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ វាទាមទារឱ្យមានការបន្តជួយជ្រោមជ្រែងគាំទ្រសហការបន្ថែមទៀត ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា នៅក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមនៅកម្ពុជាឱ្យមានការរីកចម្រើន និងសូមឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការចាត់វិធានការផ្សព្វផ្សាយអប់រំ ដើម្បីបង្ការ និងទប់ស្កាត់ក្នុងកម្រិត គ្រោះថ្នាក់ការងារឱ្យនៅ

ទាបបំផុត ដែលជាផ្នែកមួយចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។ ម៉្យាងវិញទៀត កម្មករនិយោជិតខ្លួនឯងផ្ទាល់ ត្រូវមានការយល់ដឹងចំពោះបញ្ហាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញការងារ ជាពិសេសការធ្វើដំណើរទៅមក ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់ ព្រោះវានាំឱ្យខាតបង់ការងារ ពេលវេលា ថវិកា និងងាយជាហេតុបណ្តាលឱ្យបាត់បង់ដល់អាយុជីវិតទៀតផង។/៤៧

ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

**ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
នាយករដ្ឋមន្ត្រីរបបសន្តិសុខសង្គម**



(Handwritten signature in blue ink)

អ៊ុក សមវិធា

អាស័យដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស តាមបណ្តាខណ្ឌ

អាស័យដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ				
ល.រ	ប.ស.ស សាខាខេត្ត	អាស័យដ្ឋាន	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ
១	កណ្តាល	ផ្ទះលេខ០១ ផ្លូវលេខ២០២ ភូមិដើមមៀនសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល	០៨៥ ៥៦៧ ៧៦៦ ០១២ ៨៥៤ ២២៦	០២៣ ៤២ ៥៧ ០៧
		ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល	០៩៦ ៦១៥ ៦១៦៨ ០១២ ៧៨៨ ៧១១ ០៦៩ ៧៨៨ ៧១១	០២៣ ៥១៩ ៨៩៩៩
២	កំពង់ស្ពឺ	ផ្លូវជាតិលេខ៤ ភូមិត្រពាំងស្វាយ ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល	០១២ ២៨៦ ៨៧៩ ០៨១ ៥៥៦ ៦៧៧ ០៦០ ២១២ ២១២	០២៥ ៩០០ ០១២
		ផ្លូវជាតិលេខ៤ ភូមិពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ	០១២ ៥៤១ ១៩៨ ០៨៦ ៥៤១ ១៩៨	
៣	ព្រះសីហនុ	ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ	០៧៧ ៦៦៣ ២១៥	០២៣ ៩៨៨ ៤០៩
៤	ស្វាយរៀង	ផ្លូវជាតិលេខ១ ផ្ទះលេខ២៣ និង២៥ (សំណង់ផ្ទះល្វែងCK) ភូមិសាប៊ីប សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង	០៧៧ ៦៦៣ ២១៤	០៤៤ ៩៤៦ ២៦៦
		ផ្លូវលេខ១១៧ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង	០៩៦ ៧៨ ៧៨ ២៣៤ ០៩៧ ៩៧ ០៣ ២៨១	០២៣ ៩៨៨ ៤០៨
៥	កំពង់ឆ្នាំង	ផ្លូវជាតិលេខ៥ ភូមិទី៨ សង្កាត់ខ្សាច់ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង	០៧៧ ៦៦៣ ២១៦ ០១៦ ៨៨៤ ៣៤៨	០២៦ ៩៨៨ ៨៩១ ០២៦ ៧៧៥ ៥៦៦
		ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង	០១២ ៩០៧ ២០១ ០៩៨ ២៦២ ២៣៣	០២៣ ៩៨៨ ៤០៤
៦	សៀមរាប	បុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប	០១២ ៥៣៤ ៣៤៥ ០៩៨ ៦៦៥ ៤៣២	០៦៣ ៩៦៥ ៩៣៤
៧	កំពង់ធំ	ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ	០៩២ ៧៤៧ ០៩៩ ០១៦ ៧៤៧ ០៩៩	០៦២ ២១០ ៤៦៣
៨	បន្ទាយមានជ័យ	ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ	០៧៧ ៦៦៣ ២១៨ ០៨៩ ៩៨៧ ៨៨៧	០៥៤ ៧១១ ៤៤១
		ភូមិ០៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ		
៩	កំពង់ចាម	ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម	០៨៦ ៥៦២ ៩០០ ០១០ ៧៥២ ៣៣៦ ០៧៧ ៩៩០ ០៤៨	០៤២ ៦៥២ ១៩៩៩ ០៤២ ៩៤៣ ៣៨៨
		ផ្លូវលេខ៦A ភូមិរៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម		
១០	ក្រចេះ	ផ្លូវជាតិលេខ៧ ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ	០៩២ ៨៧៣ ០៥១ ០៩៧ ២៦២ ៧៥៤៧	០៧២ ២១០ ៤២៣

១១	ព្រៃវែង	ផ្ទះលេខ១០៧ ភូមិលេខ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង	០១២ ៧៨៨ ៧១១ ០៩២ ៧០៨ ៨០៣ ០១២ ៣៦៣ ៩៨៦	
១២	តាកែវ	ផ្ទះលេខ០២ ភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ	០១២ ៦៣៦ ៤៣៩	០៣២ ២១០ ៦៦៦
១៣	កំពត	ភូមិ០១ ឧសភា ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ក្រុងកំពត ខេត្តកំពត	០១២ ៦២៣៣៣២ ០១២ ៨២៣ ១៩២	០៣៣ ៩៣២ ១៣៣
១៤	កែប	ផ្ទះលេខ ៣៣A ភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប ខេត្តកែប	០៩៣ ៩៣៣ ៣៨៣ ០៧៨ ២៨៦ ១១១	០២៣ ៩៨៨ ៤០៦
១៥	កោះកុង	ផ្ទះលេខ២៦ ក្រុម០២ ភូមិ០៣ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង	០៩៧ ៩៧៣ ៩០០៦ ០១២ ៦២៥ ៨៥៥ ០១៥ ៦២៩ ៩៤៤	០៣៥ ៩៣៦ ៤៣៦
១៦	បាត់ដំបង	ផ្ទះលេខK2 117 ផ្លូវ ៦១៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង	០៩៧ ៩៩៧ ២៨២៩	០៥៣ ៩០០ ៣៣៦
១៧	ប៉ៃលិន	ផ្លូវជាតិលេខ៥៧ ភូមិបរិវេណសៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន	០៨៦ ៨៩៣ ៧៧៧ ០១២ ២៤០ ០០០	០៥៥ ៩៥៦ ៦៦៧
១៨	ពោធិ៍សាត់	ភូមិស្ពានថ្ម សង្កាត់ព្រៃញី, ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់	០៩២ ៩៣៤ ០៩៤ ០៩២ ៧០៧ ៣៨៥	០៥២ ៩៥១ ១២៣
១៩	ស្ទឹងត្រែង	ផ្លូវលេខ១៨, ភូមិថ្មលាត, សង្កាត់ស្រះឫស្សី, ក្រុងស្ទឹងត្រែង, ខេត្តស្ទឹងត្រែង	០១២ ៤០៥ ៤៥១	០៧៤ ២១០ ១៨២
២០	រតនគិរី	ភូមិទេសអន្តុង សង្កាត់បឹងកន្សែង ក្រុងបាល្លង ខេត្តរតនគិរី	០១១ ៤៥១ ៧៧៧ ០៩៧ ៩៦៦ ៧៦៦៦	០៧៥ ៩៧៤ ១៨៤
២១	មណ្ឌលគិរី	ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី	០១២ ២០៥ ៧៥៦ ០៨៨ ៨២០ ៥៧៥៦	
២២	ឧត្តរមានជ័យ	ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ	០៩៧ ៥២៣ ៤៦៦៦ ០៩៥ ៣១១ ៣០០	
២៣	ព្រះវិហារ	ភូមិកណ្តាល ផ្លូវម្លូព្រៃ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ	០៩៧ ៣៦៦ ៦០៦០ ០១២ ២៥៩ ២៥៨	
២៤	ត្បូងឃ្មុំ	បុរីហោងហោង៤៩ ភូមិជ្រៃចិមាស សង្កាត់ស្វង ក្រុងស្វង ខេត្តត្បូងឃ្មុំ	០៩៦ ២៨៨ ៦៦៦៦ ០១២ ៧៦៣ ៨៣៤	

អាស័យដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយ ប.ស.ស តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ

ល.រ	ប.ស.ស សាខាភ្នំពេញ	អាស័យដ្ឋាន	លេខទូរស័ព្ទដៃ	លេខទូរស័ព្ទលើតុ
១	ពោធិ៍សែនជ័យ	ផ្ទះលេខA04, ផ្លូវ៣០ម៉ែត្រ, ភូមិដំណាក់ត្រយឹង, សង្កាត់ចោមចៅ២, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ	០១២ ៨០៨ ៦៨៤ ០៨១ ៨០៨ ៦៨៤	០២៣ ៩៩៥ ៤៨៤
២	ឫស្សីកែវ	ផ្ទះលេខ០៦ ផ្លូវលេខ៣៤២ (ផ្លូវទៅប្រៀនភ្នំពេញ) កែងផ្លូវ៥៩៨ ភូមិ៤ មណ្ឌល៦ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	០៩២ ៤៨៦ ២៥៦ ០៨៧ ៤៨៦ ២៥៦	០២៣ ៦៦៣ ៣០៣០
៣	ច្បារអំពៅ	បុរីបឹងហ្វូត ផ្ទះលេខ៤៣ ផ្លូវ P-១០C សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ	០៧៧ ៣៦៦ ៥៥៥	០២៣ ៩០១ ៥៣០
៤	ជ្រោយចង្វារ	ផ្ទះលេខ៣១ ផ្លូវសម្តេចជាស៊ីម សង្កាត់ព្រៃកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ	០១២ ៩៩១ ៥៥៨	០២៣ ៩០១ ៥២៩

ផ្នែកហានិភ័យការងារ

១. ចំនួនសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីតាមខែ និងតាមបណ្តាភាពធានី-ខេត្ត

ល.រ	រាជធានី-ខេត្ត	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ	សរុប
1	រាជធានីភ្នំពេញ	102	91	89	84	62	117	162	125	108	106	97	124	1,267
2	ខេត្តកណ្តាល	4	4	6	3	4	6	10	13	-	3	9	7	69
3	ខេត្តកំពង់ស្ពឺ	-	1	3	2	2	3	4	4	4	7	1	9	40
4	ខេត្តបន្ទាយមានជ័យ	1	-	4	-	1	3	4	9	1	7	1	2	33
5	ខេត្តសៀមរាប	9	5	12	5	5	3	9	4	9	3	6	6	76
6	ខេត្តព្រះសីហនុ	9	6	3	2	6	3	15	9	5	5	8	5	76
7	ខេត្តស្វាយរៀង	1	1	2	3	2	1	4	6	2	5	2	4	33
8	ខេត្តកំពង់ឆ្នាំង	-	1	2	7	-	1	6	1	-	3	2	-	23
9	ខេត្តកំពង់ចាម	2	2	6	3	3	3	10	2	1	1	10	3	46
10	ខេត្តក្រចេះ	1	2	1	-	3	1	1	-	3	1	1	-	14
11	ខេត្តតាកែវ	1	3	2	3	3	7	1	-	5	7	5	1	38
12	ខេត្តព្រៃវែង	-	-	-	-	-	3	1	3	-	1	1	1	10
13	ខេត្តកំពត	3	1	2	3	1	-	2	1	3	1	1	2	20
14	ខេត្តកែប	1	-	3	-	-	-	-	1	2	1	-	1	9
15	ខេត្តកោះកុង	1	1	-	-	-	-	-	-	-	-	-	-	2
16	ខេត្តបាត់ដំបង	8	7	7	10	26	4	25	27	30	11	30	26	211
17	ខេត្តប៉ៃលិន	-	-	1	-	-	-	2	1	2	-	-	-	6
18	ខេត្តពោធិ៍សាត់	1	-	6	1	3	10	2	3	5	4	1	3	39
19	ខេត្តកំពង់ធំ	3	3	1	2	2	1	-	9	5	3	1	2	32
20	ខេត្តស្ទឹងត្រែង	-	-	1	-	-	-	-	-	-	-	-	1	2
21	ខេត្តរតនគិរី	1	-	4	1	1	1	1	6	8	2	9	-	34
22	ខេត្តមណ្ឌលគិរី	1	1	2	-	1	2	1	2	4	-	-	2	16
23	ខេត្តឧត្តរមានជ័យ	-	-	5	-	-	3	-	2	1	-	-	1	12
24	ខេត្តព្រះវិហារ	-	-	-	-	-	-	6	10	8	7	-	-	31
25	ខេត្តត្បូងឃ្មុំ	1	1	2	2	3	3	4	1	2	3	1	1	24
	សរុប	150	130	164	131	128	175	270	239	208	181	186	201	2,163

២.ចំនួនសហគ្រាសចុះបញ្ជីកាថ្មី និងកម្មករនិយោជិត តាមបណ្តាភាពធានី-ខេត្ត

ល.រ	ភាពធានី-ខេត្ត	ឆ្នាំ២០១៩		
		ស.ហ	កម្មករ	ស្រី
1	ភាពធានីភ្នំពេញ	1,267	41,864	25,310
2	ខេត្តកណ្តាល	69	6,673	4,972
3	ខេត្តកំពង់ស្ពឺ	40	3,493	2,656
4	ខេត្តបន្ទាយមានជ័យ	33	654	369
5	ខេត្តសៀមរាប	76	1,799	836
6	ខេត្តព្រះសីហនុ	76	7,708	4,444
7	ខេត្តស្វាយរៀង	33	2,048	874
8	ខេត្តកំពង់ឆ្នាំង	23	509	101
9	ខេត្តកំពង់ចាម	46	3,663	3,056
10	ខេត្តក្រចេះ	14	141	66
11	ខេត្តតាកែវ	38	6,006	4,740
12	ខេត្តព្រៃវែង	10	49	20
13	ខេត្តកំពត	20	691	382
14	ខេត្តកែប	9	61	33
15	ខេត្តកោះកុង	2	166	41
16	ខេត្តបាត់ដំបង	211	1,849	1,035
17	ខេត្តប៉ៃលិន	6	145	77
18	ខេត្តពោធិ៍សាត់	39	397	186
19	ខេត្តកំពង់ធំ	32	1,736	1,151
20	ខេត្តស្ទឹងត្រែង	2	24	7
21	ខេត្តរតនគិរី	34	339	157
22	ខេត្តមណ្ឌលគិរី	16	146	70
23	ខេត្តឧត្តរមានជ័យ	12	80	49
24	ខេត្តព្រះវិហារ	31	202	75
25	ខេត្តត្បូងឃ្មុំ	24	342	128
សរុប		2,163	80,785	50,835

៣. បច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែកហានិភ័យការងារ

ល.រ	រាជធានី-ខេត្ត	ឆ្នាំ២០១៩		
		ស.ហ	កម្មករ	ស្រី
1	រាជធានីភ្នំពេញ	6,207	630,714	382,978
2	ខេត្តកណ្តាល	439	128,498	97,901
3	ខេត្តកំពង់ស្ពឺ	194	81,579	67,243
4	ខេត្តបន្ទាយមានជ័យ	281	20,535	12,154
5	ខេត្តសៀមរាប	693	30,260	14,805
6	ខេត្តព្រះសីហនុ	378	47,928	27,013
7	ខេត្តស្វាយរៀង	159	61,148	40,555
8	ខេត្តកំពង់ឆ្នាំង	118	39,262	33,319
9	ខេត្តកំពង់ចាម	204	35,772	30,723
10	ខេត្តក្រចេះ	178	6,472	2,479
11	ខេត្តតាកែវ	150	40,559	32,898
12	ខេត្តព្រៃវែង	66	4,752	3,974
13	ខេត្តកំពត	101	8,587	4,946
14	ខេត្តកែប	52	504	233
15	ខេត្តកោះកុង	42	12,871	8,031
16	ខេត្តបាត់ដំបង	660	10,706	5,238
17	ខេត្តប៉ៃលិន	92	2,571	1,502
18	ខេត្តពោធិ៍សាត់	203	9,289	7,689
19	ខេត្តកំពង់ធំ	198	9,282	3,793
20	ខេត្តស្ទឹងត្រែង	43	1,078	441
21	ខេត្តរតនគិរី	141	5,161	2,062
22	ខេត្តមណ្ឌលគិរី	55	1,191	443
23	ខេត្តឧត្តរមានជ័យ	67	3,588	1,820
24	ខេត្តព្រះវិហារ	128	1,436	553
25	ខេត្តត្បូងឃ្មុំ	154	12,155	5,695
សរុប		11,003	1,205,898	788,488

៤. បច្ចុប្បន្នភាពសហគ្រាសវិស័យកាត់ដេរ និងផលិតស្បែកជើង ថ្នាក់កណ្តាល/ថ្នាក់ខេត្ត

ល.រ	រាជធានី/ខេត្ត	ចំនួនស.ហ	ចំនួនកម្មករនិយោជិត	
			សរុប	ស្រី
1	រាជធានីភ្នំពេញ	670	318,098	258,244
2	ខេត្តកណ្តាល	155	110,772	87,958
3	ខេត្តកំពង់ស្ពឺ	106	74,077	63,302
4	ខេត្តបន្ទាយមានជ័យ	6	6,874	4,648
5	ខេត្តសៀមរាប	2	37	33
6	ខេត្តព្រះសីហនុ	42	16,411	11,745
7	ខេត្តស្វាយរៀង	32	33,076	26,808
8	ខេត្តកំពង់ឆ្នាំង	20	37,017	32,376
9	ខេត្តកំពង់ចាម	12	30,168	27,605
10	ខេត្តក្រចេះ			
11	ខេត្តតាកែវ	57	38,334	31,742
12	ខេត្តព្រៃវែង	3	3,921	3,640
13	ខេត្តកំពត	8	3,633	3,222
14	ខេត្តកែប	-	-	-
15	ខេត្តកោះកុង	2	8,071	5,360
16	ខេត្តបាត់ដំបង	1	93	64
17	ខេត្តប៉ៃលិន	-	-	-
18	ខេត្តពោធិ៍សាត់	2	7,264	6,805
19	ខេត្តកំពង់ធំ	1	3	3
20	ខេត្តស្ទឹងត្រែង	-	-	-
21	ខេត្តរតនគិរី	-	-	-
22	ខេត្តមណ្ឌលគិរី	-	-	-
23	ខេត្តឧត្តរមានជ័យ	-	-	-
24	ខេត្តព្រះវិហារ	-	-	-
25	ខេត្តត្បូងឃ្មុំ	1	1,300	1,275
សរុប		1,120	689,149	564,830

៥. ប្រភេទ និងចំនួនសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីកា

ល.រ	លេខប្រភេទពាណិជ្ជកម្ម	ប្រភេទសហគ្រាស	ចំនួនស.ហ	ចំនួនកម្មករនិយោជិត	
				សរុប	ស្រី
1	130	ការចិញ្ចឹមសត្វ និង ដាំដំណាំ	19	1,158	441
2	1429	សកម្មភាពស្វែងរករ៉ែ	3	52	5
3	1513	ផលិតកម្មផ្លែឈើ និងបន្លែកំប៉ុង	3	431	333
4	1533	ផលិតកម្មចំណីសត្វ	3	83	19
5	1542	រោងចក្រផលិតស្ករ	1	5	1
6	1544	ផលិតកម្មស្បៀង	7	62	16
7	1549	ផលិតកម្មចំណី	9	272	149
8	1553	ផលិតកម្មស្រាបៀរ	1	7	4
9	1554	ផលិតកម្មភេសជ្ជៈ	26	193	71
10	1600	ផលិតកម្មនៃផលិតផលដែលមានប្រភពពីថ្នាំជក់	1	17	4
11	1711	តម្បាញ	2	69	31
12	1712	កាត់ដេរ	82	16,778	13,995
13	1729	ផលិតកម្មកាត់ដេរផ្សេងៗ	14	1,999	1,639
14	1912	ផលិតកម្មកាបូប	41	8,311	6,651
15	1920	ផលិតកម្មស្បែកជើង	14	6,544	6,087
16	2029	ផលិតកម្មគ្រឿងឈើ និងស្មៅ	15	644	251
17	2102	ផលិតកម្មក្រដាស	9	483	260
18	2221	បោះពុម្ពក្រដាស	6	118	45
19	2222	បោះពុម្ព	13	391	172
20	2423	ផលិតកម្មឌីស៊ី	1	1	0
21	2519	ផលិតកម្មផលិតផលកៅស៊ូ	6	210	75
22	2520	ផលិតកម្មធុញ្ជ័រ	12	188	87
23	2610	ផលិតកម្មកញ្ចក់និងផលិតផលពីកញ្ចក់	3	219	39
24	2695	ផលិតកម្មស៊ីម៉ង់ត៍បេតុង-ម្សៅបៀក	5	162	24
25	2696	ការកាត់ រចនា ថ្ម និងឡូតដូ	20	289	115
26	2710	ផលិតកម្មដែក និងសំង្គុលី	9	64	23
27	3120	ផលិតកម្មអគ្គិសនី	17	325	74
28	3130	ផលិតកម្មខ្សែកាប	1	6	3
29	3190	ផលិតកម្មបរិក្ខារអេឡិចត្រូនិច	13	393	211
30	3410	ផលិតកម្មថយន្ត	1	4	0

31	3591	រោងចក្រផលិតម៉ូតូ	2	36	6
32	3592	រោងចក្រផលិតកង់	2	40	10
33	3691	គ្រឿងអលង្ការ	1	5	2
34	3694	ផលិតកម្មល្បែងកំសាន្ត និងប្រដាប់ប្រដារក្មេងលេង	2	499	328
35	3699	រោងចក្រផលិតផលិតផលផ្សេងៗ	55	2,370	1,239
36	4520	សំណង់	64	2,479	513
37	5010	លក់រថយន្ត	6	65	27
38	5050	លក់ប្រេងឥន្ធនៈ	37	324	136
39	5122	លក់អាហារភេសជ្ជៈ និងថ្នាំជក់	12	172	49
40	5139	លក់ទំនិញគ្រួសារ	8	58	37
41	5141	លក់ឧបករណ៍ពន្លត់អគ្គិភ័យ	2	16	2
42	5150	លក់ម៉ាស៊ីន បរិក្ខារអគ្គិសនី និងផ្គត់ផ្គង់	23	227	62
43	5190	លក់ជុំទំនិញផ្សេងៗ	53	552	190
44	5220	លក់អាហារភេសជ្ជៈ និងថ្នាំជក់	5	41	27
45	5231	លក់ឌីសថ បរិក្ខារពេទ្យ គ្រឿងសំអាង និងប្រដាប់សំអិត	17	268	120
46	5323	ផ្សារទំនើប	10	707	302
47	5410	ជួលជុលរថយន្ត	15	89	17
48	5434	ជួសជុលសម្ភារៈគ្រួសារ ប្រដាប់ប្រដារ និងបរិក្ខារអគ្គិសនី	5	49	10
49	5510	សណ្ឋាគារ	142	3,686	1,947
50	5521	ភោជនីយដ្ឋាន	164	2,813	1,581
51	6210	អាកាសយានដ្ឋាន	2	356	137
52	6304	សកម្មភាពទេសចរណ៍	28	436	284
53	6309	ភ្នាក់ងារដឹកជញ្ជូន	15	180	50
54	6511	ធនាគារ	22	667	202
55	6601	ធានារ៉ាប់រងជីវិត	3	29	14
56	6603	ធានារ៉ាប់រង (មិនមែនជីវិត)	4	26	14
57	6712	សកម្មភាពផ្សារហ៊ុន (មូលបត្រ)	1	30	20
58	7010	សកម្មភាពទិញ-លក់-ជួល អចលនទ្រព្យ	83	1992	921
59	7220	ផ្គត់ផ្គង់និងប្រឹក្សាផ្នែកទន់នៃកុំព្យូទ័រ	30	636	219
60	7411	សកម្មភាពច្បាប់	2	26	12
61	7412	សកម្មភាពសវនកម្ម	23	213	149
62	7413	សកម្មភាពស្រាវជ្រាវទីផ្សារ	9	50	22
63	7414	សកម្មភាពអាជីវកម្ម	150	2042	1525
64	7421	ស្ថាបត្យកម្មវិស្វកម្ម និងប្រឹក្សាបច្ចេកទេស	3	36	15
65	7430	ផ្សព្វផ្សាយពាណិជ្ជកម្ម	16	265	90
66	7491	ជ្រើសរើសពលករ	26	594	113

67	7492	សន្តិសុខ	9	286	43
68	7494	សកម្មភាពថតរូប	2	17	3
69	7495	ការដេញដូរ	2	84	28
70	7499	សកម្មភាពអាជីវកម្មផ្សេងៗ	316	6218	3023
71	8010	សាលាបឋមសិក្សា	70	922	606
72	8021	វិទ្យាល័យ	14	402	275
73	8022	សាលាបណ្តុះបណ្តាលបច្ចេកវិជ្ជានិងវិជ្ជាជីវៈ	32	343	172
74	8030	សាកលវិទ្យាល័យ	3	39	25
75	8511	មន្ទីរពេទ្យ	45	914	607
76	8512	គ្លីនិកធូញ	1	30	19
77	9000	អនាម័យសំអាត	4	197	104
78	9120	សមាគមពាណិជ្ជកម្ម	2	14	5
79	9213	វិទ្យុ និងទូរទស្សន៍	7	181	71
80	9219	សកម្មភាពកំសាន្តផ្សេងៗ	34	855	480
81	9220	សកម្មភាពភ្នាក់ងារសារព័ត៌មាន	2	123	31
82	9241	សកម្មភាពកីឡា	1	5	1
83	9249	សកម្មភាពល្បែងក្នាល់ផ្សេងៗ	21	3552	1784
84	9310	បោកគក់	6	760	446
85	9399	បំរើសេវាកម្មផ្សេងៗ	107	1414	622
86	9900	អង្គការក្រៅរដ្ឋាភិបាល	85	2593	1200
87	9999	ក្រសួង ស្ថាប័ន	1	284	73
សរុប			2,163	80,785	50,835

៦.របាយការណ៍ហានិភ័យការងារ និងលទ្ធផលអង្កេត

ល.រ	រាជធានី-ខេត្ត	របាយការណ៍ហានិភ័យ	លទ្ធផលអង្កេត		
			ថ្មី	ចាស់	សរុប
1	រាជធានីភ្នំពេញ	7,436	5,000	2,555	7,555
2	ខេត្តកណ្តាល	226	118	112	230
3	ខេត្តកំពង់ស្ពឺ	106	36	67	103
4	ខេត្តកំពង់ឆ្នាំង	978	323	923	1,246
5	ខេត្តព្រៃវែង	876	372	576	948
6	ខេត្តកំពង់ចាម	71	3	76	79
7	ខេត្តក្រចេះ	80	32	53	85
8	ខេត្តស្ទឹងត្រែង	82	15	63	78
9	ខេត្តស្វាយរៀង	519	244	272	516
10	ខេត្តតាកែវ	71	8	85	93
11	ខេត្តកំពត	78	18	61	79
12	ខេត្តកែប	7	3	3	6
13	ខេត្តព្រះសីហនុ	9	2	9	11
14	ខេត្តកោះកុង	956	611	336	947
15	ខេត្តកំពង់ធំ	136	61	76	137
16	ខេត្តពោធិ៍សាត់	40	14	27	41
17	ខេត្តបាត់ដំបង	190	104	80	184
18	ខេត្តសៀមរាប	1,675	226	1,384	1,610
19	ខេត្តបន្ទាយមានជ័យ	7	2	4	6
20	ខេត្តឧត្តរមានជ័យ	1,529	274	1,333	1,607
21	ខេត្តប៉ៃលិន	1,511	531	1,073	1,604
22	ខេត្តព្រះវិហារ	33	11	23	34
23	ខេត្តមណ្ឌលគិរី	8	-	6	6
24	ខេត្តរតនគិរី	49	24	30	54
25	ខេត្តត្បូងឃ្មុំ	2,197	994	1,323	2,317
26	ដង្កោ	5	3	3	6
27	មានជ័យ	314	164	171	335
28	ឫស្សីកែវ	59	32	27	59
29	ពោធិ៍សែនជ័យ	169	97	85	182
30	ជ្រោយចង្វារ	-	-	-	-
សរុប		19,417	9,322	10,836	20,158

ប្រភព៖ ការិយាល័យអធិការកិច្ច និងកិច្ចការនីតិកម្ម ឆ្នាំ២០១៩

៧. ស្ថានភាពហានិភ័យការងារតាមកម្រិតរូបស តាមរាជធានី-ខេត្ត

ល.រ	រាជធានី/ខេត្តខណ្ឌ	ទទួល		ហានិភ័យការងារ						សរុប		មិនមែន	
		របាយការណ៍		ស្រាល		ធ្ងន់		ស្លាប់		ហានិភ័យការងារ		ហានិភ័យ	
		សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
1	ខេត្តបន្ទាយមានជ័យ	226	102	194	95	23	5	7	4	224	104	6	2
2	ខេត្តបាត់ដំបង	103	33	65	21	33	11	3	-	101	32	2	-
3	ខេត្តកំពង់ចាម	978	876	1,142	1,076	58	31	7	-	1,207	1,107	43	41
4	ខេត្តកំពង់ឆ្នាំង	857	617	810	587	97	77	5	-	912	664	5	1
5	ខេត្តកំពង់ស្ពឺ	71	55	41	40	12	9	24	12	77	61	2	-
6	ខេត្តកំពង់ធំ	80	30	38	19	34	9	9	-	81	28	3	3
7	ខេត្តកំពត	82	41	64	35	10	6	3	-	77	41	1	-
8	ខេត្តកណ្តាល	516	335	449	308	57	32	6	-	512	340	1	-
9	ខេត្តកោះកុង	70	37	76	52	12	8	4	3	92	63	1	-
10	ខេត្តក្រចេះ	78	20	53	15	16	3	3	1	72	19	5	3
11	ខេត្តមណ្ឌលគិរី	6	1	3	1	3	-	-	-	6	1	-	-
12	រាជធានីភ្នំពេញ	7,373	4,499	6,098	3,900	988	435	74	22	7,160	4,357	304	182
13	ខេត្តព្រះវិហារ	9	1	4	1	4	-	2	-	10	1	-	-
14	ខេត្តព្រៃវែង	954	767	888	715	54	45	1	1	943	761	6	5
15	ខេត្តពោធិ៍សាត់	136	98	109	80	21	12	1	-	131	92	4	4
16	ខេត្តរតនគិរី	40	8	24	5	15	3	2	-	41	8	-	-
17	ខេត្តសៀមរាប	190	60	82	29	77	26	16	2	175	57	2	-
18	ខេត្តព្រះសីហនុ	1,669	677	1,430	623	145	42	23	5	1,598	670	6	2
19	ខេត្តស្ទឹងត្រែង	7	1	3	1	1	-	1	-	5	1	-	-
20	ខេត្តស្វាយរៀង	1,529	950	1,357	877	116	59	19	4	1,492	940	72	41
21	ខេត្តតាកែវ	1,500	1,228	1,524	1,296	79	48	9	5	1,612	1,349	7	3
22	ខេត្តឧត្តរមានជ័យ	33	6	14	2	17	2	1	1	32	5	-	-
23	ខេត្តកែប	8	2	2	-	4	3	-	-	6	3	-	-
24	ខេត្តប៉ៃលិន	47	15	43	13	11	3	-	-	54	16	-	-
25	ខេត្តត្បូងឃ្មុំ	169	57	94	36	65	21	19	6	178	63	5	1
26	ខណ្ឌដង្កោ	2,197	1,464	2,049	1,378	145	90	7	2	2,201	1,470	144	126
27	ខណ្ឌមានជ័យ	5	2	5	3	1	-	-	-	6	3	-	-
28	ខណ្ឌបួស្សីកែវ	314	186	245	140	43	28	12	2	300	170	37	30
29	ខណ្ឌពោធិ៍សែនជ័យ	59	27	43	20	13	5	-	-	56	25	3	2
30	មូលដ្ឋានសុខាភិបាល	-	-	-	-	-	-	-	-	-	-	-	-
31	ខណ្ឌជ្រោយចង្វារ	-	-	-	-	-	-	-	-	-	-	-	-
សរុប		19,306	12,195	16,949	11,368	2,154	1,013	258	70	19,361	12,451	659	446

៨. លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ តាមរាជធានី-ខេត្ត-ខណ្ឌ ឆ្នាំ២០១៩

ល.រ	រាជធានី/ខេត្ត/ខណ្ឌ	លទ្ធផលអង្កេតហានិភ័យការងារ (នាក់)						សរុបរួម	
		គ្រោះថ្នាក់កន្លែងធ្វើការ		គ្រោះថ្នាក់ពេលធ្វើដំណើរ		ជំងឺវិជ្ជាជីវៈ			
		សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី	សរុប	ស្រី
1	ខេត្តបន្ទាយមានជ័យ	104	50	120	54	-	-	224	104
2	ខេត្តបាត់ដំបង	43	8	58	24	-	-	101	32
3	ខេត្តកំពង់ចាម	1,045	985	162	122	-	-	1,207	1,107
4	ខេត្តកំពង់ឆ្នាំង	412	285	500	379	-	-	912	664
5	ខេត្តកំពង់ស្ពឺ	42	41	35	20	-	-	77	61
6	ខេត្តកំពង់ធំ	38	13	43	15	-	-	81	28
7	ខេត្តកំពត	20	13	57	28	-	-	77	41
8	ខេត្តកណ្តាល	268	168	244	172	-	-	512	340
9	ខេត្តកោះកុង	44	37	48	26	-	-	92	63
10	ខេត្តក្រចេះ	35	12	37	7	-	-	72	19
11	ខេត្តមណ្ឌលគិរី	5	1	1	-	-	-	6	1
12	រាជធានីភ្នំពេញ	4,058	2,623	3,102	1,734	-	-	7,160	4,357
13	ខេត្តព្រះវិហារ	5	-	5	1	-	-	10	1
14	ខេត្តព្រៃវែង	640	543	303	218	-	-	943	761
15	ខេត្តពោធិ៍សាត់	54	36	77	56	-	-	131	92
16	ខេត្តរតនគិរី	16	2	25	6	-	-	41	8
17	ខេត្តសៀមរាប	51	17	124	40	-	-	175	57
18	ខេត្តព្រះសីហនុ	1,081	433	517	237	-	-	1,598	670
19	ខេត្តស្ទឹងត្រែង	1	1	4	-	-	-	5	1
20	ខេត្តស្វាយរៀង	848	558	644	382	-	-	1,492	940
21	ខេត្តតាកែវ	1,229	1,066	383	283	-	-	1,612	1,349
22	ខេត្តឧត្តរមានជ័យ	10	1	22	4	-	-	32	5
23	ខេត្តកែប	-	-	6	3	-	-	6	3
24	ខេត្តប៉ៃលិន	28	6	26	10	-	-	54	16
25	ខេត្តត្បូងឃ្មុំ	67	28	111	35	-	-	178	63
26	ខណ្ឌដង្កោ	1,659	1,115	542	355	-	-	2,201	1,470
27	ខណ្ឌមានជ័យ	4	2	2	1	-	-	6	3
28	ខណ្ឌបូស្សីកែវ	192	99	108	71	-	-	300	170
29	ខណ្ឌពោធិ៍សែនជ័យ	29	10	27	15	-	-	56	25
30	មូលដ្ឋានសុខាភិបាល	-	-	-	-	-	-	-	-
31	ខណ្ឌជ្រោយចង្វារ	-	-	-	-	-	-	-	-
សរុប		12,028	8,153	7,333	4,298	-	-	19,361	12,451

តារាងចំណាត់ថ្នាក់ហានិភ័យការងារ

៩. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមសកម្មភាពសេដ្ឋកិច្ច ភេទ និងកម្រិតគ្រោះថ្នាក់

ល.រ	សកម្មភាពសេដ្ឋកិច្ច	ចំនួនជនរងគ្រោះ	
		សរុប	ស្រី
1	ការចិញ្ចឹមសត្វ និង ដាំដំណាំ	89	19
2	ឧស្សាហកម្មប្រេង និងឧស្ម័ន	0	0
3	សកម្មភាពស្វែងរករ៉ែ	0	0
4	ផលិតកម្មផ្លែឈើ និងបន្លែកំប៉ុង	2	0
5	ផលិតកម្មចំណីសត្វ	24	8
6	រោងចក្រផលិតស្ករ	21	1
7	ផលិតកម្មស្បៀង	13	2
8	ផលិតកម្មចំណី	34	6
9	ផលិតកម្មស្រាបៀរ	25	7
10	ផលិតកម្មភេសជ្ជៈ	68	17
11	ផលិតកម្មនៃផលិតផលដែលមានប្រភពពីថ្នាំជក់	3	2
12	តម្បាញ	144	88
13	កាត់ដេរ	8,579	6523
14	ផលិតកម្មកាត់ដេរផ្សេងៗ	37	35
15	ផលិតកម្មកាបូប	1,398	1002
16	ផលិតកម្មស្បែកជើង	3,266	2725
17	ផលិតកម្មគ្រឿងឈើ និងស្មៅ	477	106
18	ផលិតកម្មក្រដាស	54	8
19	បោះពុម្ពក្រដាស	6	1
20	បោះពុម្ព	57	22
21	ផលិតកម្មនៃផលិតផលចំណីប្រេងឥន្ធនៈ	0	0
22	ផលិតកម្មឱសថ	4	0
23	ផលិតថ្នាំគីមី ថ្នាំពុល	0	0
24	ផលិតកម្មផលិតផលកៅស៊ូ	135	33
25	ផលិតកម្មប្លាស្ទិក	59	6
26	ផលិតកម្មកញ្ចក់និងផលិតផលពីកញ្ចក់	6	0
27	ផលិតកម្មស៊ុមឯក-បេតុង-ម្សៅបៀក	64	1
28	ការកាត់ រចនា ថ្ម និង ឡឥដ្ឋ	44	13
29	ផលិតកម្មដែក និង សង្កសី	55	1
30	ផលិតកម្មអគ្គិសនី	63	5
31	ផលិតកម្មខ្សែកាប	0	0
32	ផលិតកម្មបរិក្ខារអេឡិចត្រូនិច	218	131
33	ផលិតកម្មគ្រឿងបរិក្ខារពេទ្យនិងឧបករណ៍សំរាប់វះកាត់ប្រើដោយអ្នក	0	0
34	ផលិតកម្មរថយន្ត	10	3
35	រោងចក្រផលិតម៉ូតូ	83	9
36	រោងចក្រផលិតកង់	34	9
37	ផលិតកម្មគ្រឿងអលង្ការ	10	7
38	ផលិតកម្មឈ្លៀងកំសាន្ត និងប្រដាប់ប្រដារក្នុងលេង	8	7
39	រោងចក្រផលិតផលិតផលផ្សេងៗ	1,144	585
40	ផលិតកម្មឧស្ម័ន និងចែកចាយ	0	0
41	សំណង់	113	20
42	លក់រថយន្ត	4	0
43	លក់ប្រេងឥន្ធនៈ	18	2

44	លក់អាហារ ភោសជ្ជៈ និងថ្នាំជក់(លក់ដុំ)	14	1
45	លក់ទំនិញគ្រួសារ	0	0
46	លក់ឧបករណ៍ពន្លត់អគ្គីភ័យ	4	0
47	លក់ម៉ាស៊ីន បរិក្ខារអ-នី និងផ្គត់ផ្គង់	31	8
48	លក់ដុំទំនិញផ្សេងៗ	23	7
49	លក់អាហារ ភោសជ្ជៈ ថ្នាំជក់(លក់រាយ)	8	1
50	លក់ឱសថ បរិក្ខារពេទ្យ គ្រឿងសំអាង និងប្រដាប់សំអាតសំអាង	2	1
51	ផ្សារទំនើប	36	10
52	ជួសជុលរថយន្ត	5	0
53	ជួសជុលសំភារៈគ្រួសារ ប្រដាប់ប្រដារ និងបរិក្ខារអ-នី	2	0
54	សណ្ឋាគារ	274	97
55	ភោជនីយដ្ឋាន	64	30
56	ការដឹកជញ្ជូនតាមផ្លូវដែក	7	2
57	ការដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ	0	0
58	អាកាសយានដ្ឋាន	37	12
59	សកម្មភាពភ្នាក់ងារទេសចរណ៍	7	1
60	ភ្នាក់ងារដឹកជញ្ជូន	29	6
61	ទូរគមនាគមន៍	37	7
62	ធនាគារ	569	167
63	ធានារ៉ាប់រងជីវិត	3	1
64	ធានារ៉ាប់រង (មិនមែនជីវិត)	1	0
65	សកម្មភាពផ្សារហុន (មូលបត្រ)	0	0
66	សកម្មភាពទិញ-លក់-ជួល អចលនទ្រព្យ	33	5
67	ផ្គត់ផ្គង់និងប្រឹក្សាផ្នែកទន់នៃកុំព្យូទ័រ	8	2
68	សកម្មភាពច្បាប់	0	0
69	សកម្មភាពសវនកម្ម	0	0
70	សកម្មភាពស្រាវជ្រាវទីផ្សារ	1	0
71	សកម្មភាពអាជីវកម្ម	27	3
72	ស្ថាបត្យកម្ម វិស្វកម្ម និងប្រឹក្សាបច្ចេកទេស	1	0
73	ផ្សព្វផ្សាយពាណិជ្ជកម្ម	3	1
74	ជ្រើសរើសពលករ	2	1
75	សន្តិសុខ	115	14
76	សកម្មភាពថតរូប	0	0
77	ការវេចខ្ចប់	36	14
78	សកម្មភាពអាជីវកម្មផ្សេងៗ	452	128
79	សកម្មភាពផ្តល់សេវាសាធារណៈទូទៅ (សាលាស្រុក)	0	0
80	សន្តិសុខសង្គម	30	14
81	សាលាបឋមសិក្សា	22	14
82	វិទ្យាល័យ	16	3
83	សាលាបណ្តុះបណ្តាលបច្ចេកវិជ្ជា និងវិជ្ជាជីវៈ	21	9
84	សាកលវិទ្យាល័យ	12	1
85	មន្ទីរពេទ្យ	15	6
86	គ្លីនិកធ្មេញ	1	0
87	អនាម័យ សំអាត	109	39
88	សមាគមពាណិជ្ជកម្ម	6	0

89	សកម្មភាពអង្គការ សាសនា	0	0
90	វិទ្យុ និង ទូរទស្សន៍	6	1
91	សកម្មភាពកំសាន្តផ្សេងៗ	29	9
92	សកម្មភាពភ្នាក់ងារសារព័ត៌មាន	1	0
93	សារមន្ទីរ និងសកម្មភាពថែរក្សាអាគារនិងទឹកកន្លែងប្រវត្តិសាស្ត្រ	13	4
94	សកម្មភាពកីឡា	5	0
95	សកម្មភាពល្បែងភ្នាល់ផ្សេងៗ	642	345
96	បោកគក់	35	5
97	សកម្មភាពកំពង់ផែ	20	1
98	បំពិសេវាកម្មផ្សេងៗ	78	29
99	អង្គការក្រៅរដ្ឋាភិបាល	100	48
100	ក្រសួង ស្ថាប័ន	0	-
សរុប		19,361	12,451

៩.១. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ និងភេទ

លរ	ប្រភេទគ្រោះថ្នាក់	ករណី	ចំនួនជនរងគ្រោះ	
			សរុប	ស្រី
1	ភ្លើងឆក់	104	104	59
2	ភ្លើងឆេះ/រលាក	319	328	198
3	ធ្លាក់ពីទីខ្ពស់	128	128	22
4	សម្ភារៈ ឬឧបករណ៍ធ្លាក់/សង្កត់លើ	705	733	355
5	រមិល/ដួល	703	704	518
6	គាបដោយវត្ថុ ឬម៉ាស៊ីន	976	976	552
7	ផ្ទះឧបករណ៍សម្អាតខ្ពស់	3	3	-
8	មុតដោយវត្ថុ	3,067	3,071	1,894
9	ការធ្លុះ/ធ្លាយ	39	39	22
10	ការជំពប់ ឬប៉ះទង្គិចដោយវត្ថុ	548	548	295
11	ការមូល ឬរឹតបន្តឹង	2	2	1
12	សកម្មភាពបញ្ចេញកម្លាំងខ្លាំង	62	62	22
13	ការប្រឈមនឹងសីតុណ្ហភាព/សម្ពាធបរិយាកាសមិនសមស្រប	-	-	-
14	ការប្រឈមនឹងវិទ្យុការស្មើ	-	-	-
15	ការប្រឈមនឹងសារធាតុគ្រោះថ្នាក់	4	4	1
16	ការថប់ដង្ហើម	6	21	1
17	សន្លប់	814	3,511	3,402
18	គ្រោះថ្នាក់ចរាចរណ៍	6,440	7,041	4,101
19	គ្រោះថ្នាក់ដោយការយកដី	-	-	-
20	ជំងឺវិជ្ជាជីវៈ	-	-	-
21	ជំងឺប្រដាប់ដង្ហើម	-	-	-
22	ជំងឺផ្នែកបេះដូង	-	-	-
23	ជំងឺផ្នែកខួរក្បាល	-	-	-
24	ប្រភេទគ្រោះថ្នាក់ដទៃទៀត	1,928	1,962	884
25	រលូតកូន	124	124	124
សរុប		15,972	19,361	12,451

៩.២. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមប្រភេទរបួស និងភេទ

ល.រ	ប្រភេទនៃមុខរបួស	ចំនួនជនរងគ្រោះ	
		សរុប	ស្រី
1	ការបាក់ឆ្អឹង	1,232	497
2	ការចុករោយ	144	97
3	ដំណើរគ្រុច ឬភ្លាត់	508	280
4	ការដាច់/មុត	1,438	979
5	ការដាច់ផ្ទះឆ្មាយ/រយះ	4,555	2,423
6	ការដាច់រលាត់	2,789	1,664
7	ភាពជាំ និងគ្រាំដោយទង្គិចខ្លាំង	1,993	1,392
8	របួសសើស្បែក	28	24
9	រលាក	409	236
10	ខ្វាក់	1	-
11	ពុល	151	145
12	លង់ទឹក	2	-
13	របួសសរីរាង្គខាងក្នុង	72	60
14	ប្រភេទរបួសដទៃទៀត	6,039	4,654
សរុប		19,361	12,451

៩.៣. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមផ្នែកនៃរបួស និងភេទ

ល.រ	ផ្នែកនៃមុខរបួស	ចំនួនជនរងគ្រោះ	
		សរុប	ស្រី
1	ក្បាល (ខួរក្បាល, លលាជ័ក្បាល, វៃស្បែកក្បាល)	575	318
2	ភ្នែក	886	428
3	មុខ	178	84
4	ត្រចៀក (ខាងក្នុង និងខាងក្រៅ)	17	8
5	មាត់	27	11
6	ធ្មេញ	6	3
7	ក	27	11
8	ស្មា	149	59
9	ទ្រូង	104	56
10	ខ្នង	33	22
11	ចង្កេះ	151	74
12	ពោះ	273	250
13	ត្រគៀក	58	40
14	ដៃ	1,102	518
15	ប្រអប់ដៃ	403	202
16	ម្រាមដៃ	3,456	2,235
17	ជើង	1,910	1,094
18	ប្រអប់ជើង	383	178
19	ម្រាមជើង	441	179
20	ប្រដាប់ប្រព័ន្ធលាម	-	-
21	ប្រដាប់ប្រព័ន្ធដង្ហើម	493	491
22	ប្រដាប់ប្រព័ន្ធរំលាយអាហារ	-	-
23	សរីរាង្គភេទ	7	4
24	ប្រព័ន្ធប្រសាទ	-	-
25	មុខរបួសមិនច្បាស់លាស់	17	16
26	របួសច្រើនកន្លែងលើរាងកាយ	5,135	2,946
27	រាងកាយទាំងមូល	17	6
28	ផ្នែកនៃមុខរបួសដទៃទៀត	3,513	3,218
សរុប		19,361	12,451

៩.៥. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមមធ្យោបាយប្រើប្រាស់

លរ	មធ្យោបាយប្រើប្រាស់	ចំនួនជនរងគ្រោះ	
		សរុប	ស្រី
1 - ម៉ាស៊ីន			
1	ម៉ាស៊ីនសណ្តោងក្រៅពីម៉ាស៊ីនដើរដោយអគ្គិសនី	1	-
2	ម៉ាស៊ីនបំលែង	-	-
3	ម៉ាស៊ីនផលិតលោហៈ	9	1
4	ម៉ាស៊ីនភ្លើង	3	-
5	ម៉ាស៊ីនផលិតឈើ	13	5
6	ម៉ាស៊ីនផលិតប្លាស្ទិច	1	-
7	ម៉ាស៊ីនលាយ	1	-
8	ម៉ាស៊ីនកសិកម្ម	1	1
9	ម៉ាស៊ីនយកវ៉ែ	-	-
10	ម៉ាស៊ីនដេរ	1,734	1,568
11	ម៉ាស៊ីនផ្ទុង	52	47
12	ម៉ាស៊ីនកាត់	345	127
13	ម៉ាស៊ីនអ៊ុត	108	70
14	ម៉ាស៊ីនវាយឡេវ	540	377
15	ម៉ាស៊ីនប៉ាក់	87	73
16	ម៉ាស៊ីនបោកគក់	13	1
17	ម៉ាស៊ីនសម្ងាត់	14	1
18	ម៉ាស៊ីនដទៃទៀត	1,404	1,053
2 - មធ្យោបាយដឹកជញ្ជូន និងម៉ាស៊ីនលើកដាក់			
1	ឧបករណ៍ និងម៉ាស៊ីនលើកដាក់	11	3
2	មធ្យោបាយដឹកជញ្ជូនផ្លូវដែក	-	-
3	មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្រៅពីផ្លូវដែក	-	-
4	មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស	-	-
5	មធ្យោបាយដឹកជញ្ជូនផ្លូវទឹក	-	-
6	មធ្យោបាយដឹកជញ្ជូនដទៃទៀត	31	16
3 - សម្ភារៈបរិក្ខារ			
1	ភ្នំជន្លំសម្ពាធន	-	-
2	ឡកំដៅ	12	-
3	ឡស្លដែក	-	-
4	ឡចំអិន	3	1
5	ឡឥដ្ឋ	-	-
6	រោងចក្របង្កក	1	1
7	ថាបនភ័ណ្ឌអគ្គិសនី	-	-
8	ម៉ូទ័រអគ្គិសនី	36	2
9	ទុព្វសម្ភារៈអគ្គិសនីប្រើដោយដៃ	3	3
10	ទុព្វសម្ភារៈប្រដាប់ប្រដា និងសម្ភារៈប្រើប្រាស់ដទៃទៀត	560	418
11	ជណ្តើរ ឬប្រកបផ្លូវជម្រាលចល័ត	11	4
12	រន្ទាវ	7	-
13	គ្រឿងបរិក្ខារដទៃទៀត	18	2

4 - សម្ភារៈ សារធាតុ និងវិទ្យុកាំរស្មី			
1	សារធាតុផ្ទុះ	-	-
2	សារធាតុពុល	-	-
3	សារធាតុគីមីដែលមិនរាប់បញ្ចូលសារធាតុផ្ទុះ និងពុល	3	1
4	ធ្នូ	-	-
5	ឧស្ម័ន	-	-
6	វត្ថុរាវ	2	-
7	បំណែកខ្នាត	4	1
8	វិទ្យុកាំរស្មី	-	-
9	សម្ភារៈនិងសារធាតុដទៃ	5	1
5 - បរិយាកាសកន្លែងធ្វើការ			
1	ក្រៅអគារ	-	-
2	ក្នុងអគារ	-	-
3	ក្រោមដី	-	-
4	ការធ្វើដំណើរតាមផ្លូវ	-	-
6 - មធ្យោបាយប្រើប្រាស់ដទៃទៀត			
1	សត្វពាហនៈ	6	4
2	មធ្យោបាយប្រើប្រាស់ដទៃទៀតដែលមិនត្រូវបានចាត់ថ្នាក់	6,608	4,138
7 - ធ្វើដំណើរ			
1	ថ្មើរជើង	638	466
2	ម៉ូតូ	6,272	3,405
3	រ៉ឺម៉ក	42	26
4	រថយន្ត	173	95
5	រថយន្តដឹកកម្មករ	543	502
6	កង់	46	38
សរុប		19,361	12,451

៩.៥. តារាងចំណាត់ថ្នាក់ហានិភ័យការងារតាមទីកន្លែង និងភេទ

ល.រ	បរិយាកាសការងារ	ចំនួនជនរងគ្រោះ	
		សរុប	ស្រី
1	ក្រៅអគារ	739	274
2	ក្នុងអគារ	11,310	7,901
3	ក្រោមដី	5	3
4	ការធ្វើដំណើរ	7,307	4,273
សរុប		19,361	12,451

ផ្នែកថែទាំសុខភាព

១០. បច្ចុប្បន្នភាព សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ផ្នែក ថែទាំសុខភាព

ល.រ	រាជធានី-ខេត្ត	ឆ្នាំ ២០១៩		
		ស.ហ	កម្មករ	ស្រី
1	រាជធានីភ្នំពេញ	6,161	629,411	382,396
2	ខេត្តកណ្តាល	342	125,446	96,073
3	ខេត្តកំពង់ស្ពឺ	189	80,195	66,112
4	ខេត្តបន្ទាយមានជ័យ	281	20,535	12,154
5	ខេត្តសៀមរាប	680	29,707	14,611
6	ខេត្តព្រះសីហនុ	366	47,434	26,819
7	ខេត្តស្វាយរៀង	158	61,068	40,484
8	ខេត្តកំពង់ឆ្នាំង	108	38,973	33,258
9	ខេត្តកំពង់ចាម	181	35,536	30,624
10	ខេត្តក្រចេះ	178	6,472	2,479
11	ខេត្តតាកែវ	149	40,544	32,884
12	ខេត្តព្រៃវែង	51	4,648	3,963
13	ខេត្តកំពត	101	8,587	4,946
14	ខេត្តកែប	51	501	233
15	ខេត្តកោះកុង	42	12,871	8,031
16	ខេត្តបាត់ដំបង	652	10,616	5,197
17	ខេត្តប៉ៃលិន	92	2,571	1,502
18	ខេត្តពោធិ៍សាត់	201	9,283	7,687
19	ខេត្តកំពង់ធំ	187	9,221	3,765
20	ខេត្តស្ទឹងត្រែង	43	1,078	441
21	ខេត្តរតនគិរី	139	5,157	2,062
22	ខេត្តមណ្ឌលគិរី	55	1,191	443
23	ខេត្តឧត្តរមានជ័យ	62	3,542	1,796
24	ខេត្តព្រះវិហារ	127	1,425	546
25	ខេត្តត្បូងឃ្មុំ	126	11,794	5,515
សរុប		10,722	1,197,806	784,021

**បញ្ជីមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស
ផ្នែកហានិភ័យការងារ**

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
1-រាជធានីភ្នំពេញ			
១	មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក	៣០	មន្ទីរសម្រាកព្យាបាល និងសម្ភពមាតាអូរឌីម
២	មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៦	៣១	មន្ទីរសម្រាកព្យាបាល សុខាកំបូល
៣	មណ្ឌលសុខភាព យូញ	៣២	មន្ទីរសម្រាកព្យាបាល សុខាទំនប់ថ្មី
៤	មណ្ឌលសុខភាព ដួនពេញ	៣៣	មន្ទីរពហុព្យាបាល សុខសាន្ត
៥	មណ្ឌលសុខភាព ទឹកថ្លា	៣៤	មន្ទីរពហុព្យាបាល រតនៈមានជ័យ
៦	មណ្ឌលសុខភាព ទួលគោក	៣៥	មន្ទីរសម្រាកព្យាបាល ហ៊ាង មន្ទីរ៣១៧
៧	មន្ទីរពហុព្យាបាលប្រជាប្រិយទួលពង្រ	៣៦	មណ្ឌលសុខភាព ពញាពន់
៨	មណ្ឌលសុខភាព សាមគ្គី	៣៧	មន្ទីរសំរាកព្យាបាល និងសម្ភពសាមគ្គីសែនជ័យ
៩	មន្ទីរសម្រាកព្យាបាលមូលមិត្ត	៣៨	មណ្ឌលសុខភាព គោករកា
១០	បន្ទប់ថែទាំជម្ងឺ លើម ប៊ុនធុន	៣៩	មណ្ឌលសុខភាព ស្ទឹងមានជ័យ
១១	មន្ទីរពេទ្យកាល់ម៉ែត	៤០	មន្ទីរសំរាកព្យាបាល ហែលស័
១២	មន្ទីរសំរាកព្យាបាល និង សម្ភព ចំប៉ីស	៤១	មន្ទីរសម្រាកព្យាបាល និង សម្ភព កណ្តិកា
១៣	មន្ទីរសំរាកព្យាបាលនិងសម្ភពរស្មីសុខភាពថ្មី	៤២	មន្ទីរសម្រាកព្យាបាល ជាសុខភាពភ្នំពេញ
១៤	មន្ទីរពេទ្យបង្អែក ដង្កោ	៤៣	មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៩
១៥	ឱសថស្ថានហ្វាម៉ាត	៤៤	មណ្ឌលសុខភាព ព្រែកឯង
១៦	មន្ទីរសំរាកព្យាបាល និងសម្ភពអ៊ីសាប៊ែល	៤៥	មណ្ឌលសុខភាព រលួស
១៧	មន្ទីរពេទ្យបង្អែក ពោធិចិនតុង	៤៦	មណ្ឌលសុខភាព សាក់សំពៅ
១៨	មន្ទីរពេទ្យបង្អែក មានជ័យ	៤៧	មណ្ឌលសុខភាព ស្មោរ
១៩	មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ	៤៨	មន្ទីរសំរាកព្យាបាលនិងសម្ភពសុខភាពគ្រួសារ
២០	មន្ទីរពេទ្យបង្អែក សម្តេចឌី	៤៩	មន្ទីរពហុព្យាបាល និងសម្ភព សុខលាភ មេត្រី
២១	មន្ទីរពហុព្យាបាល សុវណ្ណរ៉ា២	៥០	មន្ទីរពេទ្យបង្អែក ចតុមុខ
២២	មន្ទីរសម្រាកព្យាបាល សុភមង្គល	៥១	មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជាចិន-សែនសុខ
២៣	មន្ទីរពេទ្យព្រះកុសុមៈ	៥២	មន្ទីរសម្រាកព្យាបាល អេម អេម ស៊ី
២៤	មន្ទីរពេទ្យព្រះអង្គខ្លុង	៥៣	មន្ទីរសម្រាកព្យាបាល វឌ្ឍនៈមេត្រី
២៥	មន្ទីរសំរាកព្យាបាលសុខភាពយើងអង្គតាមុញ	៥៤	មន្ទីរសម្រាកព្យាបាល ហ៊ាង មុន្នីរ៣
២៦	មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត	៥៥	មន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ
២៧	មន្ទីរពហុព្យាបាល សុខកែវ	៥៦	មន្ទីរពហុព្យាបាល ប្រជាប្រិយ
២៨	មន្ទីរសំរាកព្យាបាល មិត្តភាពវត្តស្នែង	៥៧	មន្ទីរសម្រាកព្យាបាលនិងសម្ភពសុវត្តិភាពចោមចៅ
២៩	មន្ទីរសម្រាកព្យាបាលនិងសម្ភពសុខលាភមេត្រី២		
2-ខេត្តកណ្តាល			
១	មណ្ឌលសុខភាព គគីរធំ	១៦	មន្ទីរសម្រាកព្យាបាល សុខាបែកចាន
២	មណ្ឌលសុខភាព ឈើទាល	១៧	មណ្ឌលសុខភាព វិហារសូគី
៣	មណ្ឌលសុខភាព ដំណាក់អំពិល	១៨	មន្ទីរពេទ្យបង្អែក កៀនស្វាយ
៤	មណ្ឌលសុខភាព បែកចាន	១៩	មន្ទីរសម្រាកព្យាបាលទេពមង្គល

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៥	មណ្ឌលសុខភាព ព្រែកអញ្ចាញ	២០	មណ្ឌលសុខភាព ជ័យធំ
៦	មណ្ឌលសុខភាព សៀមរាប	២១	មណ្ឌលសុខភាព ដីឥដ្ឋ
៧	មណ្ឌលសុខភាព សំរោងធំ	២២	មណ្ឌលសុខភាព តាខ្មៅ
៨	មន្ទីរពេទ្យបង្អែក កណ្តាលស្ទឹង	២៣	មណ្ឌលសុខភាព បន្ទាយដែក
៩	មន្ទីរពេទ្យបង្អែក កោះធំ	២៤	មណ្ឌលសុខភាព បឹងខ្យង
១០	មន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល	២៥	មណ្ឌលសុខភាព ព្រែកលូង
១១	មន្ទីរពេទ្យបង្អែក ជ័យជំនះ	២៦	មណ្ឌលសុខភាព ព្រែកហូរ
១២	មន្ទីរពេទ្យបង្អែក លើកដែក	២៧	មណ្ឌលសុខភាព អំពៅព្រៃ
១៣	មន្ទីរពេទ្យបង្អែក ល្វាឯម	២៨	មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុន សែន រកាកោង
១៤	មន្ទីរពេទ្យបង្អែក ស្អាង	២៩	មន្ទីរពេទ្យបង្អែក សុខលាភមេត្រី៣
១៥	មន្ទីរពេទ្យបង្អែក អង្គស្នួល		
3-ខេត្តកែប			
១	មន្ទីរពេទ្យបង្អែក ខេត្តកែប		
4-ខេត្តកោះកុង			
១	មន្ទីរពេទ្យបង្អែក ខេត្តកោះកុង	២	មន្ទីរពេទ្យបង្អែក ស្រែអំបិល
5-ខេត្តក្រចេះ			
១	មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ	៣	មន្ទីរពេទ្យបង្អែក ស្នួល
២	មន្ទីរពេទ្យបង្អែក ឆ្លូង		
6-ខេត្តកំពង់ចាម			
១	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម	៧	មន្ទីរពេទ្យបង្អែក ព្រែកកក់ (ស្ទឹងត្រង់)
២	មន្ទីរពេទ្យបង្អែក ជើងព្រៃ	៨	មណ្ឌលសុខភាព តុងរ៉ុង
៣	មន្ទីរពេទ្យបង្អែក បាធាយ	៩	មណ្ឌលសុខភាព ស្ទឹងជ័យ
៤	មន្ទីរពេទ្យបង្អែក ព្រៃឈរ	១០	មណ្ឌលសុខភាព មៀន
៥	មន្ទីរពេទ្យបង្អែក ស្រីសន្ធរ	១១	មន្ទីរពេទ្យបង្អែក ហ៊ុនសែនស្ទឹងត្រង់
៦	មន្ទីរពេទ្យបង្អែក ចំការលើ		
7-ខេត្តកំពង់ឆ្នាំង			
១	មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច	៦	មណ្ឌលសុខភាព ស្វាយជុក
២	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង	៧	មណ្ឌលសុខភាព អំពិលទឹក
៣	មណ្ឌលសុខភាព កំពង់ត្រឡាចលើ	៨	មន្ទីរពេទ្យបង្អែក បរិបូណ៌
៤	មណ្ឌលសុខភាព ជ្រៃបាក់	៩	មន្ទីរសម្រាកព្យាបាល តែ វណ្ណា
៥	មណ្ឌលសុខភាព ព្រៃខ្មែរ		
8-ខេត្តកំពង់ធំ			
១	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ	៤	មណ្ឌលសុខភាព តាំងក្រសាំង
២	មន្ទីរពេទ្យបង្អែក ស្ទោង	៥	មណ្ឌលសុខភាព សាលារិស័យ
៣	មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក	៦	បន្ទប់ថែទាំជម្ងឺទូទៅ រ៉ន សុខចាន់
9-ខេត្តកំពង់ស្ពឺ			
១	មណ្ឌលសុខភាព រាំងព្រះស្រែ	៧	មន្ទីរសំរាកព្យាបាលជំងឺអង្គមេត្រី
២	មន្ទីរពេទ្យបង្អែក គងពិសី	៨	មន្ទីរសម្រាកព្យាបាល ជា សុខលីម
៣	គ្លីនិក ជិន ថេន	៩	មណ្ឌលសុខភាព ព្រៃញាតិ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៤	មន្ទីរពេទ្យបង្អែក ឧដុង្គ	១០	មណ្ឌលសុខភាព វាលអង្គពពេល
៥	មន្ទីរសម្រាកព្យាបាលមូលមិត្តដើមរកា	១១	មណ្ឌលសុខភាព ស្រង់
៦	មន្ទីរពេទ្យបង្អែក កំពង់ស្ពឺ	១២	មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង
10-ខេត្តកំពត			
១	មន្ទីរពេទ្យបង្អែក កំពង់ត្រាច	៤	មណ្ឌលសុខភាព ស្រែចែង
២	មន្ទីរពេទ្យបង្អែក ខេត្តកំពត	៥	មណ្ឌលសុខភាព សំឡាញ
៣	មណ្ឌលសុខភាព ត្រពាំងរាំង		
11-ខេត្តតាកែវ			
១	មណ្ឌលសុខភាព ត្រាំខ្នារ	១២	មណ្ឌលសុខភាព គុស
២	មន្ទីរពេទ្យបង្អែក កោះអណ្តែត	១៣	មណ្ឌលសុខភាព តាកែម
៣	គ្រូពេទ្យព្យាបាល ប៉ែន កំសាន្ត	១៤	មណ្ឌលសុខភាព ប្រាំបីមុំ
៤	មន្ទីរពេទ្យបង្អែក ខេត្តតាកែវ	១៥	មណ្ឌលសុខភាព ព្រៃស្បាត
៥	មន្ទីរពេទ្យបង្អែក គិរីវង់	១៦	មណ្ឌលសុខភាព លាយបូរ
៦	មន្ទីរពេទ្យបង្អែក បាទី	១៧	មណ្ឌលសុខភាព អង្គតាសោម
៧	មន្ទីរពេទ្យបង្អែក ព្រែកប្បាស	១៨	មណ្ឌលសុខភាព អង្គរកា
៨	មន្ទីរពេទ្យបង្អែក អង្គរកា	១៩	មណ្ឌលសុខភាព ឧត្តមសុវិយា
៩	មន្ទីរពេទ្យភ្នែកខេត្តតាកែវ	២០	មន្ទីរពេទ្យបង្អែក អង្គរឫទ្ធិ
១០	មណ្ឌលសុខភាព ក្រាំងលាវ	២១	ឱសថស្ថាន វិមានទិព្វ
១១	មណ្ឌលសុខភាព ខ្វាវ		
12-ខេត្តត្បូងឃ្មុំ			
១	មន្ទីរពេទ្យបង្អែក ពញាក្រែក	៤	មណ្ឌលសុខភាព ជប់
២	មន្ទីរពេទ្យបង្អែក មេមត់	៥	មណ្ឌលសុខភាព ស្វង ២
៣	មន្ទីរពេទ្យបង្អែក អូររាំងឌី	៦	មន្ទីរពេទ្យបង្អែក ខេត្តត្បូងឃ្មុំ
13-ខេត្តបន្ទាយមានជ័យ			
១	មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ	៦	មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី
២	មន្ទីរពេទ្យបង្អែក ភ្នំស្រុក	៧	មន្ទីរពេទ្យបង្អែក ស្វាយចេក
៣	មន្ទីរសម្រាកព្យាបាល និងសម្ភពឪកទីណា	៨	មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត
៤	មន្ទីរសម្រាកព្យាបាលអគារថ្មី	៩	មន្ទីរពេទ្យបង្អែក ថ្មពូក
៥	មន្ទីរពេទ្យបង្អែក សិរីសោភ័ណ		
14-ខេត្តប៉ៃលិន			
១	មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន		
15-ខេត្តបាត់ដំបង			
១	មន្ទីរពេទ្យបង្អែក ថ្មគោល	៥	មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង
២	មណ្ឌលសុខភាព ស្តៅ	៦	មន្ទីរពេទ្យបង្អែក មោងឫស្សី
៣	មណ្ឌលសុខភាព ត្រាង	៧	មន្ទីរពេទ្យហាន់ដា អ៊ុំមមើជេនស៊ី
៤	មន្ទីរពេទ្យបង្អែក សំពៅលូន		
16-ខេត្តពោធិ៍សាត់			
១	មណ្ឌលសុខភាព ស្នាមព្រះ	៤	មន្ទីរពេទ្យបង្អែក បាកាន
២	មន្ទីរពេទ្យបង្អែក ក្រគរ	៥	មណ្ឌលសុខភាព ឈើតុំ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣	មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់	៦	មន្ទីរពេទ្យបង្អែក ភ្នំក្រវាញ
17-ខេត្តព្រៃវែង			
១	មណ្ឌលសុខភាព ជាច	៩	មណ្ឌលសុខភាព ពាមមន្ទារ
២	មន្ទីរពេទ្យបង្អែក កំបាយមារ	១០	មណ្ឌលសុខភាព ព្រៃស្រឡិត
៣	មន្ទីរពេទ្យបង្អែក កំពង់ត្របែក	១១	មណ្ឌលសុខភាព មេសរប្រចាន់
៤	មន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង	១២	មណ្ឌលសុខភាព ឫស្សីសាញ់
៥	មន្ទីរពេទ្យបង្អែក ស្វាយអន្ទរ	១៣	មណ្ឌលសុខភាព រាប
៦	មន្ទីរពេទ្យបង្អែក អ្នកលឿង	១៤	មន្ទីរពេទ្យបង្អែក បាភ្នំ
៧	មណ្ឌលសុខភាព ក្តៅរាយ	១៥	មន្ទីរពេទ្យបង្អែក ពារាំង
៨	មណ្ឌលសុខភាព តាកោ	១៦	គ្លីនិកនិងសម្ភពខៀង សុគន្ធា
18-ខេត្តព្រះវិហារ			
១	មណ្ឌលសុខភាព ជាំក្សាន្ត	៣	មណ្ឌលសុខភាព ស្រែអែម
២	មណ្ឌលសុខភាព ភ្នំដែក	៤	មន្ទីរពេទ្យបង្អែក ខេត្ត ១៦មករា
19-ខេត្តព្រះសីហនុ			
១	មណ្ឌលសុខភាព រាម	៥	មណ្ឌលសុខភាព អណ្តូងថ្ម
២	មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ	៦	មន្ទីរសម្រាកព្យាបាលកងកេង
៣	មន្ទីរសម្រាកព្យាបាល សេតេ	៧	មណ្ឌលសុខភាព អូរជ្រៅ
៤	មណ្ឌលសុខភាព វាលពេញ		
20-ខេត្តមណ្ឌលគិរី			
១	មន្ទីរពេទ្យបង្អែក កោះញែក	៤	មន្ទីរពេទ្យបង្អែក មណ្ឌលគិរី
២	មណ្ឌលសុខភាព អូរអាម	៥	មណ្ឌលសុខភាព កែវសីម៉ា
៣	មន្ទីរពេទ្យបង្អែក សែនមនោរម្យ		
21-ខេត្តរតនគិរី			
១	មណ្ឌលសុខភាព កូនមុំ	៣	មន្ទីរពេទ្យបង្អែក បរកែវ
២	មណ្ឌលសុខភាព លំដាត់	៤	មន្ទីរពេទ្យបង្អែក ខេត្តរតនៈគិរី
22-ខេត្តសៀមរាប			
១	មន្ទីរពេទ្យបង្អែក ក្រឡាញ់	៥	មណ្ឌលសុខភាព កណ្តែក
២	មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប	៦	មណ្ឌលសុខភាព នគរធំ
៣	មន្ទីរពេទ្យបង្អែក ពូក	៧	មន្ទីរពេទ្យបង្អែក អង្គរជុំ
៤	មន្ទីរពេទ្យបង្អែក សូទ្រនិគម	៨	មន្ទីរពហុព្យាបាលខេមរអង្គរ២
23-ខេត្តស្ទឹងត្រែង			
១	មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង		
24-ខេត្តស្វាយរៀង			
១	មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង	៤	បន្ទប់ពិនិត្យនិងព្យាបាលជំងឺទូទៅសន្តិភាពថ្មីក្រុងបារិត
២	មន្ទីរពេទ្យបង្អែក ជីភូ	៥	មន្ទីរពេទ្យបង្អែក ស្វាយទាប
៣	មន្ទីរពេទ្យបង្អែក ស្វាយជ្រំ	៦	មន្ទីរពេទ្យបង្អែក ស្វាយទាប
25-ខេត្តឧត្តរមានជ័យ			
១	មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ	៣	មន្ទីរពេទ្យបង្អែក អន្លង់វែង
២	មណ្ឌលសុខភាព អូរស្មាច់		

បញ្ជីមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.

ផ្នែកថែទាំសុខភាព

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
1-រាជធានីភ្នំពេញ			
១	មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក	៥០	មន្ទីរពេទ្យបង្អែក ពោធិចិនតុង
២	មណ្ឌលសុខភាព ពញាពន់	៥១	មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ចិនសែនសុខ
៣	មណ្ឌលសុខភាព ៧ មករា	៥២	មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
៤	មណ្ឌលសុខភាព កោះដាច់	៥៣	មន្ទីរពេទ្យព្រះកុសុមៈ
៥	មណ្ឌលសុខភាព ក្បាលកោះ	៥៤	មន្ទីរពេទ្យព្រះអង្គខ្នង
៦	មណ្ឌលសុខភាព ក្រាំងធ្នង់	៥៥	មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៧	មណ្ឌលសុខភាព កំបូល	៥៦	មន្ទីរសំរាកព្យាបាល ជុនសុខម៉េង
៨	មណ្ឌលសុខភាព គីឡូម៉ែត្រលេខ ៩	៥៧	មន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ.ភ.ម
៩	មណ្ឌលសុខភាព គីឡូម៉ែត្រលេខ១៦	៥៨	មន្ទីរសំរាកព្យាបាល សុភមិត្ត
១០	មណ្ឌលសុខភាព គោករកា	៥៩	Institut Pasteur du Cambodge
១១	មណ្ឌលសុខភាព ឃ្មុញ	៦០	គ្លីនិក រតនៈ
១២	មណ្ឌលសុខភាព ចាក់អង្រែ	៦១	គ្លីនិកម៉ារីស្តូបច្បារអំពៅ
១៣	មណ្ឌលសុខភាព ច្បារអំពៅ	៦២	គ្លីនិកភ័ក់ ទឹកថ្លា
១៤	មណ្ឌលសុខភាព ចំការដូង	៦៣	គ្លីនិកភ័ក់ចាក់អង្រែក្រោម
១៥	មណ្ឌលសុខភាព ជើងឯក	៦៤	គ្លីនិកភ័ក់ត្រពាំងថ្លឹង
១៦	មណ្ឌលសុខភាព ជ្រោយចង្វារ	៦៥	គ្លីនិកភ័ក់ឫស្សីកែវ
១៧	មណ្ឌលសុខភាព ដូនពេញ	៦៦	គ្លីនិកភ័ក់ស្ទឹងមានជ័យ
១៨	មណ្ឌលសុខភាព ទឹកថ្លា	៦៧	មន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ
១៩	មណ្ឌលសុខភាព ទួលគោក	៦៨	មន្ទីរពហុព្យាបាល ប្រជាប្រិយ
២០	មណ្ឌលសុខភាព ទួលស្វាយព្រៃ	៦៩	មន្ទីរពហុព្យាបាល រតនៈមានជ័យ
២១	មណ្ឌលសុខភាព និរោធ	៧០	មន្ទីរពហុព្យាបាល សុខកែវ
២២	មណ្ឌលសុខភាព បឹងធំ	៧១	មន្ទីរពហុព្យាបាល សុខសាន្ត
២៣	មណ្ឌលសុខភាព ប្រទះឡាង	៧២	មន្ទីរពហុព្យាបាល សុខាកំបូល
២៤	មណ្ឌលសុខភាព ផ្សារដើមថ្កូវ	៧៣	មន្ទីរពហុព្យាបាល សុវណ្ណភ័ក្ត្រ
២៥	មណ្ឌលសុខភាព ពងទឹក	៧៤	មន្ទីរពហុព្យាបាលចន្ទ្រា
២៦	មណ្ឌលសុខភាព ពន្លឺង	៧៥	មន្ទីរពហុព្យាបាលប្រជាប្រិយ៣៧១
២៧	មណ្ឌលសុខភាព ពោធិ៍មង្គល	៧៦	មន្ទីរពហុព្យាបាលប្រជាប្រិយទួលពង្រ
២៨	មណ្ឌលសុខភាព ពោធិ៍សែនជ័យ	៧៧	មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម
២៩	មណ្ឌលសុខភាព ព្រែកកំពឹស	៧៨	មន្ទីរសម្រាកព្យាបាល និងសម្ភពដម្អូរីន
៣០	មណ្ឌលសុខភាព ព្រែកថ្មី	៧៩	មន្ទីរសម្រាកព្យាបាល និងសម្ភពមាតាអូរឌីម
៣១	មណ្ឌលសុខភាព ព្រែកឯង	៨០	មន្ទីរសម្រាកព្យាបាល ជាសុខភាពភ្នំពេញ
៣២	មណ្ឌលសុខភាព ព្រៃវែង	៨១	មន្ទីរសម្រាកព្យាបាល មូលមិត្ត
៣៣	មណ្ឌលសុខភាព ព្រៃស	៨២	មន្ទីរសម្រាកព្យាបាល វឌ្ឍនៈមេត្រី
៣៤	មណ្ឌលសុខភាព ភ្នំពេញថ្មី	៨៣	មន្ទីរសម្រាកព្យាបាល សុខលាភ ទួលសង្កែ
៣៥	មណ្ឌលសុខភាព រលួស	៨៤	មន្ទីរសម្រាកព្យាបាល សុខលាភមេត្រី១
៣៦	មណ្ឌលសុខភាព សាក់សំពៅ	៨៥	មន្ទីរសម្រាកព្យាបាល សុខលាភមេត្រី២

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣៧	មណ្ឌលសុខភាព សាមគ្គី	៨៦	មន្ទីរសម្រាកព្យាបាល សុភមង្គល
៣៨	មណ្ឌលសុខភាព ស្ទឹងមានជ័យ	៨៧	មន្ទីរសម្រាកព្យាបាល ហ៊ឺង មុន្នីរុធ
៣៩	មណ្ឌលសុខភាព ស្ពោរ	៨៨	មន្ទីរសម្រាកព្យាបាល ហ៊ឺង មុន្នីរុធ៣១៧
៤០	មណ្ឌលសុខភាព សំរោង	៨៩	មន្ទីរសម្រាកព្យាបាល ឯករាជ្យ២
៤១	មណ្ឌលសុខភាព សំរោងក្រោម	៩០	មន្ទីរសម្រាកព្យាបាល និង សម្ព័ន្ធ គ្រួសារយើង
៤២	មណ្ឌលសុខភាព អន្លង់ក្លាន	៩១	មន្ទីរសម្រាកព្យាបាលនិងសម្ព័ន្ធ ប្រសិទ្ធិភាព
៤៣	មណ្ឌលសុខភាព ឌីឡោក	៩២	មន្ទីរសម្រាកព្យាបាលសុខាទំនប់ថ្មី
៤៤	មន្ទីរពេទ្យកាល់ម៉ែត	៩៣	មន្ទីរសំរាកព្យាបាល និងសម្ព័ន្ធ សុខភាពគ្រួសារ
៤៥	មន្ទីរពេទ្យបង្អែក ដង្កោ	៩៤	មន្ទីរសំរាកព្យាបាល និងសម្ព័ន្ធសាមគ្គីសែនជ័យ
៤៦	មន្ទីរពេទ្យបង្អែក ព្រែកព្នៅ	៩៥	មន្ទីរសំរាកព្យាបាល មិត្តភាពវត្តស្លែង
៤៧	មន្ទីរពេទ្យបង្អែក មានជ័យ	៩៦	មន្ទីរសំរាកព្យាបាល សុខភាពយើងអង្គតាមុំញូ
៤៨	មន្ទីរពេទ្យបង្អែក សម្តេចឌី	៩៧	មន្ទីរសំរាកព្យាបាល ហែលស័
៤៩	មន្ទីរពេទ្យបង្អែក ចតុមុខ	៩៨	មន្ទីរសំរាកព្យាបាល ឯករាជ្យ
2-ខេត្តកណ្តាល			
១	មណ្ឌលសុខភាព កោងកាង	៥៨	មណ្ឌលសុខភាព ព្រែកវែ
២	មណ្ឌលសុខភាព កោះកែវ	៥៩	មណ្ឌលសុខភាព ព្រែកល្វែង
៣	មណ្ឌលសុខភាព កោះខែល	៦០	មណ្ឌលសុខភាព ព្រែកស្តី
៤	មណ្ឌលសុខភាព កោះខ្សាច់ទន្លា	៦១	មណ្ឌលសុខភាព ព្រែកហ្វូរ
៥	មណ្ឌលសុខភាព កោះចិន	៦២	មណ្ឌលសុខភាព ព្រែកអញ្ចាញ
៦	មណ្ឌលសុខភាព កោះចូរ៉ាម	៦៣	មណ្ឌលសុខភាព ព្រែកអំបិល ១
៧	មណ្ឌលសុខភាព កោះធំ ក	៦៤	មណ្ឌលសុខភាព ព្រែកអំបិល ២
៨	មណ្ឌលសុខភាព កោះធំ ខ	៦៥	មណ្ឌលសុខភាព ព្រែកអំពិល
៩	មណ្ឌលសុខភាព កោះរះ	៦៦	មណ្ឌលសុខភាព ព្រៃពូច
១០	មណ្ឌលសុខភាព កោះឧកញ៉ាតី	៦៧	មណ្ឌលសុខភាព ព្រះប្រសប់
១១	មណ្ឌលសុខភាព ក្នុងសំណរ	៦៨	មណ្ឌលសុខភាព ភូមិធំ
១២	មណ្ឌលសុខភាព កំពង់កុង	៦៩	មណ្ឌលសុខភាព ភូមិធំសុខសប្បាយ
១៣	មណ្ឌលសុខភាព កំពង់ចំលង	៧០	មណ្ឌលសុខភាព ភ្នំបាត
១៤	មណ្ឌលសុខភាព កំពង់ភ្នំ	៧១	មណ្ឌលសុខភាព ម្នាក់
១៥	មណ្ឌលសុខភាព កំពង់ល្វែង	៧២	មណ្ឌលសុខភាព រកាជន្លឹង
១៦	មណ្ឌលសុខភាព កំពង់ស្វាយ	៧៣	មណ្ឌលសុខភាព រលាំងកែន
១៧	មណ្ឌលសុខភាព កំពង់អុស	៧៤	មណ្ឌលសុខភាព ឫស្សីជ្រោយ
១៨	មណ្ឌលសុខភាព ខ្ពប	៧៥	មណ្ឌលសុខភាព លើកដែក
១៩	មណ្ឌលសុខភាព គគីរធំ	៧៦	មណ្ឌលសុខភាព ល្វាសរ
២០	មណ្ឌលសុខភាព ជ្រៃលាស់	៧៧	មណ្ឌលសុខភាព លំហាច
២១	មណ្ឌលសុខភាព ជ្រោយតាកែវ	៧៨	មណ្ឌលសុខភាព វិហារស្នូតិ
២២	មណ្ឌលសុខភាព ជ័យធំ	៧៩	មណ្ឌលសុខភាព វិហារហ្លួង
២៣	មណ្ឌលសុខភាព ឈើខ្មៅ	៨០	មណ្ឌលសុខភាព សណ្តារ
២៤	មណ្ឌលសុខភាព ឈើទាល	៨១	មណ្ឌលសុខភាព សន្លឹង
២៥	មណ្ឌលសុខភាព ឈ្នាំង	៨២	មណ្ឌលសុខភាព សារិកាកែវ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
២៦	មណ្ឌលសុខភាព ដីឥដ្ឋ	៨៣	មណ្ឌលសុខភាព សិត្យ
២៧	មណ្ឌលសុខភាព ដើមឫស	៨៤	មណ្ឌលសុខភាព សៀមរាប
២៨	មណ្ឌលសុខភាព ដំណាក់អំពិល	៨៥	មណ្ឌលសុខភាព ស្វាយជ្រំ
២៩	មណ្ឌលសុខភាព តាខ្មៅ	៨៦	មណ្ឌលសុខភាព ស្វាយប្រទាល
៣០	មណ្ឌលសុខភាព តាលន់	៨៧	មណ្ឌលសុខភាព ស្វាយរលំ
៣១	មណ្ឌលសុខភាព ត្រពាំងវែង	៨៨	មណ្ឌលសុខភាព ស្វាយអំពារ
៣២	មណ្ឌលសុខភាព ត្រើយស្លា	៨៩	មណ្ឌលសុខភាព ស្អាងភ្នំ
៣៣	មណ្ឌលសុខភាព ទឹកឃ្នាំង	៩០	មណ្ឌលសុខភាព សំបូរមាស
៣៤	មណ្ឌលសុខភាព ទឹកវិល	៩១	មណ្ឌលសុខភាព សំពៅពូន
៣៥	មណ្ឌលសុខភាព ទំនប់ធំ	៩២	មណ្ឌលសុខភាព សំរោងធំ
៣៦	មណ្ឌលសុខភាព បន្ទាយដែក	៩៣	មណ្ឌលសុខភាព សំរោងលើ
៣៧	មណ្ឌលសុខភាព បាក់ដាវ	៩៤	មណ្ឌលសុខភាព ហ៊ុនសែនក្រាំងយ៉ូរ
៣៨	មណ្ឌលសុខភាព បារុង	៩៥	មណ្ឌលសុខភាព ហ៊ុនសែនទួលព្រៃជ
៣៩	មណ្ឌលសុខភាព បឹងខ្យង	៩៦	មណ្ឌលសុខភាព អរិយក្សត្រ
៤០	មណ្ឌលសុខភាព បែកចាន	៩៧	មណ្ឌលសុខភាព អំពៅព្រៃ
៤១	មណ្ឌលសុខភាព ប្រាសាទ	៩៨	មន្ទីរពេទ្យបង្អែក កណ្តាលស្ទឹង
៤២	មណ្ឌលសុខភាព ពញាពូ	៩៩	មន្ទីរពេទ្យបង្អែក កៀនស្វាយ
៤៣	មណ្ឌលសុខភាព ពាមរាំង	១០០	មន្ទីរពេទ្យបង្អែក កោះធំ
៤៤	មណ្ឌលសុខភាព ពាមខកញ្ជាំអុង	១០១	មន្ទីរពេទ្យបង្អែក ខ្សាច់កណ្តាល
៤៥	មណ្ឌលសុខភាព ពុកឫស្សី	១០២	មន្ទីរពេទ្យបង្អែក ពញាពូ
៤៦	មណ្ឌលសុខភាព ពើក	១០៣	មន្ទីរពេទ្យបង្អែក ល្វាងម
៤៧	មណ្ឌលសុខភាព ពោធិបាទ	១០៤	មន្ទីរពេទ្យបង្អែក ស្អាង
៤៨	មណ្ឌលសុខភាព ពោធិរាម្មា	១០៥	មន្ទីរពេទ្យបង្អែក អង្គស្នួល
៤៩	មណ្ឌលសុខភាព ព្រែកគយ	១០៦	មន្ទីរពេទ្យបង្អែក ជ័យជំនះ
៥០	មណ្ឌលសុខភាព ព្រែកជ្រៃ	១០៧	មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានីហ៊ុនសែនរការកោង
៥១	មណ្ឌលសុខភាព ព្រែកដាច់	១០៨	មន្ទីរពេទ្យបង្អែក លើកដែក
៥២	មណ្ឌលសុខភាព ព្រែកដំបង	១០៩	គ្លីនិកម៉ារីស្តូបក្រុងតាខ្មៅ
៥៣	មណ្ឌលសុខភាព ព្រែកតាកូរ	១១០	មន្ទីរពេទ្យបង្អែក សុខលាភមេត្រី៣
៥៤	មណ្ឌលសុខភាព ព្រែកតាមាក់	១១១	មន្ទីរសម្រាកព្យាបាល ថ្នល់ទទឹង
៥៥	មណ្ឌលសុខភាព ព្រែកថ្មី	១១២	មន្ទីរសម្រាកព្យាបាល ទេពមង្គល
៥៦	មណ្ឌលសុខភាព ព្រែកទន្លាប់	១១៣	មន្ទីរសម្រាកព្យាបាលនិងសម្ភពសុខាបែកចាន
៥៧	មណ្ឌលសុខភាព ព្រែកឫស្សី	១១៤	មន្ទីរសំរាកព្យាបាល សុខមង្គល
3-ខេត្តកែប			
១	មណ្ឌលសុខភាព ចំការបី	៤	មណ្ឌលសុខភាព អង្កោល
២	មណ្ឌលសុខភាព ពងទឹក	៥	មណ្ឌលសុខភាព អូរក្រសារ
៣	មណ្ឌលសុខភាព ព្រៃធំ	៦	មន្ទីរពេទ្យបង្អែក ខេត្តកែប
4-ខេត្តកោះកុង			
១	មណ្ឌលសុខភាព គីរីសាគរ	៩	មណ្ឌលសុខភាព ឫស្សីជ្រំ
២	មណ្ឌលសុខភាព ជីផាត	១០	មណ្ឌលសុខភាព ស្ទឹងវែង

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣	មណ្ឌលសុខភាព តានូន	១១	មណ្ឌលសុខភាព ស្នាច់មានជ័យ
៤	មណ្ឌលសុខភាព ត្រពាំងរុង	១២	មណ្ឌលសុខភាព ស្រែអំបិល
៥	មណ្ឌលសុខភាព ថ្មស	១៣	មណ្ឌលសុខភាព អណ្តូងទឹក
៦	មណ្ឌលសុខភាព នាងកុក	១៤	មន្ទីរពេទ្យបង្អែក ខេត្តកោះកុង
៧	មណ្ឌលសុខភាព បាក់ខ្នង	១៥	មន្ទីរពេទ្យបង្អែក ស្រែអំបិល
៨	មណ្ឌលសុខភាព បឹងព្រាវ	១៦	មន្ទីរសម្រាកព្យាបាលនិងសម្ភពកោះកុង
5-ខេត្តក្រចេះ			
១	មណ្ឌលសុខភាព កញ្ជរ	១៨	មណ្ឌលសុខភាព ពង្រ
២	មណ្ឌលសុខភាព កន្ទួត	១៩	មណ្ឌលសុខភាព ព្រែកប្រសព្វ
៣	មណ្ឌលសុខភាព ក្បាលត្រាច	២០	មណ្ឌលសុខភាព មនោរម្យ
៤	មណ្ឌលសុខភាព កំពង់ចាម	២១	មណ្ឌលសុខភាព រកាកណ្តាល
៥	មណ្ឌលសុខភាព ខ្សាច់អណ្តែត	២២	មណ្ឌលសុខភាព រលួស
៦	មណ្ឌលសុខភាព ឃ្យីម	២៣	មណ្ឌលសុខភាព ឫស្សីកែវ
៧	មណ្ឌលសុខភាព ចង្កៀង	២៤	មណ្ឌលសុខភាព សណ្តាន់
៨	មណ្ឌលសុខភាព ចំបក់	២៥	មណ្ឌលសុខភាព សោប
៩	មណ្ឌលសុខភាព ជ្រោយថ្ម	២៦	មណ្ឌលសុខភាព ស្ពឺល
១០	មណ្ឌលសុខភាព ជ្រោយបន្ទាយ	២៧	មណ្ឌលសុខភាព ស្វាយជ្រៃ
១១	មណ្ឌលសុខភាព ដារ	២៨	មណ្ឌលសុខភាព សំបូរ
១២	មណ្ឌលសុខភាព ជីវីផុង	២៩	មណ្ឌលសុខភាព អូរគ្រៀង
១៣	មណ្ឌលសុខភាព តាមៅ	៣០	មណ្ឌលសុខភាព អូរឫស្សី
១៤	មណ្ឌលសុខភាព ត្រពាំងស្រែ	៣១	មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ
១៥	មណ្ឌលសុខភាព ថ្មត្រៃ	៣២	មន្ទីរពេទ្យបង្អែក ឆ្លង
១៦	មណ្ឌលសុខភាព ថ្មី	៣៣	មន្ទីរពេទ្យបង្អែក ស្ពឺល
១៧	មណ្ឌលសុខភាព បុសលាវ		
6-ខេត្តកំពង់ចាម			
១	មណ្ឌលសុខភាព ទួលសំបូរ	៥០	មណ្ឌលសុខភាព ព្រែកពោធិ
២	មណ្ឌលសុខភាព កៀនជ្រៃ	៥១	មណ្ឌលសុខភាព ព្រែករំដេង
៣	មណ្ឌលសុខភាព កោះមិត្ត	៥២	មណ្ឌលសុខភាព មហាខ្នង
៤	មណ្ឌលសុខភាព កោះរកា	៥៣	មណ្ឌលសុខភាព មាយាម
៥	មណ្ឌលសុខភាព កោះសូទិន	៥៤	មណ្ឌលសុខភាព មានជ័យ
៦	មណ្ឌលសុខភាព កោះសំរោង	៥៥	មណ្ឌលសុខភាព មៀន
៧	មណ្ឌលសុខភាព ក្រឡា	៥៦	មណ្ឌលសុខភាព មេសរជ្រៃ
៨	មណ្ឌលសុខភាព ក្រូច	៥៧	មណ្ឌលសុខភាព រកាអារ
៩	មណ្ឌលសុខភាព កំពង់រាប	៥៨	មណ្ឌលសុខភាព រាយប៉ាយ
១០	មណ្ឌលសុខភាព ខ្ចៅ	៥៩	មណ្ឌលសុខភាព ល្វា
១១	មណ្ឌលសុខភាព ខ្នុរដំបង	៦០	មណ្ឌលសុខភាព ល្វាលើ
១២	មណ្ឌលសុខភាព ខ្ពស់តាងួន	៦១	មណ្ឌលសុខភាព ល្វេ
១៣	មណ្ឌលសុខភាព គគរ	៦២	មណ្ឌលសុខភាព វាលរង
១៤	មណ្ឌលសុខភាព គរ	៦៣	មណ្ឌលសុខភាព វិហារធំ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
១៥	មណ្ឌលសុខភាព ចំការអណ្តូង	៦៤	មណ្ឌលសុខភាព សណ្តែក
១៦	មណ្ឌលសុខភាព ជយោ	៦៥	មណ្ឌលសុខភាព សូភាស
១៧	មណ្ឌលសុខភាព ជើងធ្មក	៦៦	មណ្ឌលសុខភាព សួរគង
១៨	មណ្ឌលសុខភាព ជើងព្រៃ	៦៧	មណ្ឌលសុខភាព សួរសែន្យ
១៩	មណ្ឌលសុខភាព ជ្រៃរៀន	៦៨	មណ្ឌលសុខភាព ស្ពាន់
២០	មណ្ឌលសុខភាព ដូនដុំ	៦៩	មណ្ឌលសុខភាព ស្ទើងជ័យ
២១	មណ្ឌលសុខភាព ដូនធី	៧០	មណ្ឌលសុខភាព ស្តៅ
២២	មណ្ឌលសុខភាព តាប្រុក	៧១	មណ្ឌលសុខភាព ស្តី
២៣	មណ្ឌលសុខភាព តាអុង	៧២	មណ្ឌលសុខភាព ស្រក
២៤	មណ្ឌលសុខភាព តាំងក្រង	៧៣	មណ្ឌលសុខភាព ស្រងែ
២៥	មណ្ឌលសុខភាព តុងរ៉ុង	៧៤	មណ្ឌលសុខភាព ស្វាយខ្សាច់ភ្នំ
២៦	មណ្ឌលសុខភាព ត្រប់	៧៥	មណ្ឌលសុខភាព ស្វាយទាប
២៧	មណ្ឌលសុខភាព ត្រពាំងព្រះ	៧៦	មណ្ឌលសុខភាព ស្វាយពោធិ៍
២៨	មណ្ឌលសុខភាព ថ្មពួន	៧៧	មណ្ឌលសុខភាព ស្វាយមាស
២៩	មណ្ឌលសុខភាព ទងត្រឡាច	៧៨	មណ្ឌលសុខភាព ស្អាង
៣០	មណ្ឌលសុខភាព ទួលព្រះឃ្លាំង	៧៩	មណ្ឌលសុខភាព សំបូរ
៣១	មណ្ឌលសុខភាព ទ្រាន	៨០	មណ្ឌលសុខភាព សំបូរមាស
៣២	មណ្ឌលសុខភាព ទំនប់	៨១	មណ្ឌលសុខភាព សំពងជ័យ
៣៣	មណ្ឌលសុខភាព បាធាយ	៨២	មណ្ឌលសុខភាព ហាន់ជ័យ
៣៤	មណ្ឌលសុខភាព បារាយណ៍	៨៣	មណ្ឌលសុខភាព អង្គរបាន
៣៥	មណ្ឌលសុខភាព បារាយណ៍	៨៤	មណ្ឌលសុខភាព អារក្សត្នោត
៣៦	មណ្ឌលសុខភាព បឹងកុក	៨៥	មណ្ឌលសុខភាព អូរម្លូ
៣៧	មណ្ឌលសុខភាព បុសខ្នុរ	៨៦	មណ្ឌលសុខភាព អំពិល
៣៨	មណ្ឌលសុខភាព ប្រាំយ៉ាម	៨៧	មណ្ឌលសុខភាព ដងក្តារ
៣៩	មណ្ឌលសុខភាព ផ្ការ	៨៨	មណ្ឌលសុខភាពចំការកៅស៊ូចំការអណ្តូង
៤០	មណ្ឌលសុខភាព ពង្រមហាលាភ	៨៩	មន្ទីរពេទ្យបង្អែក ចំការលើ
៤១	មណ្ឌលសុខភាព ពាមកោះស្នា	៩០	មន្ទីរពេទ្យបង្អែក បាធាយ
៤២	មណ្ឌលសុខភាព ពាមជីកង	៩១	មន្ទីរពេទ្យបង្អែក ព្រៃឈរ
៤៣	មណ្ឌលសុខភាព ពាមប្រឆោះ	៩២	មន្ទីរពេទ្យបង្អែក ស្រីសន្ធរ
៤៤	មណ្ឌលសុខភាព ព្រីងជ្រំ	៩៣	មន្ទីរពេទ្យបង្អែក ហ៊ុនសែនស្ទឹងត្រង់
៤៥	មណ្ឌលសុខភាព ព្រែកកក់	៩៤	មន្ទីរពេទ្យបង្អែក កោះសូទិន
៤៦	មណ្ឌលសុខភាព ព្រែកក្របៅ	៩៥	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម
៤៧	មណ្ឌលសុខភាព ព្រែកដំបូក	៩៦	មន្ទីរពេទ្យបង្អែក ជើងព្រៃ
៤៨	មណ្ឌលសុខភាព ព្រែកតានង់	៩៧	គ្លីនិកភ័ក់កំពង់ចាម
៤៩	មណ្ឌលសុខភាព ព្រែកបាក់		
7-ខេត្តកំពង់ឆ្នាំង			
១	មណ្ឌលសុខភាព កោះថ្មរ	២៥	មណ្ឌលសុខភាព ពន្លៃ
២	មណ្ឌលសុខភាព ក្តុល	២៦	មណ្ឌលសុខភាព ពាម
៣	មណ្ឌលសុខភាព ក្បាលទឹក	២៧	មណ្ឌលសុខភាព ពាមផ្តោក

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៤	មណ្ឌលសុខភាព ក្រាំងលាវ	២៨	មណ្ឌលសុខភាព ពេជ្រចង្វារ
៥	មណ្ឌលសុខភាព ក្រាំងល្វា	២៩	មណ្ឌលសុខភាព ព្រៃខ្មែរ
៦	មណ្ឌលសុខភាព ក្រាំងស្ពាន	៣០	មណ្ឌលសុខភាព ព្រៃគ្រី
៧	មណ្ឌលសុខភាព កំពង់ឆ្នាំង	៣១	មណ្ឌលសុខភាព ព្រៃមូល
៨	មណ្ឌលសុខភាព កំពង់ត្រឡាចលើ	៣២	មណ្ឌលសុខភាព ព្រះកុសមៈ
៩	មណ្ឌលសុខភាព កំពង់ហៅ	៣៣	មណ្ឌលសុខភាព លង្វែក
១០	មណ្ឌលសុខភាព ច្រណូក	៣៤	មណ្ឌលសុខភាព សាលាលេខប្រាំ
១១	មណ្ឌលសុខភាព ឆ្នុកទ្រូ	៣៥	មណ្ឌលសុខភាព សែប
១២	មណ្ឌលសុខភាព ជើងគ្រាវ	៣៦	មណ្ឌលសុខភាព ស្រែថ្មី
១៣	មណ្ឌលសុខភាព ជៀប	៣៧	មណ្ឌលសុខភាព ស្វាយ
១៤	មណ្ឌលសុខភាព ជ្រៃបាក់	៣៨	មណ្ឌលសុខភាព ស្វាយជុក
១៥	មណ្ឌលសុខភាព ឈូកស	៣៩	មណ្ឌលសុខភាព ស្វាយជ្រំ
១៦	មណ្ឌលសុខភាព តាជេស	៤០	មណ្ឌលសុខភាព ស្វាយរំពារ
១៧	មណ្ឌលសុខភាព តាំងក្រសាំង	៤១	មណ្ឌលសុខភាព អភិវឌ្ឍន៍
១៨	មណ្ឌលសុខភាព ត្បែងខ្ពស់	៤២	មណ្ឌលសុខភាព អំពិលទឹក
១៩	មណ្ឌលសុខភាព ត្រពាំងចាន់	៤៣	មន្ទីរពេទ្យបង្អែក កំពង់ត្រឡាច
២០	មណ្ឌលសុខភាព ឆ្នុករៀន	៤៤	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង
២១	មណ្ឌលសុខភាព ប្រឡាយមាស	៤៥	មន្ទីរពេទ្យបង្អែក បរិបូរណ៍
២២	មណ្ឌលសុខភាព ផ្សារ	៤៦	មន្ទីរសម្រាកព្យាបាល និងសម្ភព សែនជ័យ
២៣	មណ្ឌលសុខភាព ផ្សារឆ្នាំង	៤៧	មន្ទីរសម្រាកព្យាបាល និង សម្ភពមាតារីករាយ
២៤	មណ្ឌលសុខភាព ពង្រ		
8-ខេត្តកំពង់ធំ			
១	មណ្ឌលសុខភាព កកោះ	២៩	មណ្ឌលសុខភាព បន្ទាយស្នោង
២	មណ្ឌលសុខភាព ក្រវ៉ា	៣០	មណ្ឌលសុខភាព បល្ល័ង្ក
៣	មណ្ឌលសុខភាព កំពង់គោ	៣១	មណ្ឌលសុខភាព បារាយណ៍
៤	មណ្ឌលសុខភាព កំពង់ថ្ម	៣២	មណ្ឌលសុខភាព បឹង
៥	មណ្ឌលសុខភាព កំពង់ធំ	៣៣	មណ្ឌលសុខភាព ប្រតោង
៦	មណ្ឌលសុខភាព កំពង់ស្វាយ	៣៤	មណ្ឌលសុខភាព ប្រឡាយ
៧	មណ្ឌលសុខភាព គោកងួន	៣៥	មណ្ឌលសុខភាព ប្រាសាទ
៨	មណ្ឌលសុខភាព គោកត្របែក	៣៦	មណ្ឌលសុខភាព ពង្រ
៩	មណ្ឌលសុខភាព គ្រើល	៣៧	មណ្ឌលសុខភាព ព្រៃគុយ
១០	មណ្ឌលសុខភាព ចុងដូង	៣៨	មណ្ឌលសុខភាព ព្រៃប្រស់
១១	មណ្ឌលសុខភាព ចើងជើង	៣៩	មណ្ឌលសុខភាព មានជ័យ
១២	មណ្ឌលសុខភាព ចំណារក្រោម	៤០	មណ្ឌលសុខភាព ម្សាត្រង
១៣	មណ្ឌលសុខភាព ចំណារលើ	៤១	មណ្ឌលសុខភាព ល្អក់
១៤	មណ្ឌលសុខភាព ជ័យ	៤២	មណ្ឌលសុខភាព សណ្តាន់
១៥	មណ្ឌលសុខភាព ឈូក	៤៣	មណ្ឌលសុខភាព សម្តេចឪក្រយាសាក្រាម
១៦	មណ្ឌលសុខភាព ឈូកខ្សាច់	៤៤	មណ្ឌលសុខភាព សានគរ
១៧	មណ្ឌលសុខភាព ឈើទាល	៤៥	មណ្ឌលសុខភាព សាលាវិស័យ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
១៨	មណ្ឌលសុខភាព ដូង	៤៦	មណ្ឌលសុខភាព ស្លោង
១៩	មណ្ឌលសុខភាព ជំរីជាន់ខ្លា	៤៧	មណ្ឌលសុខភាព ស្រយ៉ូរ
២០	មណ្ឌលសុខភាព ជំរីស្លាប់	៤៨	មណ្ឌលសុខភាព ស្រឡៅ
២១	មណ្ឌលសុខភាព តាំងក្រសាំង	៤៩	មណ្ឌលសុខភាព ស្រះបន្ទាយ
២២	មណ្ឌលសុខភាព តាំងក្រសៅ	៥០	មណ្ឌលសុខភាព សំបូរ
២៣	មណ្ឌលសុខភាព តាំងគោក	៥១	មណ្ឌលសុខភាព សំព្រោជ
២៤	មណ្ឌលសុខភាព ត្នោតជុំ	៥២	មណ្ឌលសុខភាព អាចារ្យលាក់
២៥	មណ្ឌលសុខភាព ត្បូងក្រពើ	៥៣	មន្ទីរពេទ្យបង្អែក ស្លោង
២៦	មណ្ឌលសុខភាព ទីពោ	៥៤	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ
២៧	មណ្ឌលសុខភាព ទ្រា	៥៥	មន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក
២៨	មណ្ឌលសុខភាព ទ្រៀល	៥៦	គ្លីនិកម៉ារីស្តូបកំពង់ធំ
១-ខេត្តកំពង់ស្ពឺ			
១	មណ្ឌលសុខភាព កក់ព្រះខែ	៣៤	មណ្ឌលសុខភាព ព្រះនិពាន្ទ
២	មណ្ឌលសុខភាព កាត់ភ្នំ	៣៥	មណ្ឌលសុខភាព ភក្តី
៣	មណ្ឌលសុខភាព កាហែងតាអរ	៣៦	មណ្ឌលសុខភាព ភ្នំតូចពាំងល្វា
៤	មណ្ឌលសុខភាព ក្រសាំងចេក	៣៧	មណ្ឌលសុខភាព មនោរុដរៀង
៥	មណ្ឌលសុខភាព ក្រាំងព្នាយ	៣៨	មណ្ឌលសុខភាព មហាបូស្សី
៦	មណ្ឌលសុខភាព ក្រាំងស្ពុះ	៣៩	មណ្ឌលសុខភាព មហាសាំង
៧	មណ្ឌលសុខភាព ក្រចមាស	៤០	មណ្ឌលសុខភាព រកាកោះ
៨	មណ្ឌលសុខភាព ក្សេមក្សាន្តត្រាចទង	៤១	មណ្ឌលសុខភាព រកាទេព
៩	មណ្ឌលសុខភាព ច្បារធំ	៤២	មណ្ឌលសុខភាព រលាំងចក
១០	មណ្ឌលសុខភាព ចំបក់	៤៣	មណ្ឌលសុខភាព រលាំងសែន
១១	មណ្ឌលសុខភាព ជង្រុក	៤៤	មណ្ឌលសុខភាព រំពារមានជ័យ
១២	មណ្ឌលសុខភាព ជាស៊ីមឱវ៉ាល់	៤៥	មណ្ឌលសុខភាព រល្លើស
១៣	មណ្ឌលសុខភាព ជើងរាស់សាមគ្គី	៤៦	មណ្ឌលសុខភាព វាលអង្គពពេល
១៤	មណ្ឌលសុខភាព ជុំក្រវ៉ាន់	៤៧	មណ្ឌលសុខភាព វាំងព្រះស្រែ
១៥	មណ្ឌលសុខភាព ជុំខ្វិត	៤៨	មណ្ឌលសុខភាព ស្តុក
១៦	មណ្ឌលសុខភាព ដំណាក់ចាន់	៤៩	មណ្ឌលសុខភាព ស្នំក្រពើ
១៧	មណ្ឌលសុខភាព ដំណាក់ស្មាច់	៥០	មណ្ឌលសុខភាព ស្រង់
១៨	មណ្ឌលសុខភាព តាឡាត់	៥១	មណ្ឌលសុខភាព ស្វាយចចិប
១៩	មណ្ឌលសុខភាព ត្រពាំងក្រឡឹង	៥២	មណ្ឌលសុខភាព សំរោងរំដួល
២០	មណ្ឌលសុខភាព ត្រពាំងគង	៥៣	មណ្ឌលសុខភាព សំរោងសំបូរ
២១	មណ្ឌលសុខភាព ត្រពាំងដោរ	៥៤	មណ្ឌលសុខភាព អន្លង់ជ្រៃ
២២	មណ្ឌលសុខភាព ត្រែងត្រយឹង	៥៥	មណ្ឌលសុខភាព អមលាំង
២៣	មណ្ឌលសុខភាព ទួលសាលា	៥៦	មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ
២៤	មណ្ឌលសុខភាព ទួលអំពិល	៥៧	មន្ទីរពេទ្យបង្អែក គងពិសី
២៥	មណ្ឌលសុខភាព និទានចំរើន	៥៨	មន្ទីរពេទ្យបង្អែក ត្រពាំងក្រឡឹង
២៦	មណ្ឌលសុខភាព បរសេដ្ឋ	៥៩	មន្ទីរពេទ្យបង្អែក ឧដុង្គ
២៧	មណ្ឌលសុខភាព ដុង	៦០	គ្លីនិកម៉ារីស្តូបកំពង់ស្ពឺ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
២៨	មណ្ឌលសុខភាព ពេជ្រមុនីទឹកល្អក់	៦១	គ្លីនិកវ៉ាក់កំពង់ស្ពឺ
២៩	មណ្ឌលសុខភាព ពោធិម្រាល	៦២	មន្ទីរសម្រាកព្យាបាល ជា សុខលីម
៣០	មណ្ឌលសុខភាព ពោធិអង្គ្រង	៦៣	មន្ទីរសម្រាកព្យាបាល សុខណាកំពង់ស្ពឺ
៣១	មណ្ឌលសុខភាព ព្រៃជម្ពូមានអង្គ	៦៤	មន្ទីរសម្រាកព្យាបាលទេពប្រសិទ្ធ
៣២	មណ្ឌលសុខភាព ព្រៃញាតិ	៦៥	មន្ទីរសម្រាកព្យាបាលមូលមិត្តដើមរកា
៣៣	មណ្ឌលសុខភាព ព្រៃវិហារ	៦៦	មន្ទីរសំរាកព្យាបាលជំងឺអង្គមេត្រី
10-ខេត្តកំពត			
១	មណ្ឌលសុខភាព កូនសត្វ	៣៥	មណ្ឌលសុខភាព ប៊ុនរ៉ានីហ៊ុនសែនកោះស្នា
២	មណ្ឌលសុខភាព កោះតូច	៣៦	មណ្ឌលសុខភាព បារនៀវ
៣	មណ្ឌលសុខភាព កោះស្នា	៣៧	មណ្ឌលសុខភាព បឹងនិមល
៤	មណ្ឌលសុខភាព ក្រាំងស្នាយ	៣៨	មណ្ឌលសុខភាព បឹងសាលាខាងត្បូង
៥	មណ្ឌលសុខភាព ក្រាំងអំពិល	៣៩	មណ្ឌលសុខភាព ប្រភ្នំ
៦	មណ្ឌលសុខភាព កំពង់កណ្តាល	៤០	មណ្ឌលសុខភាព ព្រែកក្រឹស
៧	មណ្ឌលសុខភាព កំពង់ត្រែង	៤១	មណ្ឌលសុខភាព ព្រៃឃ្លាយ
៨	មណ្ឌលសុខភាព កំពង់ត្រាច	៤២	មណ្ឌលសុខភាព ព្រៃឃ្មុំ
៩	មណ្ឌលសុខភាព ខ្នាច់ព្រៃ	៤៣	មណ្ឌលសុខភាព ព្រៃថ្មង
១០	មណ្ឌលសុខភាព ចក្រីទីង	៤៤	មណ្ឌលសុខភាព ព្រៃទន្លេ
១១	មណ្ឌលសុខភាព ច្រេស	៤៥	មណ្ឌលសុខភាព ព្រះធាតុរង្សី
១២	មណ្ឌលសុខភាព ចំប៉ី	៤៦	មណ្ឌលសុខភាព ភ្នំល្ងៅ
១៣	មណ្ឌលសុខភាព ជម្ពូរ៉ន	៤៧	មណ្ឌលសុខភាព មានជ័យ
១៤	មណ្ឌលសុខភាព ឈូក	៤៨	មណ្ឌលសុខភាព ឫស្សីស្រុក
១៥	មណ្ឌលសុខភាព ដងទង់	៤៩	មណ្ឌលសុខភាព វត្តគយ
១៦	មណ្ឌលសុខភាព ដានគោម	៥០	មណ្ឌលសុខភាព វត្តអង្គ
១៧	មណ្ឌលសុខភាព ដូនយ៉ាយ	៥១	មណ្ឌលសុខភាព ស្តេចគង់
១៨	មណ្ឌលសុខភាព ដើមដូង	៥២	មណ្ឌលសុខភាព ស្ទឹងកែវ
១៩	មណ្ឌលសុខភាព ដំណាក់កន្ទួត	៥៣	មណ្ឌលសុខភាព ស្នំប្រាំពីរ
២០	មណ្ឌលសុខភាព ដំបូកខ្ពស់	៥៤	មណ្ឌលសុខភាព ស្រែក្នុង
២១	មណ្ឌលសុខភាព តានី	៥៥	មណ្ឌលសុខភាព ស្រែចែង
២២	មណ្ឌលសុខភាព ត្នោតចុងស្រង់	៥៦	មណ្ឌលសុខភាព ស្រែជា
២៣	មណ្ឌលសុខភាព ត្រពាំងបី	៥៧	មណ្ឌលសុខភាព ស្វាយទង
២៤	មណ្ឌលសុខភាព ត្រពាំងភ្នាំង	៥៨	មណ្ឌលសុខភាព សំរោងលើ
២៥	មណ្ឌលសុខភាព ត្រពាំងរពៅ	៥៩	មណ្ឌលសុខភាព សំឡាញ
២៦	មណ្ឌលសុខភាព ត្រពាំងរាំង	៦០	មណ្ឌលសុខភាព អង្គភ្នំតូច
២៧	មណ្ឌលសុខភាព ត្រពាំងសង្កែ	៦១	មណ្ឌលសុខភាព អង្គរមាស
២៨	មណ្ឌលសុខភាព ត្រពាំងសាលា	៦២	មណ្ឌលសុខភាព អង្គសុរភី
២៩	មណ្ឌលសុខភាព ត្រមែង	៦៣	មណ្ឌលសុខភាព អ៊ីទូនស៊ាងជុំគ្រៀល
៣០	មណ្ឌលសុខភាព ត្រើយកោះ	៦៤	មន្ទីរពេទ្យបង្អែក កំពង់ត្រាច
៣១	មណ្ឌលសុខភាព ទទុង	៦៥	មន្ទីរពេទ្យបង្អែក ខេត្តកំពត
៣២	មណ្ឌលសុខភាព ទូកមាស	៦៦	មន្ទីរពេទ្យបង្អែក ឈូក

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣៣	មណ្ឌលសុខភាព នារាយណ៍	៦៧	មន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែនកោះស្នា
៣៤	មណ្ឌលសុខភាព បន្ទាយមាស	៦៨	មន្ទីរពេទ្យបង្អែក អង្គរជ័យ
11-ខេត្តតាកែវ			
១	មណ្ឌលសុខភាព កណ្តឹង	៤៦	មណ្ឌលសុខភាព ពន្លៃ
២	មណ្ឌលសុខភាព ក្រពុំឈូក	៤៧	មណ្ឌលសុខភាព ពោធិ៍ចាក
៣	មណ្ឌលសុខភាព ក្រាំងលាវ	៤៨	មណ្ឌលសុខភាព ព្រៃជូរ
៤	មណ្ឌលសុខភាព ក្រាំងស្នា	៤៩	មណ្ឌលសុខភាព ព្រៃផ្កា
៥	មណ្ឌលសុខភាព កំណប់	៥០	មណ្ឌលសុខភាព ព្រៃមេលង
៦	មណ្ឌលសុខភាព កំពង់ក្រសាំង	៥១	មណ្ឌលសុខភាព ព្រៃយុត្តា
៧	មណ្ឌលសុខភាព កំពង់រាប	៥២	មណ្ឌលសុខភាព ព្រៃរំដេង
៨	មណ្ឌលសុខភាព កំពង់	៥៣	មណ្ឌលសុខភាព ព្រៃល្វា
៩	មណ្ឌលសុខភាព កំពង់	៥៤	មណ្ឌលសុខភាព ព្រៃស្បាត
១០	មណ្ឌលសុខភាព ខ្វាវ	៥៥	មណ្ឌលសុខភាព ព្រៃស្លឹក
១១	មណ្ឌលសុខភាព ខ្វាវ	៥៦	មណ្ឌលសុខភាព ព្រៃអំពក
១២	មណ្ឌលសុខភាព គុស	៥៧	មណ្ឌលសុខភាព ព្រះបាទហ៊ុនឡែន
១៣	មណ្ឌលសុខភាព គោកធ្លក	៥៨	មណ្ឌលសុខភាព ភ្នំជិន
១៤	មណ្ឌលសុខភាព គោកពោធិ៍	៥៩	មណ្ឌលសុខភាព រកាក្នុង
១៥	មណ្ឌលសុខភាព គោកព្រេច	៦០	មណ្ឌលសុខភាព រកាក្រៅ
១៦	មណ្ឌលសុខភាព ចំបក់	៦១	មណ្ឌលសុខភាព រនាម
១៧	មណ្ឌលសុខភាព ចំប៉ា	៦២	មណ្ឌលសុខភាព រមេញ
១៨	មណ្ឌលសុខភាព ឆាយគីម	៦៣	មណ្ឌលសុខភាព រវៀង
១៩	មណ្ឌលសុខភាព ជាន់ជុំ	៦៤	មណ្ឌលសុខភាព រាមអណ្តើក
២០	មណ្ឌលសុខភាព ជីខ្វាវ	៦៥	មណ្ឌលសុខភាព លាយបូរ
២១	មណ្ឌលសុខភាព ជំរះពេន	៦៦	មណ្ឌលសុខភាព លំចង់
២២	មណ្ឌលសុខភាព ញ៉ាំងញ៉ាំង	៦៧	មណ្ឌលសុខភាព លំពង់
២៣	មណ្ឌលសុខភាព ដូង	៦៨	មណ្ឌលសុខភាព វ៉ាជាងព្រែកប្បាស
២៤	មណ្ឌលសុខភាព ដូងខ្ពស់	៦៩	មណ្ឌលសុខភាព សន្លុង
២៥	មណ្ឌលសុខភាព តាភេម	៧០	មណ្ឌលសុខភាព សោម
២៦	មណ្ឌលសុខភាព តាអូ	៧១	មណ្ឌលសុខភាព ស្រងែ
២៧	មណ្ឌលសុខភាព តាំងយ៉ាប	៧២	មណ្ឌលសុខភាព ស្រែរនោង
២៨	មណ្ឌលសុខភាព ត្រពាំងក្រសាំង	៧៣	មណ្ឌលសុខភាព ស្នា
២៩	មណ្ឌលសុខភាព ត្រពាំងព្រីង	៧៤	មណ្ឌលសុខភាព សំបូរ
៣០	មណ្ឌលសុខភាព ត្រពាំងសាប	៧៥	មណ្ឌលសុខភាព សំរោង
៣១	មណ្ឌលសុខភាព ត្រពាំងអណ្តើក	៧៦	មណ្ឌលសុខភាព អង្គខ្នុរ
៣២	មណ្ឌលសុខភាព ត្រពាំងអំពិល	៧៧	មណ្ឌលសុខភាព អង្គតាសោម
៣៣	មណ្ឌលសុខភាព ត្រាំកក់	៧៨	មណ្ឌលសុខភាព អង្គប្រាសាទ
៣៤	មណ្ឌលសុខភាព ត្រាំខ្វាវ	៧៩	មណ្ឌលសុខភាព អង្គរកា
៣៥	មណ្ឌលសុខភាព ទន្លេបាទី	៨០	មណ្ឌលសុខភាព ឧត្តមសុវិយា
៣៦	មណ្ឌលសុខភាព ទ្រា	៨១	មន្ទីរពេទ្យបង្អែក កោះអណ្តើក

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣៧	មណ្ឌលសុខភាព ធ្លក	៨២	មន្ទីរពេទ្យបង្អែក ខេត្តតាកែវ
៣៨	មណ្ឌលសុខភាព ធ្លាប្រជុំ	៨៣	មន្ទីរពេទ្យបង្អែក គីរីវង់
៣៩	មណ្ឌលសុខភាព បារាយណ៍	៨៤	មន្ទីរពេទ្យបង្អែក បាទី
៤០	មណ្ឌលសុខភាព បាស្រែ	៨៥	មន្ទីរពេទ្យបង្អែក ព្រែកប្បាស
៤១	មណ្ឌលសុខភាព បឹងត្រាញ់	៨៦	មន្ទីរពេទ្យបង្អែក អង្គរកា
៤២	មណ្ឌលសុខភាព បុស្សតាផង	៨៧	មន្ទីរពេទ្យបង្អែក អង្គរបូរី
៤៣	មណ្ឌលសុខភាព បូរីជលសារ	៨៨	គ្លីនិកភ្នំកំពត
៤៤	មណ្ឌលសុខភាព ប្រាំបីមុំ	៨៩	គ្លីនិកភ្នំតាកែវ
៤៥	មណ្ឌលសុខភាព ពត់សរ	៩០	មន្ទីរសម្រាកព្យាបាល សុខាបាទី
12-ខេត្តត្បូងឃ្មុំ			
១	មណ្ឌលសុខភាព កណ្តាលជ្រំ	៣៧	មណ្ឌលសុខភាព ប្រនេះកណ្តាល
២	មណ្ឌលសុខភាព កោងកាង	៣៨	មណ្ឌលសុខភាព ពន្លៃ
៣	មណ្ឌលសុខភាព ក្រែក ១	៣៩	មណ្ឌលសុខភាព ពពេល
៤	មណ្ឌលសុខភាព កំពង់ទ្រាស	៤០	មណ្ឌលសុខភាព ពាមដីលាំង
៥	មណ្ឌលសុខភាព កំពង់	៤១	មណ្ឌលសុខភាព ព្រែកអាជី
៦	មណ្ឌលសុខភាព គគីរ	៤២	មណ្ឌលសុខភាព ព្រះធាតុ
៧	មណ្ឌលសុខភាព គរ	៤៣	មណ្ឌលសុខភាព មង្គៀវ
៨	មណ្ឌលសុខភាព ចក	៤៤	មណ្ឌលសុខភាព មៀន
៩	មណ្ឌលសុខភាព ចាន់មូល	៤៥	មណ្ឌលសុខភាព មេមត់
១០	មណ្ឌលសុខភាព ចុងដាច	៤៦	មណ្ឌលសុខភាព រកាពប្រាំ១
១១	មណ្ឌលសុខភាព ជប់	៤៧	មណ្ឌលសុខភាព រកាពប្រាំ២
១២	មណ្ឌលសុខភាព ជាំក្រវៀន	៤៨	មណ្ឌលសុខភាព រកាខ្នុរ
១៣	មណ្ឌលសុខភាព ជាំទ្រៀក	៤៩	មណ្ឌលសុខភាព រុង
១៤	មណ្ឌលសុខភាព ជីគរ	៥០	មណ្ឌលសុខភាព រំចេក
១៥	មណ្ឌលសុខភាព ជីពាំង	៥១	មណ្ឌលសុខភាព ល្បើង
១៦	មណ្ឌលសុខភាព ជីរោទ៍ទី១	៥២	មណ្ឌលសុខភាព វាលម្លូ
១៧	មណ្ឌលសុខភាព ជីរោទ៍ទី២	៥៣	មណ្ឌលសុខភាព វិហារល្ងង
១៨	មណ្ឌលសុខភាព ជំនីក	៥៤	មណ្ឌលសុខភាព ស្ទឹង ១
១៩	មណ្ឌលសុខភាព ជ័យនិគម	៥៥	មណ្ឌលសុខភាព ស្ទឹង ២
២០	មណ្ឌលសុខភាព ឈូក	៥៦	មណ្ឌលសុខភាព សេដា
២១	មណ្ឌលសុខភាព ដារ	៥៧	មណ្ឌលសុខភាព សេដាសែនជ័យ
២២	មណ្ឌលសុខភាព ដូនតី	៥៨	មណ្ឌលសុខភាព ស្រឡប់
២៣	មណ្ឌលសុខភាព ជំរិល	៥៩	មណ្ឌលសុខភាព ស្រែស្តែ
២៤	មណ្ឌលសុខភាពតេជោសែនដ្ឋាកសំរោង	៦០	មណ្ឌលសុខភាព ស្នា
២៥	មណ្ឌលសុខភាព ត្រពាំងព្រីង	៦១	មណ្ឌលសុខភាព ស្វាយឃ្លាំង
២៦	មណ្ឌលសុខភាព តំបែរ	៦២	មណ្ឌលសុខភាព សំរោង
២៧	មណ្ឌលសុខភាព ថ្នល់កែង	៦៣	មណ្ឌលសុខភាព អញ្ជើម
២៨	មណ្ឌលសុខភាព ថ្មទទឹង	៦៤	មណ្ឌលសុខភាព អន្លង់ជ្រៃ
២៩	មណ្ឌលសុខភាព ថ្មពេជ្រ	៦៥	មណ្ឌលសុខភាព អំពិលតាពក

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣០	មណ្ឌលសុខភាព ទន្លេបិទ	៦៦	មណ្ឌលសុខភាពតេជោសែន ៣មជ្រាំង
៣១	មណ្ឌលសុខភាព ទឹកជ្រៅ	៦៧	មន្ទីរពេទ្យបង្អែក ក្រូចឆ្មារ
៣២	មណ្ឌលសុខភាព ទួលស្លឹក	៦៨	មន្ទីរពេទ្យបង្អែក ត្បូងឃ្មុំ
៣៣	មណ្ឌលសុខភាព ទួលស្គាល	៦៩	មន្ទីរពេទ្យបង្អែក តំបែរ
៣៤	មណ្ឌលសុខភាព បង្កើរខ្លែង	៧០	មន្ទីរពេទ្យបង្អែក ពញាក្រែក
៣៥	មណ្ឌលសុខភាព ប៊ើស២	៧១	មន្ទីរពេទ្យបង្អែក មេមត់
៣៦	មណ្ឌលសុខភាព បឹងព្រួល	៧២	មន្ទីរពេទ្យបង្អែក អូររាំងខ្ចី
13-ខេត្តបន្ទាយមានជ័យ			
១	មណ្ឌលសុខភាព ក្នប	៣៨	មណ្ឌលសុខភាព ភូមិថ្មី
២	មណ្ឌលសុខភាព កោះពងសត្វ	៣៩	មណ្ឌលសុខភាព ភ្នំត
៣	មណ្ឌលសុខភាព កំពង់ស្វាយ ២	៤០	មណ្ឌលសុខភាព ភ្នំដី
៤	មណ្ឌលសុខភាព កំពង់ស្វាយ ២	៤១	មណ្ឌលសុខភាព ភ្នំតូច
៥	មណ្ឌលសុខភាព គយម៉ែង	៤២	មណ្ឌលសុខភាព ភ្នំលៀប
៦	មណ្ឌលសុខភាព គោកកបិន	៤៣	មណ្ឌលសុខភាព ម៉ាឡៃ
៧	មណ្ឌលសុខភាព គោកបាល្ល័ង	៤៤	មណ្ឌលសុខភាព ម្កាក់
៨	មណ្ឌលសុខភាព គោករមៀត	៤៥	មណ្ឌលសុខភាព រលួស
៩	មណ្ឌលសុខភាព គំរូ	៤៦	មណ្ឌលសុខភាព ឫស្សីក្រោក ១
១០	មណ្ឌលសុខភាព ចក់ពួក	៤៧	មណ្ឌលសុខភាព ឫស្សីក្រោក ២
១១	មណ្ឌលសុខភាព ចំណោម	៤៨	មណ្ឌលសុខភាព រហាត់ទឹក
១២	មណ្ឌលសុខភាព ជប់រ៉ាវី	៤៩	មណ្ឌលសុខភាព រហាល
១៣	មណ្ឌលសុខភាព ឈ្នួរមានជ័យ	៥០	មណ្ឌលសុខភាព សារង្គ
១៤	មណ្ឌលសុខភាព ណាំតៅ	៥១	មណ្ឌលសុខភាព សិលាខ្មែរ
១៥	មណ្ឌលសុខភាព តាដូ	៥២	មណ្ឌលសុខភាព សីង្គ
១៦	មណ្ឌលសុខភាព តាឡូ	៥៣	មណ្ឌលសុខភាព ស្លឹក
១៧	មណ្ឌលសុខភាព ទានកាំ	៥៤	មណ្ឌលសុខភាព សៀ
១៨	មណ្ឌលសុខភាព ទឹកដោរ	៥៥	មណ្ឌលសុខភាព ស្ពានស្រែង
១៩	មណ្ឌលសុខភាព ទឹកថ្លា	៥៦	មណ្ឌលសុខភាព ស្រះដឹក
២០	មណ្ឌលសុខភាព ទួលពង្រ	៥៧	មណ្ឌលសុខភាព ស្រះរាំង
២១	មណ្ឌលសុខភាព ទ្រាស	៥៨	មណ្ឌលសុខភាព ស្នួក្រាម
២២	មណ្ឌលសុខភាព និមិត្ត	៥៩	មណ្ឌលសុខភាព សំបូរ
២៣	មណ្ឌលសុខភាព បត់ត្រង់	៦០	មណ្ឌលសុខភាព សំរោង
២៤	មណ្ឌលសុខភាព បន្ទាយឆ្មារ	៦១	មណ្ឌលសុខភាព អូរបីជាន់
២៥	មណ្ឌលសុខភាព បន្ទាយនាង	៦២	មណ្ឌលសុខភាព អូរប្រាសាទ
២៦	មណ្ឌលសុខភាព បល្ល័ង្ក	៦៣	មណ្ឌលសុខភាព អូរឫស្សី
២៧	មណ្ឌលសុខភាព ប៉ោយចារ	៦៤	មណ្ឌលសុខភាព អូរស្រឡៅ
២៨	មណ្ឌលសុខភាព ប៉ោយប៉ែត ១	៦៥	មណ្ឌលសុខភាព អូរសំព័រ
២៩	មណ្ឌលសុខភាព ប៉ោយប៉ែត ២	៦៦	មណ្ឌលសុខភាព អូរអំបិល
៣០	មណ្ឌលសុខភាព បឹងត្រកូន	៦៧	មន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជាជប៉ុនមង្គលបូរី
៣១	មណ្ឌលសុខភាព បឹងបែង	៦៨	មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣២	មណ្ឌលសុខភាព បុស្សរៀ	៦៩	មន្ទីរពេទ្យបង្អែកសរីរសោភ័ណ
៣៣	មណ្ឌលសុខភាព ប្រាសាទ	៧០	មន្ទីរពេទ្យបង្អែក ថ្មពូក
៣៤	មណ្ឌលសុខភាព ផ្កា	៧១	មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ
៣៥	មណ្ឌលសុខភាព ពន្លៃ	៧២	មន្ទីរពេទ្យបង្អែក ភ្នំស្រុក
៣៦	មណ្ឌលសុខភាព ព្រះនេត្យព្រះ	៧៣	មន្ទីរពេទ្យបង្អែក ស្វាយចេក
៣៧	មណ្ឌលសុខភាព ព្រះពន្លា		
14-ខេត្តប៉ៃលិន			
១	មណ្ឌលសុខភាព ក្រចាប់	៥	មណ្ឌលសុខភាព សួនកុមារ
២	មណ្ឌលសុខភាព ជ្រូកព្រំ	៦	មណ្ឌលសុខភាព អូរច្រា
៣	មណ្ឌលសុខភាព ភ្នំព្រាល	៧	មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន
៤	មណ្ឌលសុខភាព ភ្នំស្តង់		
15-ខេត្តបាត់ដំបង			
១	មណ្ឌលសុខភាព កកោះ	៤៣	មណ្ឌលសុខភាព ផ្លូវមាស
២	មណ្ឌលសុខភាព កន្ទី ២	៤៤	មណ្ឌលសុខភាព ពាមឯក
៣	មណ្ឌលសុខភាព កោះជីវាំង	៤៥	មណ្ឌលសុខភាព ពេជ្រចិន្តា
៤	មណ្ឌលសុខភាព ក្តួល	៤៦	មណ្ឌលសុខភាព ព្រែកជីក
៥	មណ្ឌលសុខភាព ក្តួលតាហែន	៤៧	មណ្ឌលសុខភាព ព្រែកហ្លួង
៦	មណ្ឌលសុខភាព កំពង់ព្រៀង	៤៨	មណ្ឌលសុខភាព ព្រៃខ្ពស់
៧	មណ្ឌលសុខភាព កំពង់ព្រះ	៤៩	មណ្ឌលសុខភាព ព្រៃចាស់
៨	មណ្ឌលសុខភាព កំពង់ល្ពៅ	៥០	មណ្ឌលសុខភាព ព្រៃតូច
៩	មណ្ឌលសុខភាព កំរៀង	៥១	មណ្ឌលសុខភាព ព្រៃត្រឡាច
១០	មណ្ឌលសុខភាព ខ្នាចរមាស	៥២	មណ្ឌលសុខភាព ព្រៃស្វាយ
១១	មណ្ឌលសុខភាព គារ	៥៣	មណ្ឌលសុខភាព ភ្នំសំពៅ
១២	មណ្ឌលសុខភាព គាស់ក្រឡ	៥៤	មណ្ឌលសុខភាព មោង
១៣	មណ្ឌលសុខភាព គោកឃ្មុំ	៥៥	មណ្ឌលសុខភាព រតនៈ
១៤	មណ្ឌលសុខភាព ឃ្លាំងមាស	៥៦	មណ្ឌលសុខភាព របស់មង្គល
១៥	មណ្ឌលសុខភាព ចែងមានជ័យ	៥៧	មណ្ឌលសុខភាព រស្មីសាមគ្គី
១៦	មណ្ឌលសុខភាព ចំការសំរោង	៥៨	មណ្ឌលសុខភាព ឫស្សីក្រាំង
១៧	មណ្ឌលសុខភាព ចំលងគួយ	៥៩	មណ្ឌលសុខភាព រាំងកេសី
១៨	មណ្ឌលសុខភាព ឆករកា	៦០	មណ្ឌលសុខភាព រុងជ្រៃ
១៩	មណ្ឌលសុខភាព ជ្រៃ	៦១	មណ្ឌលសុខភាព ល្វា
២០	មណ្ឌលសុខភាព ជ្រៃ	៦២	មណ្ឌលសុខភាព វត្តគរ
២១	មណ្ឌលសុខភាព ជ្រោយស្តៅ	៦៣	មណ្ឌលសុខភាព វត្តតាមិម
២២	មណ្ឌលសុខភាព ឈើទាល	៦៤	មណ្ឌលសុខភាព សិរីមានជ័យ
២៣	មណ្ឌលសុខភាព តាក្រី	៦៥	មណ្ឌលសុខភាព ស្តៅ
២៤	មណ្ឌលសុខភាព តាគ្រាម	៦៦	មណ្ឌលសុខភាព ស្ទឹង
២៥	មណ្ឌលសុខភាព តាប៉ុន	៦៧	មណ្ឌលសុខភាព ស្លាកែត
២៦	មណ្ឌលសុខភាព តាពូង	៦៨	មណ្ឌលសុខភាព ស្វាយប៉ៅ
២៧	មណ្ឌលសុខភាព តាម៉ុន	៦៩	មណ្ឌលសុខភាព សំពៅលូន

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
២៨	មណ្ឌលសុខភាព គាលាស់	៧០	មណ្ឌលសុខភាព សំរោងក្នុង
២៩	មណ្ឌលសុខភាព គាសាញ	៧១	មណ្ឌលសុខភាព អន្លង់រុន
៣០	មណ្ឌលសុខភាព ត្រាង	៧២	មណ្ឌលសុខភាព អន្លង់វិល
៣១	មណ្ឌលសុខភាព ត្រាវជូ	៧៣	មណ្ឌលសុខភាព អូម៉ាល់
៣២	មណ្ឌលសុខភាព ត្រែង	៧៤	មណ្ឌលសុខភាព អូរដំបង ១
៣៣	មណ្ឌលសុខភាព ទួលតាងក	៧៥	មណ្ឌលសុខភាព អូរដំបង ២
៣៤	មណ្ឌលសុខភាព ធិបតី	៧៦	មណ្ឌលសុខភាព អូរតាគី
៣៥	មណ្ឌលសុខភាព បន្ទាយត្រែង	៧៧	មណ្ឌលសុខភាព អំពិលប្រាំដើម
៣៦	មណ្ឌលសុខភាព បវេល ១	៧៨	មន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង
៣៧	មណ្ឌលសុខភាព បវេល ២	៧៩	មន្ទីរពេទ្យបង្អែក ថ្មគោល
៣៨	មណ្ឌលសុខភាព បារាំងធ្លាក់	៨០	មន្ទីរពេទ្យបង្អែក ព្រែកនរិន្ទ
៣៩	មណ្ឌលសុខភាព បឹងប្រាំ	៨១	មន្ទីរពេទ្យបង្អែក រកា
៤០	មណ្ឌលសុខភាព បឹងព្រីង	៨២	មន្ទីរពេទ្យបង្អែក សំពៅលូន
៤១	មណ្ឌលសុខភាព បឹងរុន	៨៣	មន្ទីរពេទ្យបង្អែក មោងឫស្សី
៤២	មណ្ឌលសុខភាព បូរ	៨៤	គ្លីនិកម៉ារីស្តូបបាត់ដំបង
16-ខេត្តពោធិ៍សាត់			
១	មណ្ឌលសុខភាព កញ្ជូរ	២៣	មណ្ឌលសុខភាព រលាប
២	មណ្ឌលសុខភាព កណ្តៀង	២៤	មណ្ឌលសុខភាព រហាលទិល
៣	មណ្ឌលសុខភាព កោះជុំ	២៥	មណ្ឌលសុខភាព រាំងទិល
៤	មណ្ឌលសុខភាព ក្រគរ	២៦	មណ្ឌលសុខភាព រំលេច
៥	មណ្ឌលសុខភាព កំពង់ពោធិ៍	២៧	មណ្ឌលសុខភាព វត្តពោធិ៍
៦	មណ្ឌលសុខភាព កំពង់លូង	២៨	មណ្ឌលសុខភាព វត្តហ្លួង
៧	មណ្ឌលសុខភាព ខ្នារទទឹង	២៩	មណ្ឌលសុខភាព ស្នាមព្រះ
៨	មណ្ឌលសុខភាព ឈូកមាស	៣០	មណ្ឌលសុខភាព ស្នាអន្សារ
៩	មណ្ឌលសុខភាព ឈើតុំ	៣១	មណ្ឌលសុខភាព ស្សា
១០	មណ្ឌលសុខភាព តាលោ	៣២	មណ្ឌលសុខភាព ស្រែស្តុក
១១	មណ្ឌលសុខភាព តាសាស់	៣៣	មណ្ឌលសុខភាព ស្វាយដួនកែវ
១២	មណ្ឌលសុខភាព ត្រពាំងជង	៣៤	មណ្ឌលសុខភាព ស្វាយស
១៣	មណ្ឌលសុខភាព បាក់ចិញ្ចៀន	៣៥	មណ្ឌលសុខភាព សំរោង
១៤	មណ្ឌលសុខភាព បឹងកន្ទួត	៣៦	មណ្ឌលសុខភាព ហ៊ុនសែនថ្មដា
១៥	មណ្ឌលសុខភាព បឹងខ្នារ	៣៧	មណ្ឌលសុខភាព អន្លង់រាប
១៦	មណ្ឌលសុខភាព បឹងបត់កណ្តាល	៣៨	មណ្ឌលសុខភាព អន្សាចំបក់
១៧	មណ្ឌលសុខភាព ប្រម៉ោយ	៣៩	មណ្ឌលសុខភាព អូរតាប៉ោង
១៨	មណ្ឌលសុខភាព ពាលវ្យែក	៤០	មណ្ឌលសុខភាព ព្រងិល
១៩	មណ្ឌលសុខភាព ព្រែកត្នោត	៤១	មន្ទីរពេទ្យបង្អែក ក្រគរ
២០	មណ្ឌលសុខភាព ព្រៃញី	៤២	មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់
២១	មណ្ឌលសុខភាព ភ្នំក្រវាញ	៤៣	មន្ទីរពេទ្យបង្អែក បាកាន
២២	មណ្ឌលសុខភាព មេទឹក	៤៤	មន្ទីរពេទ្យបង្អែក ភ្នំក្រវាញ
17-ខេត្តព្រៃវែង			

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
១	មណ្ឌលសុខភាព កញ្ចំ	៦០	មណ្ឌលសុខភាព ព្រែកសំបូរ
២	មណ្ឌលសុខភាព កន្សោមអក	៦១	មណ្ឌលសុខភាព ព្រែកអន្ទះ
៣	មណ្ឌលសុខភាព ក្តៅរាយ	៦២	មណ្ឌលសុខភាព ព្រែកណ្តៀង
៤	មណ្ឌលសុខភាព ក្រញូង	៦៣	មណ្ឌលសុខភាព ព្រៃខ្លា
៥	មណ្ឌលសុខភាព ក្របៅ	៦៤	មណ្ឌលសុខភាព ព្រៃឃ្នេស
៦	មណ្ឌលសុខភាព កំពង់ត្របែក	៦៥	មណ្ឌលសុខភាព ព្រៃឈរ
៧	មណ្ឌលសុខភាព កំពង់ប្រាសាទ	៦៦	មណ្ឌលសុខភាព ព្រៃដើមថ្មីង
៨	មណ្ឌលសុខភាព កំពង់ប្រាំង	៦៧	មណ្ឌលសុខភាព ព្រៃទទឹង
៩	មណ្ឌលសុខភាព កំពង់ពពិល	៦៨	មណ្ឌលសុខភាព ព្រៃទឹង
១០	មណ្ឌលសុខភាព កំពង់ឫស្សី	៦៩	មណ្ឌលសុខភាព ព្រៃពោន
១១	មណ្ឌលសុខភាព កំពង់សីង	៧០	មណ្ឌលសុខភាព ព្រៃព្នៅ
១២	មណ្ឌលសុខភាព គោកគង់កើត	៧១	មណ្ឌលសុខភាព ព្រៃរំដេង
១៣	មណ្ឌលសុខភាព គោកគង់លិច	៧២	មណ្ឌលសុខភាព ព្រៃស្នៀត
១៤	មណ្ឌលសុខភាព គោខ្នុក	៧៣	មណ្ឌលសុខភាព ព្រៃស្រឡិត
១៥	មណ្ឌលសុខភាព ចាម	៧៤	មណ្ឌលសុខភាព ព្រះស្តេច
១៦	មណ្ឌលសុខភាព ចុងអំពិល	៧៥	មណ្ឌលសុខភាព មេបុណ្យ
១៧	មណ្ឌលសុខភាព ច្រេស	៧៦	មណ្ឌលសុខភាព មេសរប្រចាន់
១៨	មណ្ឌលសុខភាព ជាខ្លាង	៧៧	មណ្ឌលសុខភាព រកា
១៩	មណ្ឌលសុខភាព ជាងដែក	៧៨	មណ្ឌលសុខភាព ឫស្សីស្រុក
២០	មណ្ឌលសុខភាព ជាច	៧៩	មណ្ឌលសុខភាព រាធរ
២១	មណ្ឌលសុខភាព ជាស៊ីម កំពង់លាវ	៨០	មណ្ឌលសុខភាព រាប
២២	មណ្ឌលសុខភាព ជីផុច	៨១	មណ្ឌលសុខភាព រោងជំរឺ
២៣	មណ្ឌលសុខភាព ជើងភ្នំ	៨២	មណ្ឌលសុខភាព រំចេក
២៤	មណ្ឌលសុខភាព ដែកំពក	៨៣	មណ្ឌលសុខភាព រំលេច
២៥	មណ្ឌលសុខភាព ជ្រៃ	៨៤	មណ្ឌលសុខភាព ល្វា
២៦	មណ្ឌលសុខភាព ជ្រៃកំពង់ត្របែក	៨៥	មណ្ឌលសុខភាព ល្វេ
២៧	មណ្ឌលសុខភាព ជ្រៃឃ្នុំ	៨៦	មណ្ឌលសុខភាព សាំងឃ្លាង
២៨	មណ្ឌលសុខភាព ដូនកឹង	៨៧	មណ្ឌលសុខភាព សេនាធរឧត្តម
២៩	មណ្ឌលសុខភាព ជំរឺពួន	៨៨	មណ្ឌលសុខភាព ស្តៅកោង
៣០	មណ្ឌលសុខភាព តាកោ	៨៩	មណ្ឌលសុខភាព ស្តី ក
៣១	មណ្ឌលសុខភាព ត្នោត	៩០	មណ្ឌលសុខភាព ស្តី ខ
៣២	មណ្ឌលសុខភាព ត្របែក	៩១	មណ្ឌលសុខភាព ស្មោងជើង
៣៣	មណ្ឌលសុខភាព ត្រពាំងស្រែ	៩២	មណ្ឌលសុខភាព ស្មោងត្បូង
៣៤	មណ្ឌលសុខភាព ថ្មីវ	៩៣	មណ្ឌលសុខភាព ស្វាយជ្រំ
៣៥	មណ្ឌលសុខភាព ថ្មីពួន	៩៤	មណ្ឌលសុខភាព ស្វាយភ្លោះ
៣៦	មណ្ឌលសុខភាព ទឹកថ្លា	៩៥	មណ្ឌលសុខភាព ស្វាយអណ្តូង
៣៧	មណ្ឌលសុខភាព ធាយ	៩៦	មណ្ឌលសុខភាព ស្វាយអន្ទរ
៣៨	មណ្ឌលសុខភាព បន្ទាយចក្រី	៩៧	មណ្ឌលសុខភាព សំរោង
៣៩	មណ្ឌលសុខភាព បន្ទីចប្រាសាទ	៩៨	មណ្ឌលសុខភាព អង្គរទ្រេត

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៤០	មណ្ឌលសុខភាព បារបោង	៩៩	មណ្ឌលសុខភាព អង្គររាជ្យ
៤១	មណ្ឌលសុខភាព បឹងដោល	១០០	មណ្ឌលសុខភាព អង្គរស
៤២	មណ្ឌលសុខភាព បឹងព្រះ	១០១	មណ្ឌលសុខភាព អង្គរអង្គ
៤៣	មណ្ឌលសុខភាព ឫស្សីសាញ់	១០២	មណ្ឌលសុខភាព អន្សោង
៤៤	មណ្ឌលសុខភាព ប្រធាតុ	១០៣	មណ្ឌលសុខភាព អ្នកល្បឿង
៤៥	មណ្ឌលសុខភាព ប្រាសាទ	១០៤	មណ្ឌលសុខភាព អំពិលក្រៅ
៤៦	មណ្ឌលសុខភាព ពពឹស	១០៥	មណ្ឌលសុខភាព រក្សជ័យ
៤៧	មណ្ឌលសុខភាព ពានរោង	១០៦	មន្ទីរពេទ្យបង្អែក កញ្ជ្រៀច
៤៨	មណ្ឌលសុខភាព ពាមមន្ទារ	១០៧	មន្ទីរពេទ្យបង្អែក កំចាយមារ
៤៩	មណ្ឌលសុខភាព ពាមមានជ័យ	១០៨	មន្ទីរពេទ្យបង្អែក កំពង់ត្របែក
៥០	មណ្ឌលសុខភាព ពាមរក៍	១០៩	មន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង
៥១	មណ្ឌលសុខភាព ពោធិ៍ទី	១១០	មន្ទីរពេទ្យបង្អែក បាភ្នំ
៥២	មណ្ឌលសុខភាព ពោធិ៍រៀង	១១១	មន្ទីរពេទ្យបង្អែក ព្រះស្តេច
៥៣	មណ្ឌលសុខភាព ញ៉ៅទី១	១១២	មន្ទីរពេទ្យបង្អែក មេសាង
៥៤	មណ្ឌលសុខភាព ញ៉ៅទី២	១១៣	មន្ទីរពេទ្យបង្អែក ស៊ីធរកណ្តាល
៥៥	មណ្ឌលសុខភាព ព្រាល	១១៤	មន្ទីរពេទ្យបង្អែក ស្វាយអន្ទរ
៥៦	មណ្ឌលសុខភាព ព្រែកខ្សាយ ខ	១១៥	មន្ទីរពេទ្យបង្អែក អ្នកល្បឿង
៥៧	មណ្ឌលសុខភាព ព្រែកចង្រ្កាន	១១៦	មន្ទីរពេទ្យបង្អែក ពាមជរ
៥៨	មណ្ឌលសុខភាព ព្រែកជ្រៃ	១១៧	មន្ទីរពេទ្យបង្អែក ពារាំង
៥៩	មណ្ឌលសុខភាព ព្រែកតាសរ		
១៨-ព្រះវិហារ			
១	មណ្ឌលសុខភាព កោះកេរ្តិ៍	១៦	មណ្ឌលសុខភាព ម្លូព្រៃ
២	មណ្ឌលសុខភាព កំពង់ស្រឡៅ	១៧	មណ្ឌលសុខភាព យាង
៣	មណ្ឌលសុខភាព គូលែន	១៨	មណ្ឌលសុខភាព រៀង
៤	មណ្ឌលសុខភាព ច្រាច់	១៩	មណ្ឌលសុខភាព សម្តេចជាស៊ីម
៥	មណ្ឌលសុខភាព ចំរើន	២០	មណ្ឌលសុខភាព សែនជ័យ
៦	មណ្ឌលសុខភាព ឆែប	២១	មណ្ឌលសុខភាព សែនតេជៈ
៧	មណ្ឌលសុខភាព ជាំក្សាន្ត	២២	មណ្ឌលសុខភាព សែនរុងរឿង១
៨	មណ្ឌលសុខភាព ឈ្នួន	២៣	មណ្ឌលសុខភាព សែនរុងរឿង២
៩	មណ្ឌលសុខភាព តាកែង	២៤	មណ្ឌលសុខភាព សែនរុងរឿង៣
១០	មណ្ឌលសុខភាព តេជោបុស្សស្បូវ	២៥	មណ្ឌលសុខភាព សែនរុងរឿង៤
១១	មណ្ឌលសុខភាព តេជោមរកត	២៦	មណ្ឌលសុខភាព ស្រអែម
១២	មណ្ឌលសុខភាព ត្បែងមានជ័យ	២៧	មណ្ឌលសុខភាព ស្នាង
១៣	មណ្ឌលសុខភាព បរិបូរណ៍	២៨	មន្ទីរពេទ្យបង្អែក ជាំក្សាន្ត
១៤	មណ្ឌលសុខភាព ពើក	២៩	មន្ទីរពេទ្យបង្អែក ខេត្ត១៦មករា
១៥	មណ្ឌលសុខភាព ភ្នំដែក		
19-ខេត្តព្រះសីហនុ			
១	មណ្ឌលសុខភាព ក្រុងព្រះសីហនុ	១០	មណ្ឌលសុខភាព ស្ទឹងហាវ
២	មណ្ឌលសុខភាព ជើងគោ	១១	មណ្ឌលសុខភាព ហ៊ុនសែន កែវផុស

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៣	មណ្ឌលសុខភាព ត្បូងឃ្មុំ	១២	មណ្ឌលសុខភាព អណ្តូងថ្ម
៤	មណ្ឌលសុខភាព ទឹកល្អក់	១៣	មណ្ឌលសុខភាព អូរជ្រៅ
៥	មណ្ឌលសុខភាព ទួលទទឹង	១៤	មណ្ឌលសុខភាព អូរតាសេក
៦	មណ្ឌលសុខភាព ព្រៃនប់	១៥	មណ្ឌលសុខភាព អូរខកញ្ចាំហោង
៧	មណ្ឌលសុខភាព រាម	១៦	មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
៨	មណ្ឌលសុខភាព វាលពេញ	១៧	គ្លីនិកភ្នំកំក្រុងព្រះសីហនុ
៩	មណ្ឌលសុខភាព សង្កាត់លេខ១	១៨	មន្ទីរសម្រាកព្យាបាលកងកេង
20-ខេត្តមណ្ឌលគីរី			
១	មណ្ឌលសុខភាព កែវសីមា	៨	មណ្ឌលសុខភាព មេម៉ង់
២	មណ្ឌលសុខភាព កោះព្រែក	៩	មណ្ឌលសុខភាព សែនមនោរម្យ
៣	មណ្ឌលសុខភាព ក្រង់តេះ	១០	មណ្ឌលសុខភាព អូររាំង
៤	មណ្ឌលសុខភាព ដាក់ដាំ	១១	មណ្ឌលសុខភាព អូរអាម
៥	មណ្ឌលសុខភាព ទួល	១២	មន្ទីរពេទ្យបង្អែក កោះព្រែក
៦	មណ្ឌលសុខភាព ព្រៃជ្រៃ	១៣	មន្ទីរពេទ្យបង្អែក មណ្ឌលគីរី
៧	មណ្ឌលសុខភាព ពេជ្រាដា		
21-ខេត្តរតនៈគីរី			
១	មណ្ឌលសុខភាព កាចាញ	១៥	មណ្ឌលសុខភាព ល្បាំងមួយ
២	មណ្ឌលសុខភាព កាចូន	១៦	មណ្ឌលសុខភាព លំផាត់
៣	មណ្ឌលសុខភាព កិចុង	១៧	មណ្ឌលសុខភាព រ៉ែនសៃ
៤	មណ្ឌលសុខភាព កូនមុំ	១៨	មណ្ឌលសុខភាព វិរៈជ័យ
៥	មណ្ឌលសុខភាព ជំរុំបីស្រុក	១៩	មណ្ឌលសុខភាព សាមគ្គី
៦	មណ្ឌលសុខភាព ញ៉ាំង	២០	មណ្ឌលសុខភាព សេដា
៧	មណ្ឌលសុខភាព តាវែង	២១	មណ្ឌលសុខភាព សោមធំ
៨	មណ្ឌលសុខភាព តាឡាវ	២២	មណ្ឌលសុខភាព អណ្តូងពេជ្រ
៩	មណ្ឌលសុខភាព ត្រីន	២៣	មណ្ឌលសុខភាព អណ្តូងមាស
១០	មណ្ឌលសុខភាព បរទាំ	២៤	មណ្ឌលសុខភាព អូរជុំ
១១	មណ្ឌលសុខភាព ប៉ូយ	២៥	មណ្ឌលសុខភាព អូរយ៉ាដាវ
១២	មណ្ឌលសុខភាព បាសលុង	២៦	មន្ទីរពេទ្យបង្អែក ខេត្តរតនៈគីរី
១៣	មណ្ឌលសុខភាព ម៉ាលិក	២៧	មន្ទីរពេទ្យបង្អែក បរកែវ
១៤	មណ្ឌលសុខភាព លុងយុង		
22-ខេត្តសៀមរាប			
១	មណ្ឌលសុខភាព កណ្តែក	៥១	មណ្ឌលសុខភាព ពពេល
២	មណ្ឌលសុខភាព កន្ទួត	៥២	មណ្ឌលសុខភាព ពាក់ស្នែង
៣	មណ្ឌលសុខភាព កន្ទ្រាំង	៥៣	មណ្ឌលសុខភាព ពោធិមានជ័យ
៤	មណ្ឌលសុខភាព កៀនសង្កែ	៥៤	មណ្ឌលសុខភាព ពោធិទ្រាយ
៥	មណ្ឌលសុខភាព ក្របីរៀល	៥៥	មណ្ឌលសុខភាព ព្រៃជ្រូក
៦	មណ្ឌលសុខភាព ក្រឡាញ់	៥៦	មណ្ឌលសុខភាព ព្រះដាក់
៧	មណ្ឌលសុខភាព ក្រចគរ	៥៧	មណ្ឌលសុខភាព មណ្ឌល១
៨	មណ្ឌលសុខភាព កំពង់ក្តី	៥៨	មណ្ឌលសុខភាព មានជ័យ

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៩	មណ្ឌលសុខភាព កំពង់ឃ្នាំង	៥៩	មណ្ឌលសុខភាព មោង
១០	មណ្ឌលសុខភាព កំពង់ច្រវែ	៦០	មណ្ឌលសុខភាព យាង
១១	មណ្ឌលសុខភាព ខ្វាស់	៦១	មណ្ឌលសុខភាព ឫស្សីលក
១២	មណ្ឌលសុខភាព ខ្នងភ្នំ	៦២	មណ្ឌលសុខភាព រុនតាងក
១៣	មណ្ឌលសុខភាព ខ្នាត	៦៣	មណ្ឌលសុខភាព ផ៊ែល
១៤	មណ្ឌលសុខភាព ខ្នាពោធិ៍	៦៤	មណ្ឌលសុខភាព ពោងគោ
១៥	មណ្ឌលសុខភាព ខ្វាវ	៦៥	មណ្ឌលសុខភាព រំចេក
១៦	មណ្ឌលសុខភាព គោកចក	៦៦	មណ្ឌលសុខភាព ល្វាក្រាំង
១៧	មណ្ឌលសុខភាព គោកដូង	៦៧	មណ្ឌលសុខភាព ល្វែងឫស្សី
១៨	មណ្ឌលសុខភាព គោកធ្លកក្រោម	៦៨	មណ្ឌលសុខភាព រ៉ារិន
១៩	មណ្ឌលសុខភាព គោកធ្លកលើ	៦៩	មណ្ឌលសុខភាព សឿយ
២០	មណ្ឌលសុខភាព គោល	៧០	មណ្ឌលសុខភាព សសរស្តុម្ព
២១	មណ្ឌលសុខភាព យុនរាម	៧១	មណ្ឌលសុខភាព សៀមរាប
២២	មណ្ឌលសុខភាព ចន្ទាសដៃ	៧២	មណ្ឌលសុខភាព សែនសុខ
២៣	មណ្ឌលសុខភាព ចាន់ស	៧៣	មណ្ឌលសុខភាព ស្អួល
២៤	មណ្ឌលសុខភាព ចារឈូក	៧៤	មណ្ឌលសុខភាព ស្ពានត្នោត
២៥	មណ្ឌលសុខភាព ចុងឃ្លៀស	៧៥	មណ្ឌលសុខភាព ស្រងែ
២៦	មណ្ឌលសុខភាព ជប់តាត្រាវ	៧៦	មណ្ឌលសុខភាព ស្រណាល
២៧	មណ្ឌលសុខភាព ជីក្រែង	៧៧	មណ្ឌលសុខភាព ស្រីស្នំ
២៨	មណ្ឌលសុខភាព ជ្រាវ	៧៨	មណ្ឌលសុខភាព ស្រែខ្វាវ
២៩	មណ្ឌលសុខភាព ដានរុន	៧៩	មណ្ឌលសុខភាព ស្រែល្វាយ
៣០	មណ្ឌលសុខភាព ដូនកែវ	៨០	មណ្ឌលសុខភាព ស្លែងស្ពាន
៣១	មណ្ឌលសុខភាព ដូនសុខ	៨១	មណ្ឌលសុខភាព ស្វាយចេក
៣២	មណ្ឌលសុខភាព ដំដែក	៨២	មណ្ឌលសុខភាព ស្វាយលើ
៣៣	មណ្ឌលសុខភាព ដំណាក់ស្លាញ	៨៣	មណ្ឌលសុខភាព ស្វាយស
៣៤	មណ្ឌលសុខភាព តាឃែក	៨៤	មណ្ឌលសុខភាព សំបូរ
៣៥	មណ្ឌលសុខភាព តាអាន	៨៥	មណ្ឌលសុខភាព សំបូរ
៣៦	មណ្ឌលសុខភាព ត្បែង	៨៦	មណ្ឌលសុខភាព សំរោង
៣៧	មណ្ឌលសុខភាព ត្រពាំងធំ	៨៧	មណ្ឌលសុខភាព សំរោងយា
៣៨	មណ្ឌលសុខភាព ត្រាំសសរ	៨៨	មណ្ឌលសុខភាព អង្គរជុំ
៣៩	មណ្ឌលសុខភាព ត្រីញ័រ	៨៩	មណ្ឌលសុខភាព អង្គរធំ
៤០	មណ្ឌលសុខភាព ទឹកវិល	៩០	មណ្ឌលសុខភាព អន្លង់សំណរ
៤១	មណ្ឌលសុខភាព នគរធំ	៩១	មណ្ឌលសុខភាព អំពិល
៤២	មណ្ឌលសុខភាព នគរភាស	៩២	មន្ទីរពេទ្យបង្អែក ក្រឡាញ់
៤៣	មណ្ឌលសុខភាព បត់	៩៣	មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប
៤៤	មណ្ឌលសុខភាព បន្ទាយស្រី	៩៤	មន្ទីរពេទ្យបង្អែក ពូក
៤៥	មណ្ឌលសុខភាព បល្ល័ង្ក	៩៥	មន្ទីរពេទ្យបង្អែក សូទ្រនិគម
៤៦	មណ្ឌលសុខភាព បាគង	៩៦	មន្ទីរពេទ្យបង្អែក អង្គរជុំ
៤៧	មណ្ឌលសុខភាព ប្រាសាទបាគង	៩៧	មន្ទីរពហុព្យាបាលនិងសម្ភពផ្សារក្រោម

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
៤៨	មណ្ឌលសុខភាព ប្រើយ	៩៨	មន្ទីរពេទ្យព្យាបាលខេមរអង្គរ២
៤៩	មណ្ឌលសុខភាព ពង្រក្រោម	៩៩	គ្លីនិកម៉ារីស្តូបសៀមរាប
៥០	មណ្ឌលសុខភាព ពង្រលើ		
២៣-ស្ទឹងត្រែង			
១	មណ្ឌលសុខភាព កោះព្រះ	៩	មណ្ឌលសុខភាព សៀមប៉ាង
២	មណ្ឌលសុខភាព កោះស្រឡាយ	១០	មណ្ឌលសុខភាព ស្ទឹងត្រែង
៣	មណ្ឌលសុខភាព ក្បាលរមាស	១១	មណ្ឌលសុខភាព ស្រែក្រសាំង
៤	មណ្ឌលសុខភាព កំភុន	១២	មណ្ឌលសុខភាព ស្រែគរ
៥	មណ្ឌលសុខភាព ចំការលើ	១៣	មណ្ឌលសុខភាព ស្រែពក
៦	មណ្ឌលសុខភាព ថាឡាបរិវាត់	១៤	មណ្ឌលសុខភាព ស្រែសំបូរ
៧	មណ្ឌលសុខភាព ព្រះវិគីល	១៥	មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង
៨	មណ្ឌលសុខភាព សាមគ្គី		
24-ខេត្តស្វាយរៀង			
១	មណ្ឌលសុខភាព កណ្តៀងរាយ	២៨	មណ្ឌលសុខភាព ព្រៃអង្គុញ
២	មណ្ឌលសុខភាព ក្រសាំង	២៩	មណ្ឌលសុខភាព ព្រះពន្លា
៣	មណ្ឌលសុខភាព ក្រោលគោ	៣០	មណ្ឌលសុខភាព ម៉ែនសំអន ត្រពាំងស្មៅ
៤	មណ្ឌលសុខភាព កំពង់ត្រាច	៣១	មណ្ឌលសុខភាព មុខដា
៥	មណ្ឌលសុខភាព ខ្សែត្រូ	៣២	មណ្ឌលសុខភាព មេសរថ្ងក
៦	មណ្ឌលសុខភាព គគីរ	៣៣	មណ្ឌលសុខភាព ម្រាម
៧	មណ្ឌលសុខភាព គ្រួស	៣៤	មណ្ឌលសុខភាព សង្ឃ័រ
៨	មណ្ឌលសុខភាព ចក	៣៥	មណ្ឌលសុខភាព ស្វាយជ្រំ
៩	មណ្ឌលសុខភាព ចន្ទី	៣៦	មណ្ឌលសុខភាព ស្វាយជ្រំ
១០	មណ្ឌលសុខភាព ចេក	៣៧	មណ្ឌលសុខភាព ស្វាយធំ
១១	មណ្ឌលសុខភាព ច្រេស	៣៨	មណ្ឌលសុខភាព ស្វាយយា
១២	មណ្ឌលសុខភាព ចំឡង	៣៩	មណ្ឌលសុខភាព ស្វាយរៀង
១៣	មណ្ឌលសុខភាព ជីកដី	៤០	មណ្ឌលសុខភាព ស្វាយរំពារ
១៤	មណ្ឌលសុខភាព ជ្រៃធំ	៤១	មណ្ឌលសុខភាព ស្វាយអង្គ
១៥	មណ្ឌលសុខភាព ញូវ	៤២	មណ្ឌលសុខភាព សំយ៉ោង
១៦	មណ្ឌលសុខភាព ដូង	៤៣	មណ្ឌលសុខភាព សំឡីស្វាយតាយាន
១៧	មណ្ឌលសុខភាព ដូនស	៤៤	មណ្ឌលសុខភាព អង្គប្រស្រែ
១៨	មណ្ឌលសុខភាព តាសូស	៤៥	មណ្ឌលសុខភាព អំពិល
១៩	មណ្ឌលសុខភាព ត្នោត	៤៦	មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង
២០	មណ្ឌលសុខភាព ថ្មាធ្នង់	៤៧	មន្ទីរពេទ្យបង្អែក ជីភូ
២១	មណ្ឌលសុខភាព ទួលស្តី	៤៨	មន្ទីរពេទ្យបង្អែក រមាសហែក
២២	មណ្ឌលសុខភាព បារិត	៤៩	មន្ទីរពេទ្យបង្អែក សាមគ្គីរដ្ឋល
២៣	មណ្ឌលសុខភាព បាសាក់	៥០	មន្ទីរពេទ្យបង្អែក ស្វាយទាប
២៤	មណ្ឌលសុខភាព បុសមន	៥១	គ្លីនិកម៉ារីស្តូបស្វាយរៀង
២៥	មណ្ឌលសុខភាព ពងទឹក	៥២	មន្ទីរសម្រាកព្យាបាល ជាសុភភាព២
២៦	មណ្ឌលសុខភាព ពពែត	៥៣	មន្ទីរសម្រាកព្យាបាល សោភ័ណ អូរ៉ាង

ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល	ល.រ	ឈ្មោះមូលដ្ឋានសុខាភិបាល
២៧	មណ្ឌលសុខភាព ព្រៃគគីរ	៥៤	មន្ទីរសម្រាកព្យាបាលពន្លឺបូព៌ា
25-ខេត្តឧត្តរមានជ័យ			
១	មណ្ឌលសុខភាព កូនក្រៀល	២១	មណ្ឌលសុខភាព ប្រាសាទក្រហមសែនជ័យ
២	មណ្ឌលសុខភាព ក្រសាំង	២២	មណ្ឌលសុខភាព ផ្កាវ
៣	មណ្ឌលសុខភាព គោកខ្ពស់	២៣	មណ្ឌលសុខភាព ពង្រ
៤	មណ្ឌលសុខភាព គោកភ្នក	២៤	មណ្ឌលសុខភាព ពពេលសែន
៥	មណ្ឌលសុខភាព គោកមន	២៥	មណ្ឌលសុខភាព រំចេក
៦	មណ្ឌលសុខភាព គោកមនសែនជ័យ	២៦	មណ្ឌលសុខភាព រំដួលសែនជ័យ
៧	មណ្ឌលសុខភាព ចុងកាល់	២៧	មណ្ឌលសុខភាព រល្លឹយាវ
៨	មណ្ឌលសុខភាព ឈូក	២៨	មណ្ឌលសុខភាព សែនមនោរម៍១និង២
៩	មណ្ឌលសុខភាព ជួនកែន	២៩	មណ្ឌលសុខភាព ស្រះកែវ
១០	មណ្ឌលសុខភាព តាមាន់សែនជ័យ	៣០	មណ្ឌលសុខភាព សំរោង
១១	មណ្ឌលសុខភាព តេជោធុជួន	៣១	មណ្ឌលសុខភាព សំរោងសែនជ័យ
១២	មណ្ឌលសុខភាព ត្រពាំងតាវ	៣២	មណ្ឌលសុខភាព ហាលៀមសែនជ័យ
១៣	មណ្ឌលសុខភាព ត្រពាំងប្រាសាទ	៣៣	មណ្ឌលសុខភាព អន្លង់វែង
១៤	មណ្ឌលសុខភាព ត្រពាំងថ្មីយ័	៣៤	មណ្ឌលសុខភាព អូរក្រូច
១៥	មណ្ឌលសុខភាព ត្រពាំងម្អមសែនជ័យ	៣៥	មណ្ឌលសុខភាព អូរស្មាច់
១៦	មណ្ឌលសុខភាព ទួលស្វាយសែនជ័យ	៣៦	មណ្ឌលសុខភាព អំពិល
១៧	មណ្ឌលសុខភាព ទំនប់ដាច់	៣៧	មណ្ឌលសុខភាព អំពិលសែនជ័យ
១៨	មណ្ឌលសុខភាព បន្ទាយរាក់	៣៨	មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ
១៩	មណ្ឌលសុខភាព បុស្បូវ	៣៩	មន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង
២០	មណ្ឌលសុខភាព បេង		

ការអនុវត្តរបបសន្តិសុខសង្គមមាន៖

ប.ស.ស.

ហានិភ័យការងារ

ប.ស.ស.

ថែទាំសុខភាព

ប.ស.ស.

ប្រាក់សោធន



០២៣ ៨៨ ២៤ ៣៤
០២៣ ៩៩ ៨៤ ១៧
០២៣ ៩៩ ៨៤ ១៨
០២៣ ៩៩ ៨៨ ១៩
០២៣ ៨៨ ២៦ ២៣



បេឡាជាតិរបបសន្តិសុខសង្គម



NSSF Official



www.nssf.gov.kh



info@nssf.gov.kh



អាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
(បរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)